



មាណវ័យជម្ពូ៖ ៧ មករា ងើបប្រជាជនកម្ពុជាមាណអ្វីៗនៅថ្ងៃនេះ

January 7 Victory Is Everything Cambodians Have Today

ថ្ងៃនេះ ប្រសិនបើយើងងាកសម្លឹងទៅក្រោយវិញកាលពី ៣៧ ឆ្នាំមុន ដើម្បីរំលឹកនូវអ្វីៗដែលយើងបានឃើញ បានដឹង បានឮ ក្នុងអំឡុងពេលពី ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ពិតជាធ្វើឲ្យយើងមានក្តី សប្បាយរីករាយ និងមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ច្រើន ឥតគណនា ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់ប្រជាជាតិ យើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និង កសាងប្រទេសមួយដែលរលាយខ្ទេចខ្ទីអស់នៅសល់តែផេះផង់ ឲ្យក្លាយ ជាទឹកដីមួយដែលមានការរីកចម្រើនរស់រវើក និងស្រស់បំព្រង ដូចយើង ទាំងអស់គ្នាបានឃើញជាប្រាកដនៅពេលនេះ ។

សច្ចធម៌ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា មហាជ័យជម្នះថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា មានជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជាមានអ្វីៗនៅថ្ងៃនេះ។ ពេលនេះ ប្រជាជនទូទាំងប្រទេស កំពុងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី ៣៧ នៃ ជ័យជម្នះ ៧ មករា ជាមួយនឹងក្តីរីករាយចំពោះសមិទ្ធផលនានាដែល សម្រេចបានក្នុងរយៈពេល ៣៧ ឆ្នាំ កន្លងទៅ ព្រមទាំងជោគជ័យថ្មីៗទៀត ដែលទទួលបានរយៈពេល ២ ឆ្នាំមកនេះក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា ។

ក្នុងទិវាជំនួញបូកបូរនេះ យើងក៏មិនភ្លេចរំលឹកឡើងវិញនូវសោកនាដ- កម្មភាពជួរចង្កោចផ្សា និងការលំបាកវេទនារបស់ប្រជាជនដែលមិនអាច ពណ៌នាបានដោយឧត្តមកម្មដ៏សាហាវយង់ឃ្នង នៃរបបប្រល័យពូជ- សាសន៍ប៉ុលពត ដែលបានបង្កឡើងចំពោះជាតិខ្លួនក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ចាប់ពីថ្ងៃ ១៧ ខែមេសា ឆ្នាំ១៩៧៥។ ជ័យជម្នះ ៧ មករា បានផ្តល់រំលឹករបស់ស្រុកឈាមនេះ បិទទ័ពរសករាជដ៏ខ្មោចខ្មើតបំផុតហើយ បើកឡើងនូវទំព័រនៃសករាជថ្មីរបស់កម្ពុជា ដែលប្រជាជនបានក្លាយជា ម្ចាស់លើដីជាតិសាសនារបស់ខ្លួនទទួលបានមកវិញនូវសិទ្ធិសេរីភាព កិត្តិ- យស សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម ដែលត្រូវបានបង់ទាំងស្រុងក្នុងរបបប៉ុល ពត។ ជាមួយនឹងការជួយសង្គ្រោះប្រជាជនកម្ពុជារាប់លាននាក់ឲ្យរស់ឡើង វិញ ជ័យជម្នះ ៧ មករា បានធ្វើឲ្យមានការផ្លាស់ប្តូរជាសារវន្តក្នុងដំណើរ វិត្តនៃប្រវត្តិសាស្ត្រកម្ពុជា ។ ជ័យជម្នះ ៧ មករា ក៏បានរួមរីករាយនឹង សកម្មចំពោះសន្តិភាពនិងសន្តិសុខសម្រាប់តំបន់និងពិភពលោកផងដែរ។

ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃជ័យជម្នះ ៧ មករា យើង គប្បីរំលឹកទៅដល់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាល។ ប្រជាជនកម្ពុជាជា ពិសេសស្រទាប់យុវវ័យបច្ចុប្បន្ន ពិតជាធ្លាប់បានស្វែងយល់អំពីដំណាក់- កាលនីមួយៗដែលប្រជាជាតិយើងបានឆ្លងកាត់រួចមកហើយ។ កម្ពុជាបាន ចាប់ផ្តើមធ្លាក់ទៅក្នុងជ្រោះនៃមហាវិនាសកម្ម ក្នុងពេលដែលពួក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ដែលធ្វើឲ្យសង្គ្រាមបានឆេះរាលដាលពាសពេញប្រទេស ។ នៅ ថ្ងៃ ១៧ មេសាឆ្នាំ ១៩៧៥របបលន់នល់ត្រូវផ្តល់រំលឹកប្រជាជនសង្ឃឹមថានឹង បានរស់នៅក្នុងសន្តិភាពហើយ ប៉ុន្តែពួកប៉ុលពតដែលបានឡើងកាន់កាប់ ប្រទេស បានប្តូរនយកទាំងស្រុងនូវរាល់សមិទ្ធផលរបស់ប្រជាជន ហើយ អនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុត ។ រចនាសម្ព័ន្ធ សង្គមជាតិត្រូវបំផ្លាញខ្ទេចខ្ទី ប្រជាជនរស់នៅជាទាសករដាច់ថ្លៃ ក្នុងភាព ភ័យរន្ធត់គ្រប់វិនាទី ជីវិតរបស់មនុស្សម្នាក់ៗមានតម្លៃមិនស្មើនឹងសត្វផង។

Today, if we look back to 37 years ago to remind things that we had known and heard from 1979 through to the present, we should be happy and proud of numerous achievements arisen from efforts made by our nation under the leader- ship of the Cambodian People's Party (CPP) in restoring and reconstructing the country from ashes to progress.

Historic reality has clearly shown that the great victory of January 7 is the second birthday of the Cambodian people. It was with January 7 Victory that the Cambodian people achieved everything today. At this moment, the Cambodian people in the whole country are greeting solemnly and excitingly the 37th anniver- sary of the January 7 Victory over achievements scored in the past 37 years, more importantly recent successes realized in the first two years of the fifth term Na- tional Assembly's Royal Government.

In this auspicious event, we brought back our memory of bitterness and hard- ship that our people suffered under heinous crimes committed by the Pol Pot's regime of genocide on its own nation in the period of three years, eight months and twenty days, started on 17 April 1975. The January 7 Victory overthrew the blood thirsty regime, closed Cambodia's darkest chapter, and opens one of a new era, which people have become owners of their destinies, regained rights, freedom, honor, dignity and hope lost completely under the regime of Pol Pot. While rescu- ing million of Cambodian people to life, the January 7 Victory instated essential transformation in Cambodia's historic evolution. The victory contributes always for regional and world peace and security.

To understand even better the meaning of the January 7 Victory, we shall remind bitter and painful history in the past. The Cambodian people, especially those youngsters of the present generation, must have learnt about each passing phase of our nation. Cambodia started its descent into abyss of destruction when the Lon Nol clique launched their coup to overthrow Samdech Preah Norodom Sihanouk on 18 March 1970. War raged throughout the country. On 17 April 1975, the Lon Nol regime fell, while people of Cambodia hoped to return to peaceful life. However, the Pol Pot clique had occupied the country and plundered completely people's achievements. They implemented its brutal regime of genocide.

National infrastructures destroyed to a complete ruin, while people survived as slaves living every minute in fear. A person's life was no match to that of an animal. Before slaves, heaps of corps that they killed and complete destruction of the motherland, leaders of the genocidal regime boasted their successes in imple- menting a policy in a regime where there was no rich man, poor man, exploited or exploiting people, and there were no private ownership but equality and collective- ness.

Then, the Cambodians victimized by the regime wished for any powerful person ever to rescue them out of hell-like life. It was so fortunate that the truly patriotic forces remained from the Pol Pot's killing seceded from the regime of genocide and gathered together to set up the National United Front for Salvation of Kampuchea on 2 December 1978 under the leaderships of Samdech Chakrey Heng Samrin, Samdech Pothisal Chea Sim, Samdec Techo Hun Sen and other dignitaries. The Front appealed to people to stand up and lead a brave fight with tremendous and effective support of the voluntary Vietnamese forces to overthrow the regime of genocide on 7 January 1979.

Right after the liberation of the country, the first strategic task of the people's authority was national defense and reconstruction as there were uncountable com- plications left by the war and the regime of genocide. As national infrastructure destroyed to its root, famine threatened the whole country the state authority had to lead people in restoring economy and livelihood from scratch, while continuing to fight to prevent possible return of the regime of genocide to safeguard national revival.

In those circumstances, some external circles continued to provide lifeline for the regime of genocide while unjustly placing economic and political embargos on Cambodia. Challenging difficult and dangerous circumstances, the Cambodian People's Party and authority of the People's Republic of Kampuchea continued to raise high banner of solidarity and resolutely defended achievements of the Janu- ary 7 Victory, while making steadfast effort to restore and reconstruct the country to stability step after step. It has come to a stage of self-expansion and strengthen- ing in just ten years time to create a foundation and necessary conditions for peace

នៅចំពោះមុខប្រជាជនដែលជាទាសកររបស់ខ្លួន, នៅចំពោះមុខគំនរសាកសពមនុស្សដែលត្រូវពួកវាសម្លាប់ និងការវិនាសហិនហោចរបស់ទឹកដីមាតុភូមិ ពួកមេដឹកនាំនៃរបបប្រល័យពូជសាសន៍បែរជាអ្នកអានថា នោះគឺជាជោគជ័យនៃការអនុវត្តយោធាយក្នុងរបបមួយដែលមនុស្សទាំងអស់គ្នាគ្មានអ្នកមានគ្មានអ្នកក្រគ្មានអ្នកជិះជាន់និងត្រូវគេជិះជាន់គ្មានកម្មសិទ្ធិឯកជន ជាសង្គមមួយស្មើភាព និងលើកតម្កើងសមូហភាពទៅវិញ ។

ក្នុងពេលនោះ ប្រជាជនកម្ពុជារងគ្រោះទូទាំងប្រទេសស្រែកទ្រហោបន់ស្រន់សូមឲ្យមានអ្នកមានបុណ្យណាមកជួយសង្គ្រោះអាយុជីវិតពីបាតនរកអវិចារៈផង។ ជាកំឡុងពេលរបស់ជាតិ កម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធដែលនៅរស់សេសសល់ពីការកាប់សម្លាប់ ហើយបានផ្តាច់ខ្លួនពីរបបប្រល័យពូជសាសន៍ បានប្រមូលផ្តុំរូបរាងបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ក្រោមការដឹកនាំរបស់សម្តេចចក្រី **ហេង សំរិទ្ធ** សម្តេចធម្មពោធិសាល **ហ៊ុន សែន** សម្តេចតេជោ **ហ៊ុន សែន** និងតំណាងរដ្ឋបាលប្រជាជនទៀត ។ រណសិរ្សបានអំពាវនាវឲ្យប្រជាជនក្រោកឈរតស៊ូ និងបានដឹកនាំការប្រយុទ្ធយ៉ាងអង្គអាច ដោយបានទទួលការឧបត្ថម្ភដ៏ធំធេង និងមានប្រសិទ្ធភាពពីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើឲ្យរបបប្រល័យពូជសាសន៍ត្រូវផ្តួលរំលំនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ ក្រោយរំដោះក្តោម ការកិច្ចជាយុទ្ធសាស្ត្រដ៏សំខាន់របស់រដ្ឋអំណាចប្រជាជនគឺការពារជាតិ និងកសាងប្រទេសឡើងវិញ ដោយត្រូវប្រឈមនឹងបញ្ហាលំបាកស្មុគស្មាញរាប់ម៉ឺនឆ្នាំដែលបន្ទុកទុកពីសង្គ្រាម និងរបបប្រល័យពូជសាសន៍។ រចនាសម្ព័ន្ធសង្គមជាតិត្រូវបំផ្លាញខ្ទេចខ្ទីដល់បូសគល់ គ្រោះឡូក្សត្រង់មត់ហែងនៅទូទាំងប្រទេស រដ្ឋអំណាចត្រូវដឹកនាំប្រជាជនស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅឡើងវិញពីបាតដៃទទេ ហើយត្រូវបន្តប្រយុទ្ធរាំងស្តាំការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិថែមទៀត ។ ទន្ទឹមនេះ មជ្ឈដ្ឋានខាងក្រៅមួយចំនួន បានជួយបន្តដង្ហើមរស់ឲ្យពួកប្រល័យពូជសាសន៍ហើយបំពេញខាងសេដ្ឋកិច្ច និងឯកោខាងយោធាយ៉ាងអយុត្តិធម៌ចំពោះកម្ពុជា។ ក្នុងកាលៈទេសៈដ៏សែនពិបាកនិងគ្រោះថ្នាក់នៅពេលនោះ គណបក្សប្រជាជនកម្ពុជា និងរដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបន្តប្រឆាំងខ្លួនទង់មហាសាមគ្គីជាតិ ការពារប្តូរផ្តាច់សមិទ្ធផល ៧ មករា ពុះពារ ស្តារ និងកសាងសង្គមជាតិឡើងវិញឲ្យមានស្ថិរភាពជាជំហានៗ ឈានមកដល់ការកាតព្វកិច្ចខ្លួនបានក្នុងរយៈពេល ១០ ឆ្នាំប៉ុណ្ណោះ ដែលបង្កើតបាននូវបុព្វបទ និងលក្ខណសម្បត្តិចាំបាច់សម្រាប់ដំណើរការសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរហូតមកដល់បច្ចុប្បន្ន "នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ" ។

ប៉ុន្តែក្រុមប្រឆាំង និងមជ្ឈដ្ឋានអតិថិជនមួយចំនួន មិនទទួលយកសច្ចធម៌នេះទេ ។ ពួកគេតែងតែយោសនាមូលបង្គាប់ប្រវត្តិសាស្ត្រ ជាពិសេសអត្ថន័យដ៏ធំធេងបំផុតនៃជ័យជម្នះ ៧ មករា ព្រោះ ៧ មករា គឺជាមូលដ្ឋានគ្រឹះនៃសច្ចធម៌ប្រវត្តិសាស្ត្រ , ៧ មករា ជាមូលដ្ឋានគ្រឹះនៃគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាចំពោះជាតិ និងប្រជាជនកម្ពុជា , ៧ មករា គឺជាមូលដ្ឋានគ្រឹះនៃប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ការបោះឆ្នោតទាំងអស់ ។ អ្នកមានសតិសម្បជញ្ញៈទាំងឡាយ មិនថាខ្មែរ ឬបរទេស សុទ្ធតែបានយល់ច្បាស់ថា បើគ្មានរដ្ឋប្បហារថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ គឺគ្មានសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥, បើគ្មានសង្គ្រាម ៥ ឆ្នាំនេះ គឺគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបើគ្មានរបបប្រល័យពូជសាសន៍ គឺគ្មានថ្ងៃ ៧ មករាឡើយ ។ ជ័យជម្នះ ៧ មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតហើយបានបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា ។ មាន

ជ័យជម្នះ ៧ មករា ទើបមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១, មានការបោះឆ្នោតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ បង្កើតរបបជាតិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា មានប្រព័ន្ធយោធាយោប្រជាធិបតេយ្យសេរីពហុបក្សមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ជាបន្តបន្ទាប់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល ដែលបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋ ។

ស្មារតី ៧ មករា នឹងនៅបិទបេតិកភ័ណ្ឌក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់តរៀងទៅ បើគ្មានជ័យជម្នះ ៧ មករា ទឹកដីមាតុភូមិប្រជាជាតិយើងត្រូវពួកប៉ុលពតកម្ទេចឲ្យរលាយសូន្យសុងបាត់ទៅហើយ។ មានជ័យជម្នះ ៧ មករា ទើបមានអ្វីៗនៅថ្ងៃនេះ និងមានអនាគតដ៏រុងរឿង ។ សូមជនរួមជាតិគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវវ័យកម្ពុជា គប្បីយល់ដឹង និងកំណត់យ៉ាងច្បាស់ថា សមិទ្ធផលដែលយើងសម្រេចបានក្នុងរយៈពេល ៣៧ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា គឺមានតម្លៃមហាសាលមិនអាចនឹងគណនាបានឡើយ ដែលយើងទាំងអស់គ្នាត្រូវតែខិតខំប្តូរផ្តាច់ថែរក្សា និងពង្រឹងពង្រីកបន្តទៀត ដោយមិនអនុញ្ញាតឲ្យក្រុមណា ឬមជ្ឈដ្ឋានអតិថិជនណាមកបំផ្លាញបានឡើយ ។ ស្មារតី ៧ មករា គឺជាសាមគ្គីភាព វិភាគ និងជ័យជម្នះ។ យើងទាំងអស់គ្នាត្រូវពង្រឹងផ្លូវសាមគ្គីជាតិឲ្យបានតែងតែរឹងមាំបន្តប្រឆាំងខ្លួនស្មារតី ៧ មករា ដ៏រុងរឿងរាំងស្ងាត់ដោយដាច់ខាតនូវរាល់សកម្មភាពណាដែលបំផ្លាញប្រទេសជាតិ បំផ្លាញការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ដើម្បីបន្តកសាង និងការពារមាតុភូមិយើងប្រជាជាតិយើងឲ្យបានបិទបេតិកភ័ណ្ឌជាដរាប ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។

ឧស្សនាវត្តិប្រជាជន

process, national reconciliation, democracy, and socio-economic development to the present. That is the historical fact.

However, the opposition and ill-willed circles refuse to accept this truth. They always twisted historical facts, especially the great meaning of the January 7 Victory only because it was the foundation of historical fact, merit of the Cambodian People's Party for the country and people, and the Cambodian People's Party popularity in every election. People of conscience – Cambodians or foreigners, all understand clearly that should there be no 18 March 1970 coup, there would not be war in between 1970 and 1975, and should there be no war for that five years period, there would not be that regime of Pol Pot's genocide, and henceforth no January 7 day.

The January 7 Victory closed its darkest page and opened one in the Cambodia's new era. Thanks to the January 7 Victory, the country realized the Paris Peace Agreement on 23 October 1991, the UN supervised elections, and the re-establishment of the Constitutional monarchy in Cambodia. It originated also pluralistic and democratic political system, free and fair elections at national and sub-national levels, universal and non-universal, that reflect entirely the people's wills.

The spirit of January 7 Victory shall last always deeply in the hearts of the Cambodian people for generations to come. Without the January 7 Victory, the Cambodian motherland could have been disappeared by the Pol Pot's clique. That we have the January 7 Victory, we have everything today and a promising future. May people of all strata and circles, especially the Cambodian youth understand and clearly define that achievements that we realized in the last 37 years after the January 7 Victory are invaluable and immeasurable that we all must make effort to safeguard, strengthen and expand further. We must not allow groups or ill-willed circles to cause destruction to them.

The spirit of January 7 Victory is that of solidarity, heroism, and victory. We all must strengthen firmer strand of solidarity and continue to raise high the January 7 spirit, while preventing resolutely destructive actions on our nation and people's harmonious livelihood, continuing to construct and defend our motherland for its long lasting existence in independence, peace, freedom, democracy, neutrality and social progress./.

ព្រឹទ្ធិធានការច្បាប់ លើកកម្ពស់នីតិវិធី ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ

ក្រោយការបោះឆ្នោតថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៣គណបក្សសង្គ្រោះជាតិដែលចាញ់ឆ្នោត បានរិះរកគ្រប់វិធីបំផ្លាញលទ្ធផលនៃការបោះឆ្នោតដឹកនាំការធ្វើបាតុកម្មតាមដងផ្លូវ ឈានដល់កុប្បកម្មដ៏ហិង្សា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតនិងកម្លាំងគណបក្សប្រជាជនកម្ពុជា។ ឧបាយកលនេះត្រូវទទួលបានជោគជ័យ និងរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាជនកម្ពុជា ។ ដោយឃើញថាមិនអាចទទួលបានជោគជ័យតាមរយៈបាតុកម្មតាមដងផ្លូវ ពួកគេក៏សុខចិត្តសម្របខ្លួនចូលធ្វើការក្នុងរដ្ឋសភា ប៉ុន្តែនៅតែចិញ្ចឹមមហិច្ឆតាដ៏ពិសពុលដដែល ។

អាស្រ័យដោយមានវប្បធម៌សន្តិសុខដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ **ហ៊ុន សែន** និងកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នាធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ប៉ុន្តែការអនុវត្តវប្បធម៌សន្តិសុខមិនបានប្រព្រឹត្តទៅដោយរលូនទេ ដោយសារតែគណបក្សសង្គ្រោះជាតិ គ្រាន់តែយកវប្បធម៌នេះប្រើជាមធ្យោបាយសម្រាប់ភូតកុហកសាធារណមតិ និងយកចំណេញពីស្ថានភាពនៅមូលដ្ឋាន តាមវិធីចាប់ដៃតែជាន់ជើង មេធ្វើជាស្លូត តែបញ្ជាកូនចៅឲ្យធ្វើកាច ជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ **ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី ត្រូវការណាស់សន្តិភាព ស្ថិរភាពសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមដើម្បីអភិវឌ្ឍប្រទេសលើកស្ទួយជីវភាពប្រជាជនដោយពង្រឹងការអនុវត្តនូវរាល់នូវវិធានការក្នុងនោះមានទាំងវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ដើម្បីរារាំងខ្ទប់ទង្វើអាក្រក់ផ្សេងៗដែលអាចនាំទៅដល់ចលាចលសង្គម ។ នៅក្នុងដំណើរការអនុវត្តវិធានការច្បាប់នេះសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ដែលប្រព្រឹត្តអំពើហិង្សានៅស្ថាននាគក្សរទីលានប្រជាធិបតេយ្យ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ។ បន្ទាប់មកលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសមរង្ស៊ីដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការដែលបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ, បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ អំពើល្មើសរបស់លោក ហុង សុខហួរ នេះបានបង្ហាញនៅក្នុងទំព័រ Facebook ដែលមានឈ្មោះ "Sam Rainsy" ។ ចំណែកករណីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានរំលោភលើកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា និងគោលការណ៍នៃវប្បធម៌សន្តិសុខ ជាពិសេសក្នុងនាមខ្លួនជាអនុប្រធានទី ១ រដ្ឋសភា បុគ្គលនេះបានប្រព្រឹត្តផ្ទុយពីបទបញ្ញត្តិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បទបញ្ញត្តិផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ។ អាស្រ័យហេតុនេះ លោក

កឹម សុខា ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី ៥ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៥ បោះឆ្នោតដកតំណែងជាអនុប្រធានទី ១ រដ្ឋសភា ។

ចំណុចសំខាន់នៃវប្បធម៌សន្តិសុខរវាងគណបក្សទាំងពីរគឺត្រូវស្មោះត្រង់ជាមួយគ្នា គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ជៀសវាងការញុះញង់ ការលាបពណ៌ ការប្រើពាក្យអសុរស និងជេរប្រមាថគ្នា ជៀសវាងការគំរាមកំហែង បំភិតបំភ័យគ្នា លុបបំបាត់ផ្នត់គំនិតគុំគុន សងសឹកគ្នា។ លើសពីនេះទៅទៀត អប់រំណែនាំឲ្យមន្ត្រីសមាជិកបក្ស និងអ្នកគាំទ្ររៀងខ្លួន អនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពនូវវប្បធម៌សន្តិសុខ ។

ចំណែកករណីលោក សម រង្ស៊ី ជាជឿនដោយឡែកមួយទៀតគឺនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ អយ្យការអមសាលាដំបូងរាជធានីបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី យកមកអនុវត្តទោសនៅពន្ធនាគារតាមអំណាចនៃសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងលេខ ៣២ (ច) ថ្ងៃទី២៥.៤.២០១១ និងលេខ៨៩ (ច) ថ្ងៃទី១៣.១០.២០១១ ដែលសម្រេចផ្តន្ទាទោសឈ្មោះ សម រង្ស៊ី ដាក់ពន្ធនាគារកំណត់រយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់៨លានរៀល ពីបទបំពានក្តីជាសាធារណៈ និងពីបទញុះញង់ឲ្យមានការរើសអើង (កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០០៨ នៅសារមន្ទីរជើងឯក) តាមបណ្តឹងរបស់ឯកឧត្តម **ហោ ណាំហុន** និងសាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ថ្ងៃ ១២.៣.២០១៣ ។ ការចេញដីកាបស់តុលាការចាប់ខ្លួនលោកសមរង្ស៊ីគឺជាកិច្ចការរបស់តុលាការ មិនមែនជាបញ្ហានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទេ ហើយនេះជារឿងបុគ្គលសុទ្ធសាធ្វើរវាងឯកឧត្តម **ហោ ណាំហុន** និងលោក សម រង្ស៊ី ។ ម្យ៉ាងទៀតមិនមែនតែនៅក្នុងតុលាការកម្ពុជាទេ ករណីបែបនេះ ឯកឧត្តម **ហោ ណាំហុន** ក៏ធ្លាប់បានឈ្នះក្តីលោកសមរង្ស៊ីនៅក្នុងតុលាការប្រទេសបារាំងផងដែរ ។ ដោយឡែកនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ តុលាការរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ចូលខ្លួនមកកាន់សាលាដំបូងរាជធានី ដើម្បីសាកសួរពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៤ ខែសីហាឆ្នាំ២០១៥។ ក្នុងករណីមិនចូលខ្លួនតាមការកំណត់ខាងលើនេះទេ ចៅក្រមស៊ើបសួរនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនឬដីកាបង្គាប់ឲ្យចាប់ខ្លួន ។

ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា ទោះបីជាកំពុងនៅក្រៅប្រទេសក្តីក៏នៅតែបន្តធ្វើអត្ថាធិប្បាយយ៉ាងងងឹលបំពានមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេសវាយប្រហារយ៉ាងអសុរសមកលើសម្តេចតេជោ **ហ៊ុន សែន** ។ ពួកគេចោទសម្តេចតេជោ **ហ៊ុន**

ប្រធានរដ្ឋសភាកម្ពុជា និងហុងគ្រី ប្តេជ្ញាបង្កើនស្នូលស្វ័យភាពសេដ្ឋកិច្ច ការវិនិយោគរោងចក្រទេសទាំងពីរមានកំណើនខ្ពស់



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយឯកឧត្តម **ឡាស្លូ កូវេរី** ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម **ឡាស្លូ កូវេរី** ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី

កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅក្នុងជំនួបទូទៅរវាងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម **ឡាស្លូ កូវេរី** (Laszlo KOVER) ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី ដែលបានធ្វើឡើងនៅវិមានរដ្ឋសភា ប្រធានបទសំខាន់ដែលប្រធានរដ្ឋសភានៃប្រទេសទាំងពីរលើកមកពិភាក្សាគ្នា គឺការជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគរោងចក្រទេសទាំងពីរមានកំណើនខ្ពស់។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ប្រទេសហុងគ្រីដឹកនាំដោយឯកឧត្តម **ឡាស្លូ កូវេរី** បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៥ ថ្ងៃនៅកម្ពុជាគឺ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅរាជធានីភ្នំពេញនិងចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅខេត្តសៀមរាប។ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ឯកឧត្តមប្រធានគណៈប្រតិភូបានលើកឡើងថាចាប់ពីឆ្នាំ ២០១០ មកគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រីបានប្រែប្រួលមកទិសខាងកើតគឺតំបន់អាស៊ីអាគ្នេយ៍នេះដោយក្នុងនោះមានប្រទេសកម្ពុជាមួយដែរ។

កម្ពុជាជាមិត្តរបស់ហុងគ្រី និងដោយកម្ពុជាមានសក្តានុពលកម្ពុជាបានក្លាយជាគោលដៅសេដ្ឋកិច្ចមួយរបស់ប្រទេសហុងគ្រី។ ឯកឧត្តមប្រធានរដ្ឋសភាបានលើកឡើងថា ដើម្បីជំរុញការវិនិយោគកម្ពុជា និងហុងគ្រីឲ្យកើនឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសហុងគ្រី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅពេលនោះកិច្ចការជាច្រើននឹងត្រូវជជែករវាងមន្ត្រីជំនាញនៃប្រទេសទាំងពីរដើម្បីធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឲ្យមានកំណើនឡើង។

បើតាមឯកឧត្តមប្រធានគណៈប្រតិភូនៅពេលនោះសមាគមវិនិយោគហុងគ្រី-កម្ពុជា ក៏ទំនងត្រូវបង្កើតឡើងនៅរាជធានីភ្នំពេញទៀតផង។ ស្រប

ពេលគ្នានេះដែរសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានស្នើដល់ភាគីហុងគ្រី ជំរុញអ្នកវិនិយោគទុនហុងគ្រីឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហុងគ្រី ពីសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីជាការទាក់ទាញប្រជាពលរដ្ឋហុងគ្រីធ្វើដំណើរទេសចរណ៍មកទស្សនាទីកន្លែងឲ្យបានច្រើន។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីចំណងមិត្តភាពកម្ពុជា-ហុងគ្រី ដែលមានតាំងពីឆ្នាំ ១៩៦៣ មក ប៉ុន្តែបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ ១៩៧៥ ពេលដែលកម្ពុជាបានធ្លាក់ក្នុងកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុល ពត។ ក្រោយថ្ងៃនោះ ៧ មករា ឆ្នាំ ១៩៧៩ ចំណងការទូតរវាងប្រទេសទាំងពីរ បានកើតឡើងវិញនិងបាននឹងមាំជាលំដាប់។

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានចាត់ទុកប្រទេសហុងគ្រី ជាមិត្តកម្ពុជានៅគ្រប់កាលៈទេសៈ។ ហុងគ្រីបានជួយកម្ពុជានៅគ្រាដែលកម្ពុជាងើបពីសង្គ្រាម និងដែលត្រូវហ៊ុមព័ទ្ធសេដ្ឋកិច្ចដោយប្រទេសលោកខាងលិច។ ហុងគ្រីបានជួយស្វែងរកសន្តិភាព ជូនប្រទេសកម្ពុជា រហូតបង្កើតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១។ លើសពីនេះក្នុងចំណោមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចូលមករៀបចំការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ ក៏មានកងកម្លាំងប្រទេសហុងគ្រីដែរ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា នៅក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជាខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិជាក់ស្តែងរយៈពេលចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧%។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរជាមធ្យមនៅក្នុងឆ្នាំ ២០១៤ មានប្រមាណ ១១៣០ ដុល្លារ ក្នុង ១ នាក់។

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានសង្កត់ធ្ងន់ថា "រដ្ឋសភាកម្ពុជា សូមគាំទ្រជានិច្ចរាល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសូមឲ្យរដ្ឋាភិបាល


បាលកម្ពុជា-ហុងគ្រីបង្កើនកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម និង ទេសចរណ៍បន្ថែមទៀត " ។

ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរវិញ សម្តេចប្រធានរដ្ឋសភា បានស្នើសុំដល់ថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រី ពិនិត្យលទ្ធភាពដើម្បីបង្កើនកិច្ច សហប្រតិបត្តិការ ទាំងទ្វេភាគី និងពហុភាគីរវាងរដ្ឋសភាប្រទេសទាំងពីរ។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជាបែបនេះ បានទទួល ការគាំទ្រពីឯកឧត្តមប្រធានរដ្ឋសភាប្រទេសហុងគ្រី ។ ឆ្លើយតបទៅនឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរប្រទេសនេះ ឯក- ឧត្តម **ឡាស្កូ ភូរើ** បានលើកឡើងថា កន្លងមកអនុប្រធានរដ្ឋសភា ប្រទេសហុងគ្រីធ្លាប់បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រធានរដ្ឋសភាកម្ពុជា ក៏ធ្លាប់បានបំពេញទស្សនកិច្ចនៅប្រទេស ហុងគ្រីដែរ ។ នៅក្នុងជំនួបពិភាក្សានេះ ប្រធានរដ្ឋសភាហុងគ្រីក៏បាន ប្រកាសពីជំនួយក្នុងការផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជាបាន ទៅសិក្សានៅប្រទេសហុងគ្រីទៀតផង ។ ឯកឧត្តមប្រធានរដ្ឋសភាបាន បញ្ជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា នឹងធ្វើ កិច្ចការនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចចក្រី **ហេង សំរិទ្ធ** បានស្វាគមន៍ចំពោះការផ្តល់អាហារូប- ករណ៍បន្ថែមដល់និស្សិតកម្ពុជា បានទៅសិក្សានៅក្នុងប្រទេសហុងគ្រី ដោយសម្តេចចាត់ទុកថាវាពិតជាជួយចំណែកយ៉ាងខ្លាំងក្នុងការកសាងធន- ធានមនុស្សកម្ពុជាប្រកបដោយសក្តានុពល ដើម្បីរួមចំណែកក្នុងការ កសាង និងអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនៅ ក្នុងតំបន់ និងលើពិភពលោក ។

សម្តេចចក្រីបានបញ្ជាក់ថា ហុងគ្រី គឺជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍ



សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម **ឡាស្កូ ភូរើ** ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី

ធនធានមនុស្សនិងសេដ្ឋកិច្ច បន្ទាប់ពីកម្ពុជាឆ្លងផុតពីសង្គ្រាមប្រល័យពូជ- សាសន៍ប៉ុល ពត ដែលពេលនោះកម្ពុជាបាត់បង់ធនធានមនុស្សហេដ្ឋាន រចនាសម្ព័ន្ធស្ទើរតែទាំងអស់ ។

គួរបញ្ជាក់ដែរថា ហុងគ្រី ជាប្រទេសមួយស្ថិតក្នុងសហភាពអឺរ៉ុប។ នៅ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានេះ គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាប្រទេសហុងគ្រីដឹកនាំដោយឯកឧត្តម **ឡាស្កូ ភូរើ** ក្រៅ ពីជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានចូលជួប សម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន ព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋ- មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

តមកពីទំនាក់ទំនង ៣

សែន ថាជាជនផ្តាច់ការដូចជាហ្វីនៃប្រទេសលីប៊ី ។ គេចោទថា សម្តេច កំពុងរកវិធីបង្កឲ្យមានអំពើហិង្សា ដើម្បីមិនឲ្យមានការបោះឆ្នោតនៅឆ្នាំ ២០១៨ ។ គេអំពាវនាវឲ្យសហគមន៍អន្តរជាតិគាបសង្កត់រាជរដ្ឋាភិបាល ឲ្យ រៀបចំការបោះឆ្នោត និងប្រគល់អំណាចឲ្យពួកគេដោយរលូននៅឆ្នាំ ២០១៨ធ្វើហាក់ដូចជាគេអ្នកឈ្នះរួចទៅហើយ ។ គេចោទថាសម្តេចកំពុង ធ្វើដូចប្រហារធម្មនុញ្ញឲ្យមានរបបនយោបាយដឹកនាំដោយបក្សនីមួយៗវិញ ។ ចុងក្រោយនេះ សម រង្ស៊ី ហ៊ានទាំងនិយាយមូលបង្គាប់ថា តុលាការនៃរបប ៧ មករា ១៩៧៩ (របបសាធារណរដ្ឋប្រជាមានិតកម្ពុជា) បានកាត់ទោស **សម្តេចព្រះនរោត្តម សីហនុ** ថាជាជនក្បត់ជាតិថែមទៀត ដែលនេះ អាចជាករណីបំពានច្បាប់មួយទៀត ។

ពេលនេះគណបក្សសង្គ្រោះជាតិកំពុងស្ថិតក្នុងភាពស្ងួតស្មៅ រង្វង រង្វាន់ និងបែកបាក់ផ្ទៃក្នុងអាស្រ័យដោយទង្វើអាក្រក់របស់មេដឹកនាំខ្លួន គឺ គេបានរំលោភលើកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤និងបំផ្លាញ វប្បធម៌សន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កើតការជឿទុក ចិត្តគ្នា និងរួមគ្នាធ្វើការដើម្បីផលប្រយោជន៍ជាតិ។ លោក អេង ឆែង មន្ត្រី

ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក៏បានទទួលស្គាល់ដែរថា គណបក្សរបស់ ខ្លួនពេលនេះប្រៀបបាននឹងរទេះភ្លើងដែលដាច់ក្បាល ហើយនៅសល់តែ ដងខ្លួន និងកន្ទុយ មិនដឹងថាត្រូវធ្វើដំណើរទៅទិសណាទៀត លុះត្រាតែ យកក្បាលមកភ្ជាប់ដងខ្លួនសិន ។ ពាក្យសំដីនេះបង្ហាញថា គេកំពុងមាន វិបត្តិទាំងខាងនយោបាយ សតិអារម្មណ៍ ទាំងក្នុងការដឹកនាំហើយ ។

នៅក្នុងបរិការណ៍នេះ គណបក្សប្រជាជនកម្ពុជានៅតែឈរលើស្មារតី នៃកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដា និងរក្សាវប្បធម៌សន្តិភាពប៉ុន្តែគណបក្ស សង្គ្រោះជាតិត្រូវតែមានភាពស្មោះត្រង់ពិតប្រាកដបញ្ជាក់នូវទង្វើប្រទូស័រយនានា ដែលផ្ទុយពីគោលការណ៍នៃវប្បធម៌សន្តិភាព នោះទើបវប្បធម៌សន្តិភាព ដំណើរការទៅមុខបាន ។ ព្រមជាមួយនេះ គណបក្សប្រជាជនកម្ពុជាគាំទ្រ ពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់តុលាការ និងការខិតខំរបស់ រាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការច្បាប់ និងនីតិវិធីដ៏ម៉ឺងម៉ាត់ ដើម្បី ធានានូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ និងការ អភិវឌ្ឍ ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទទួលបដិសណ្ឋារកិច្ចយ៉ាងឧទ្ទារិក ពេលអញ្ជើញដល់ប្រទេសម៉ាឡេស៊ី



ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាពីថ្ងៃទី២០ដល់ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ ២០១៥។


នៅរសៀលថ្ងៃទី ២០ វិច្ឆិកា បណ្តាមេដឹកនាំអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនានៃថ្នាក់ដឹកនាំតំបន់អាស៊ានជាមួយនឹងវិនិយោគិនសកល។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងទៅកាន់វិនិយោគិនដែលបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នោះថា ទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ គឺជាជំនាញរបស់យើង និងជាកត្តាជំនួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ យើងបានផ្តល់អាទិភាពខ្ពស់លើវិធានការគោលដៅសំខាន់ៗ ចំនួន៤ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាក្នុងនោះរួមមានទី១ ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់តំបន់ឧស្សាហកម្មគោល រួមទាំងការពង្រីកវិសាលភាពគ្របដណ្តប់ និងការលើកកម្ពស់ភាពទុកចិត្តក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី។ ទី២ ការរៀបចំនិងការអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងទ្វីបស្នូលពហុមធ្យោបាយ។ ទី៣ ការពង្រឹងនិងការអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ និងទី៤ ការអភិវឌ្ឍន៍និងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចតំបន់ពហុបំណង។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ដើម្បីសម្រេចនូវចក្ខុវិស័យអភិវឌ្ឍន៍នោះ កម្ពុជាត្រូវការ នូវហិរញ្ញប្បទានយ៉ាងច្រើនពោលគឺពី ១២ ទៅ ១៦ ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងទសវត្សរ៍ខាងមុខ។ សម្តេចតេជោបានលើកទឹកចិត្តដល់វិនិយោគិនពីគ្រប់ទិសទី អញ្ជើញចូលមកសិក្សាស្រាវជ្រាវពីលទ្ធភាពធ្វើការវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការទទួលពិភាក្សា និងជួយជ្រោមជ្រែងលើកលែងគម្រោងវិនិយោគរបស់អ្នកវិនិយោគដើម្បីចែករំលែកស្ថានភាពឈ្នះឈ្នះជាមួយគ្នា។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧ បានប្រារព្ធពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និសីទក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី ២១ វិច្ឆិកា។ បណ្តាមេដឹកនាំអាស៊ានទាំង ១០ ប្រទេស ក្នុងនោះរួមមាន ព្រះករុណាស៊ីលវត្ថុ ហាជី ហាសានាល់ ហ៊ុន ហ្គាហ្វ (Haji Hassanali Bolkiah) នាយករដ្ឋមន្ត្រីប្រយោលជាស្រុកកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃ

សាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ថងស៊ីង ថាមម៉ាវ៉ុង (Thongsing Thammavong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម បេនីក្សា អាគីណូ (Benigno S Aquino) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម លី អ៊ីស៊ីន លុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឡាយុត ចាន់អូចា (Prayut Chan O Cha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ទៀន តាន់យ៉ុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមទាំងឯកឧត្តម ឡេ លៀងមីញ៉ា (Le Luong Minh) អគ្គលេខាធិការអាស៊ាន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកឧត្តម ណាជីប រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ប្រធានបទសំខាន់នៃកិច្ចប្រជុំអាស៊ានលើកទី ២៧ គឺផ្តោតទៅលើការកសាងសហគមន៍អាស៊ាន មាត់ឆ្ពោះទៅមុខ និងពិភាក្សាពីសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ ការបន្តជំរុញការធ្វើសមាហរណកម្មតំបន់ ការតភ្ជាប់អាស៊ានការពង្រឹងសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវតំបន់អាស៊ានគ្មានគ្រឿងញៀន។ លើកលែងនេះ មេដឹកនាំអាស៊ានក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧ ឯកឧត្តម ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ មានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំអាស៊ាន ឯកឧត្តមសូមសម្តែងនូវការចូលរួមរំលែកទុក្ខ និងប្រឆាំងយ៉ាងពេញទំហឹងចំពោះអំពើហិង្សាដែលកើតមានឡើងដល់ការធ្វើឲ្យធ្លាក់យន្តហោះដឹកអ្នកដំណើរបស់ប្រទេសស៊ូឌី នៅលើទឹកដីអេហ្ស៊ីបកាលពីខែកន្លងទៅ អំពើហិង្សានៅទីក្រុងប៉ារីស និងអំពើហិង្សានៅសណ្ឋាគារនៅប្រទេសម៉ាលីកាលពីពេលថ្មីនេះ។ ឯកឧត្តមមានប្រសាសន៍បន្តថា វាទាមទារឲ្យយើងទាំងអស់គ្នាចូលរួមប្រយុទ្ធប្រឆាំងកេរ្តិ៍មរតកខាងតែបាន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋនៃយើងទាំងអស់គ្នា។ តំបន់អាស៊ានរបស់យើងសំបូរទៅដោយប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាម សាសនាព្រះពុទ្ធ សាសនាគ្រិស្ត និងសាសនាដទៃទៀតរស់នៅលាយឡំគ្នា ទាំងនោះបានបង្ហាញឲ្យយើងឃើញថា បើទោះជាប្រជាពលរដ្ឋមានសាសនាខុសគ្នាក៏ដោយ គឺយើងអាចរស់នៅជាមួយគ្នាបានប្រកបដោយសុខដុមរមនា។ ឯកឧត្តមប្រធានក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ពិសេសការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងរយៈពេលចុងក្រោយនេះ ពិសេសកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយដៃគូនៃប្រទេសអាស៊ីបូព៌ាទាំង៨ និងដៃគូដទៃ



ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧

ទៀត ។

ថ្ងៃនៅក្នុងឱកាសនោះ សម្តេចតេជោ **ហ៊ុន សែន** បានគូសបញ្ជាក់ថា ថ្មីៗនេះ ការគាំទ្ររបស់កម្ពុជា ចំពោះការប្តេជ្ញារបស់អាស៊ានក្នុងការប្រកាន់ខ្ជាប់នូវវិស័យធម្មនុញ្ញនានា ទិសដៅរបស់ខ្លួននៅក្នុងនិម្មិតកម្មតំបន់ និងពិភពលោកដែលមានការប្រែប្រួលឥតឈប់ឈរ និងចំពោះកិច្ចខិតខំកាន់តែខ្លាំងឡើងក្នុងដំណើរការសមាហរណកម្មអាស៊ាន។ តាមរយៈនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍ទីក្រុងតូឡូឡា ឡាស្កា ឆ្នាំ ២០២៥ ការរីកចម្រើនទៅមុខទាំងអស់គ្នា និងសូមស្នើឲ្យក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច ក៏ដូចជាសហគមន៍ផ្សេងៗទៀតរបស់អាស៊ាន ព្រមទាំងអង្គការនានាដែលមានស្នូល រៀបចំនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពឲ្យបានឆាប់រហ័ស ដើម្បីជំរុញអនុវត្តនូវចក្ខុវិស័យតាមសសរស្តម្ភនីមួយៗ ។

ឆ្នាំនេះជាឆ្នាំប្រវត្តិសាស្ត្រ ដោយប្រមុខរដ្ឋប្រមុខរាជរដ្ឋាភិបាលអាស៊ានបានបង្កើតសហគមន៍អាស៊ាន ហើយបានប្រកាសជាផ្លូវការ ដែលឈរលើមូលដ្ឋាន "ប្រជាជនយើង សហគមន៍យើង ចក្ខុវិស័យយើង" ។ ក្រៅពីនេះប្រមុខរដ្ឋប្រមុខរាជរដ្ឋាភិបាលអាស៊ានបានពិភាក្សាផ្លាស់ប្តូរមតិទៅលើប្រធានបទជាច្រើនទាក់ទងដល់ការបង្កើតសហគមន៍អាស៊ានឆ្នាំ ២០១៥ នេះ ។ ក្នុងនោះ មានសហគមន៍សន្តិសុខនយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន សំខាន់ៗគឺឱ្យមានទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ដើម្បីកាត់បន្ថយភាពក្រីក្រ និងធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការប្រសើរឡើងជាលំដាប់ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ព្រមទាំងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិសេសការជំរុញពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគក្នុងតំបន់នេះតែម្តង ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧ នេះ បានចុះហត្ថលេខាលើឯកសារចំនួន៣ ទី១-សេចក្តីថ្លែងការណ៍ទីក្រុងតូឡូឡា ឆ្នាំ ២០១៥ ស្តីពីការបង្កើតសហគមន៍អាស៊ាន, ទី២-ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុងតូឡូឡា ឆ្នាំ ២០២៥ រីកចម្រើនទៅមុខទាំងអស់គ្នា និងទី៣-ចុះហត្ថលេខាលើអនុស្សរណៈស្តីពីការប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ។ ព្រមទាំងមានការអនុម័តលើឯកសារចំនួន ៧ ផ្សេងទៀត ទី១-សេចក្តីថ្លែងការណ៍ទីក្រុងតូឡូឡា ឆ្នាំ ស្តីពីមនុស្សចាស់ ការផ្តល់សិទ្ធិមនុស្សចាស់នៅក្នុងអាស៊ាន, ទី២-សេចក្តីប្រកាសរួមអាស៊ានស្តីពីបម្រែបម្រួលអាកាសធាតុ, ទី៣-អនុម័តលើក្របខ័ណ្ឌតំបន់ និងផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងកិច្ចការសង្គម, ទី៤-សេចក្តីថ្លែងការណ៍ទីក្រុងតូឡូឡា ឆ្នាំស្តីពីការអប់រំថ្នាក់ខ្ពស់សិក្សា, ទី៥-អនុម័តលើផែនការសកម្មភាពតំបន់ ស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី, ទី៦-អនុម័តលើផែនការសកម្មភាពតំបន់ស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ, ទី៧-អនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានក្រោយឆ្នាំ ២០១៥ អំពីបរិស្ថាន និងរបៀបវារៈទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ។ តួលេខសំខាន់នៅក្នុងសហគមន៍អាស៊ានបើមើលចំនួនប្រជាពលរដ្ឋតាមសាសនាវិញគឺ ២៤០ លាននាក់ក្នុងអាស៊ានអ្នកកាន់

សាសនាអ៊ីស្លាម, ១៤០ លាននាក់កាន់សាសនាព្រះពុទ្ធ, ១៣០ លាននាក់កាន់សាសនាគ្រិស្ត និងសាសនាដទៃទៀត ។ ពាណិជ្ជកម្មពិភពលោករបស់អាស៊ានឡើងក្នុងលេខមួយថ្មីគឺ ២,៥៣ លានលានដុល្លារក្នុងឆ្នាំ២០១៤ បើប្រៀបធៀបនឹងឆ្នាំ២០០៧ គឺមានត្រឹមតែ ១៣៦,២ លានដុល្លារ ឯពាណិជ្ជកម្មក្នុងអាស៊ានឡើងដល់ ៦០៨,៣ លានដុល្លារសម្រាប់ឆ្នាំ ២០១៤ ។ ផលិតផលសរុបសម្រាប់បណ្តាប្រទេសអាស៊ានគឺមានប្រមាណ ២,៥៧ លានលានដុល្លារឆ្នាំ២០១៤ និងជំរុញឱ្យមានកំណើនផលិតផលសរុបក្នុងស្រុកអាស៊ានឡើងដល់ ៧ % នៅឆ្នាំ ២០២៥ ។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានផ្លាស់ប្តូរមតិអំពីបញ្ហាតំបន់ និងអន្តរជាតិជាពិសេសទៅលើបញ្ហាកេរ្តិ៍រាជ្យ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមជ្ឈិមបូព៌ា បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាឆ្លងដែនជាដើម។ នៅឆ្នាំ ២០១៦ ប្រទេសឡាវ នឹងធ្វើជាប្រធានអាស៊ាន ហើយបានបញ្ជូនមូលបទរួចហើយពីការប្រែប្រួលយថាភូតិវិស័យទៅជាការពិតសម្រាប់សហគមន៍អាស៊ាន ។

នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៧ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម **ហ្សិនហ្សូ អេមេ** នាយករដ្ឋមន្ត្រីជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន**ហ្សិនហ្សូ អេមេ** មានប្រសាសន៍ថា ជាការចាំបាច់ក្នុងពេលនេះទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសជិតខាងរបស់កម្ពុជា ពិសេស លើការតភ្ជាប់បណ្តាញផ្លូវគមនាគមន៍ រដ្ឋាភិបាលជប៉ុននឹងផ្តល់នូវកម្មវិធីសម្បទានមានទឹកប្រាក់ចំនួន ១៥០ លានដុល្លារអាមេរិក សម្រាប់ការកសាងពង្រីកកំណាត់ផ្លូវជាតិលេខ ៥ ដែលជាកំណាត់ផ្លូវដ៏មានសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមានប្រសាសន៍ថា ប្រសិនបើមានសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្ត្រី ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រច្បាប់ស្តីពីការធ្វើវិភាគទានរបស់ជប៉ុន នៅក្នុងការចូលរួមប្រតិបត្តិការសន្តិភាព និងមនុស្សធម៌របស់ពិភពលោក។ ជាមួយគ្នានេះឯកឧត្តមនាយករដ្ឋមន្ត្រីបានជូននូវឯកសារច្បាប់ដ៏មានសារៈសំខាន់នេះជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ក្នុងជំនួបពិភាក្សាគ្នានោះសមភាគីនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់បំផុត ពិសេសសភាពការណ៍នៅសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ។ ភាគីទាំងពីរមានបំណងដូចគ្នា ក្នុងការដែលឲ្យប្រធានអាស៊ានលើកទី២៧ នេះ ចេញនូវសេចក្តីថ្លែងការណ៍រួមគ្នារបស់អាស៊ាន ដែលឆ្លុះបញ្ចាំងទៅលើបញ្ហាតំបន់ និងអន្តរជាតិ ។

សម្តេចតេជោ **ហ៊ុន សែន** ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្តម Malcolm Turnbull ដែលក្នុងជំនួបនោះផ្ដោត ៣ ចំណុច ទី១-ការជំរុញឱ្យមានកំណើនវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ, ២-ការបន្តអនុវត្តកិច្ចព្រមព្រៀងជនអន្តោប្រវេសន៍ និង៣-គឺការអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ។ សម្តេចតេជោមានប្រសាសន៍ថា សម្តេចតែងតែកៀរគរអ្នកវិនិយោគឱ្យមករស់នៅកម្ពុជា ។ រីឯបញ្ហាបន្តអនុវត្តកិច្ចព្រមព្រៀងជនអន្តោប្រវេសន៍នោះ គឺអ្នកដែលមករស់នៅកម្ពុជាគឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ។ ចំពោះការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនោះ សម្តេចតេជោទទួលយកការអញ្ជើញហើយនឹងធ្វើទស្សនកិច្ចនៅអូស្ត្រាលីនាពេលខាងមុខ ។

សម្តេចតេជោ **ហ៊ុន សែន** ក៏បានជួបពិភាក្សាជាមួយឯកឧត្តម **ចន ឃី** នាយករដ្ឋមន្ត្រីឡាវ ហើយក្នុងជំនួបនោះ ដោយភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ការពង្រឹងវិនិយោគដើម្បីជលប្រយោជន៍នៃប្រទេសទាំងពីរ ។

កិច្ចប្រជុំអាស៊ាន-ឥណ្ឌាលើកទី ១៣ បានពិភាក្សាអំពីវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពភាពជាដៃគូអាស៊ាន និងឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាពវិបុលភាពក្នុងឆ្នាំ ២០១០-២០១៥ ផែនការសកម្មភាព ភាពជាដៃគូអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព វឌ្ឍនភាពវិបុលភាព ឆ្នាំ ២០១៦-២០២០ ។ ក្រៅពីនេះក៏បានផ្លាស់

ប្រមុខក្រុមប្រឹក្សាភិបាលអាស៊ាន-ឥណ្ឌា ទៅលើសក្តានុពលជាច្រើន ។ អាស៊ាន-ឥណ្ឌាជំរុញឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងសងខាងពិនិត្យមើល ធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មសេរីរវាងអាស៊ាន-ឥណ្ឌានេះ ឱ្យបានទទួលលទ្ធផលច្រើនជាងមុន ។ ប្រមុខរដ្ឋាភិបាលឥណ្ឌាបានសន្យាឱ្យក្រុមភ្នាក់ងារមានមូលនិធិ ១០០ លានដុល្លារ ឱ្យមកបណ្តាក់ទុននៅអាស៊ាន ។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ជំរុញទំហំពាណិជ្ជកម្មអាស៊ាន-ឥណ្ឌាឱ្យឡើងដល់ ១០០ ពាន់លានដុល្លារ នៅពេលខាងមុខនេះ ។

បន្ទាប់មក បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិនលើកទី ១៨ ដោយមានវត្តមានរបស់ឯកឧត្តម **លី ខីងហ្វាង** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ។ កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសចិនបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តិការអាស៊ាន ចិន និងទិសដៅអនាគត ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ទំនាក់ទំនងអាស៊ាន ចិន មានការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័សលើគ្រប់វិស័យ ។ សម្តេចសូមសម្តែងនូវការអបអរសាទរចំពោះវឌ្ឍនភាព ក្នុងការអនុវត្តផែនការសកម្មភាព ២០១១-២០១៥ និងសូមគាំទ្រចំពោះការអនុវត្តផែនការសកម្មភាពសម្រាប់អនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន ចិន ឆ្នាំ ២០១៦-២០២០ ដើម្បីសន្តិភាពនិងវិបុលភាពក្នុងតំបន់ ។ សម្តេចតេជោមានប្រសាសន៍បន្តថា ក្នុងដំណើរឆ្ពោះទៅមុខ អាស៊ានបានដាក់ចេញនូវចក្ខុវិស័យអាស៊ាន ២០២៥ ការរីកចម្រើនទៅមុខទាំងអស់គ្នា ។ ក្នុងបរិការណ៍នេះ កម្ពុជាសូមថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានផ្តល់នូវការគាំទ្រដល់ការតភ្ជាប់អាស៊ាន រួមទាំងសំណើពិភាក្សាបង្កើតផែនការមេស្តីពីការតភ្ជាប់អាស៊ាន-ចិន ដែលនឹងបំពេញបន្ថែមដល់ផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងក៏ដូចជាការចូលរួមវិភាគទានដ៏សំខាន់ផងដែរ ដល់ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ។ សម្តេចតេជោបានស្នើឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន ពន្លឿនការចរចាលើការលើកកម្ពស់កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ឱ្យបានចប់ជាស្ថាពរ សំដៅជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី អាស៊ាន ចិន ចំនួន ៥០០ ប៊ីលានដុល្លារ នៅចុងឆ្នាំ ២០១៥ និង ១ ត្រីលានដុល្លារអាមេរិក នៅឆ្នាំ ២០២០ និងការវិនិយោគទ្វេភាគីចំនួន ១៥០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០២០ ។

បន្ទាប់មក បណ្តាមេដឹកនាំនៃប្រទេសអាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ លើកទី ១៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម **លី ខីងហ្វាង** នាយករដ្ឋមន្ត្រីចិនឯកឧត្តម **ហ៊ុន សែន** នាយករដ្ឋមន្ត្រីជប៉ុន និងលោកជំទាវ **ដាក់ ជុនហេ** ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនោះ គឺការពិនិត្យឡើងវិញ និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងទី ២ ការផ្លាស់ប្តូរទស្សនៈអំពីតំបន់ និងអន្តរជាតិ ។ មេដឹកនាំទាំងអស់បានកត់សម្គាល់ដោយការពេញចិត្តនូវវឌ្ឍនភាព ក្នុងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងរយៈពេល១៧ឆ្នាំកន្លងមកហើយបានពិនិត្យឡើងវិញនូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងអស់ ដើម្បីពង្រឹងនិងពង្រីកបន្ថែមទៀត ដោយរួមបញ្ចូលគ្រប់ផ្នែកទាំងអស់នៃកិច្ចសហប្រតិបត្តិការ ។ មេដឹកនាំទាំងអស់ក៏បានចាត់ទុកថា កិច្ចសហប្រតិបត្តិការអាស៊ានបូកបី គឺជាកម្លាំងចលកម្មយូរ ដើម្បីពង្រឹងនូវសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់អាស៊ានខាងកើត ជាមួយនឹងគោលដៅរយៈពេលវែងនៃការកសាងសហគមន៍អាស៊ានខាងកើត ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់បានរំលឹកឡើងវិញនូវបាយការណ៍លើកទី ២ របស់ក្រុមចក្ខុវិស័យតំបន់អាស៊ានបូកបី ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅរាជធានីភ្នំពេញប្រទេសកម្ពុជានៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១២ ដែលបានផ្តល់នូវអនុសាសន៍ក្នុងការសម្រេចឱ្យបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ានបូកបីនៅឆ្នាំ ២០២០ ជាសសរស្តម្ភសំខាន់របស់ចក្ខុ



កិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី ១៨

វិស័យអាស៊ានបូកបី ។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានទទួលស្គាល់នូវសារៈសំខាន់នៃការថែរក្សានិងលើកកម្ពស់សន្តិភាពសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់អាស៊ានបូកបី និងបានសង្កត់ធ្ងន់ពីតម្រូវការនៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងលេចឡើង ទាំងបញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនប្រពៃណី ។ មេដឹកនាំទាំងអស់បានទទួលស្គាល់តួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌលអាស៊ានចិនអាស៊ានជប៉ុននិងអាស៊ានសាធារណរដ្ឋកូរ៉េក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរបច្ចេកវិទ្យា ។

នៅល្ងាចថ្ងៃទី ២១ វិច្ឆិកា បណ្តាមេដឹកនាំនៃប្រទេសអាស៊ានបូកបី បានជួបប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចនៃបណ្តាប្រទេសអាស៊ានបូកបី ។ ដោយមានរបៀបវារៈមួយចំនួនគឺ ទី១ ទាក់ទិនទៅនឹងសកម្មភាពដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ទី២ អនុសាសន៍ទាក់ទងនឹងការចូលរួមផ្តល់ឱកាសឱ្យ និងរក្សាសហគ្រាសមីក្រូ សហគ្រាសមធ្យម និងមធ្យមនៅក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសដៃគូ ។ ផ្សព្វផ្សាយអំពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ។

កិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៣ បានប្រារព្ធធ្វើដោយមានវត្តមានមេដឹកនាំអាស៊ាន ជាមួយឯកឧត្តម **ដាក់ ជុនហេ** ប្រធានាធិបតីសហរដ្ឋអាមេរិក ។ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានពិភាក្សាដោយស្មោះត្រង់ និងប្រកបដោយផ្លែផ្កាស្តីពីការពង្រឹងទំនាក់ទំនងកិច្ចសន្ទនាអាស៊ានសហរដ្ឋអាមេរិកដោយបានធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់និងសកលដែលជាការព្រួយបារម្ភរួម ។ មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការគាំទ្ររបស់សហរដ្ឋសម្រាប់ការបង្កើតសហគមន៍អាស៊ាន ។ តាមរយៈនេះ មេដឹកនាំអាស៊ានបានលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិករួមចំណែកដល់ការសម្រេចឱ្យបាន នូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០១៥ រីកចម្រើនរួមគ្នាទៅមុខ ។ មេដឹកនាំអាស៊ានក៏បានថ្លែងនូវអំណរគុណសម្រាប់ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្តន៍ តាមរយៈដំណើរការដឹកនាំដោយអាស៊ាន និងការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចប្រជុំកំពូលអាស៊ានបូកបីស្របពេលនៃការប្រារព្ធចូបលើកទី ១០ របស់ខ្លួន នៅឆ្នាំ ២០១៥ នេះ ។ មេដឹកនាំអាស៊ានបានអនុម័តលើសំណើរបស់សហរដ្ឋអាមេរិក ក្នុងការដំឡើងទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន សហរដ្ឋអាមេរិក ឱ្យទៅជាចំណុចយុទ្ធសាស្ត្រ ។ មេដឹកនាំអាស៊ាន ក៏បានអនុម័តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន សហរដ្ឋអាមេរិក ដែលបានដំឡើងទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន សហរដ្ឋអាមេរិក ដល់កម្រិតថ្មីមួយតាមរយៈការដាក់ឱ្យដំណើរការភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន សហរដ្ឋអាមេរិក ដែលដំឡើងទៅមុខ និងគ្រប់ជ្រុងជ្រោយ ។ មេដឹកនាំអាស៊ាន បានស្វាគមន៍ផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន សហរដ្ឋអាមេរិកឆ្នាំ ២០១៦-២០២០ ដែលបានកំណត់អាទិភាព និងវិធានការដែលភាគីទាំងសងខាងត្រូវធ្វើ

ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងសម្រេចបាននូវសក្តានុពលពេញលេញនៃភាពជាដៃគូអាស៊ាន សហរដ្ឋអាមេរិក ។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានសន្យាបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងស្មារតីបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការបង្កើតឱកាសការងារថ្មីៗបន្ថែមទៀតនៅក្នុងតំបន់ទាំងពីរ ។ មេដឹកនាំអាស៊ានក៏បានទទួលយកការអញ្ជើញពីលោកប្រធានាធិបតី **ហ៊ាន់ ហ្វាន់ ហ្វាន់** ដើម្បីទៅចូលរួមកិច្ចប្រជុំអាស៊ានសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៦ ខាងមុខនេះដែរ ។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ អាស៊ាន ណូរីលហ្សឡង់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២វិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ បណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ជាមួយនឹងវត្តមានរបស់ឯកឧត្តម **ចន ឃី** (John Key) នាយករដ្ឋមន្ត្រីនៃ ប្រទេសណូរីលហ្សឡង់ ។ ប្រទេសណូរីលហ្សឡង់បានក្លាយជាដៃគូ សន្ទនារបស់អាស៊ានក្នុងឆ្នាំ ១៩៧៥ ។ ទំនាក់ទំនងរវាងអាស៊ាន ណូរីលហ្សឡង់ត្រូវបានពង្រីកដោយឈរលើមូលដ្ឋានដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងអត្ថប្រយោជន៍ប្រៀបធៀបរបស់ភាគីទាំងពីរ ។ ភាពជាដៃគូពិគ្រោះយោបល់របស់អាស៊ាន និងណូរីលហ្សឡង់ បានរួមចំណែកក្នុងការកសាងនូវការជឿទុកចិត្តគ្នាទៅវិញទៅមក និងការគោរពគ្នាជាអ្នកដឹកនាំខាងល្អ ឯករាជ្យ និងផលប្រយោជន៍ទៅវិញទៅមក។ គំនិតផ្តួចផ្តើមសំខាន់ៗចំនួន៤ត្រូវបានលើកឡើងគឺ អាហារូបករណ៍អាស៊ាន ណូរីលហ្សឡង់ ការផ្លាស់ប្តូរមេដឹកនាំកិច្ចវិវឌ្ឍក្នុង ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងកម្មវិធីការទូតកសិកម្ម បានផ្តល់នូវជំនួយបច្ចេកទេស និងការគាំទ្រដល់អាស៊ាននៅក្នុងផ្នែកផ្សេងៗគ្នា ក្នុងការអនុវត្តផែនការសកម្មភាពទាំងនោះ ។

មេដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសអាស៊ីបូព៌ា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១០ ដើម្បីធ្វើការពិនិត្យ និងពិភាក្សាទៅលើការចែករំលែកគំនិតផ្តួចផ្តើម និងគោលនយោបាយសន្តិសុខតំបន់ ប្រយុទ្ធប្រឆាំងក្រុមហិង្សាជ្រុលនិយម បញ្ជាក់លើសេដ្ឋកិច្ចប្រកបដោយចីរភាព និងស្ថិរភាពហិរញ្ញវត្ថុ បញ្ជាក់លើនិរន្តរភាពនៃទេសន្តប្រវេសន៍ និងការជួយដល់សង្គម ការផ្លាស់ប្តូរទស្សនៈអំពីតំបន់និងអន្តរជាតិ។ មេដឹកនាំនៃប្រទេសអាស៊ាននិងប្រទេសអាស៊ីបូព៌ាទាំងអស់បានគូសបញ្ជាក់ឡើងវិញ នូវតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការធ្វើភាពជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយប្រទេសចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាទាំងអស់ ដើម្បីធានាថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងបន្តជាផ្នែកមួយដ៏សំខាន់នៃនិម្មាបនកម្មតំបន់។ មេដឹកនាំទាំងអស់បានអនុម័តនូវសេចក្តីប្រកាសទីក្រុងកូឡាឡាំពួរ ស្តីពីខួបអនុស្សាវរីយ៍លើកទី ១០នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ មេដឹកនាំនៃប្រទេសអាស៊ីបូព៌ាបានស្វាគមន៍ចំពោះការបន្តផែនការសកម្មភាពដើម្បីអនុវត្តសេចក្តីប្រកាសទីក្រុងភ្នំពេញស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍកិច្ចប្រជុំកំពូលអាស៊ីបូព៌ារហូតដល់ឆ្នាំ ២០១៧ និងបានទទួលស្គាល់ថា ផែនការសកម្មភាពនោះ គឺជាឯកសារគ្រប់ជ្រុងជ្រោយ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការប្រជុំកំពូលអាស៊ីបូព៌ា ក្នុងវិស័យអាទិភាពរួមមាន ថាមពល ការអប់រំ ហិរញ្ញវត្ថុ សុខភាពសកល ជំងឺឆ្លង បរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងការតភ្ជាប់អាស៊ាន ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំងអស់បានគូសបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអប់រំ និងតម្រូវការបន្តពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់។ មេដឹកនាំទាំងអស់បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសន្តិសុខលំហសមុទ្រ និងបានអនុម័តសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលំហសមុទ្រថ្នាក់តំបន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈនេះមេដឹកនាំទាំងអស់បានចាត់ឲ្យឧត្តមន្ត្រី វិះកលទូភាពបញ្ចូលកិច្ចសហប្រតិបត្តិការលំហសមុទ្រជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ។ ក្នុងកិច្ចប្រជុំ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** ជាមួយនឹងឯកឧត្តម **ណាហ្គី រ៉ាហ្សាក់** នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ

កំពូលនោះដែរ មេដឹកនាំនៃប្រទេសអាស៊ីបូព៌ាបានធ្វើការកត់សម្គាល់ ជាមួយនឹងក្តីកង្វល់ចំពោះការគំរាមកំហែងនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែលកំពុងផុសឡើង និងការប្រើប្រាស់ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង ICT សម្រាប់ភេរវករ ។ មេដឹកនាំទាំងអស់បានអនុម័តសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីបញ្ហាតាមប្រព័ន្ធអ៊ីនធឺណិតឆ្លងដែន។ លើការរំលាយសញ្ជ័យ និងការមិនរីកសាយភាយ មេដឹកនាំទាំងអស់បានគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ដើម្បីបន្តធ្វើការជាមួយរដ្ឋមានអាវុធនុយក្លេអ៊ែរ ស្របតាមគោលបំណងនិងគោលការណ៍នៃសន្ធិសញ្ញា ដើម្បីធានាឲ្យមានការចុះហត្ថលេខា និងការផ្តល់សច្ចាប័នសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ លើបញ្ហាតំបន់និងអន្តរជាតិមេដឹកនាំទាំងអស់បានគូសបញ្ជាក់នូវសារៈសំខាន់ នៃការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៃការធ្វើនាវាចរណ៍ និងហោះហើរលើសមុទ្រចិនខាងត្បូង។ ជាមួយគ្នានេះមេដឹកនាំទាំងអស់បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការឲ្យសមាជិកអាស៊ាន និងចិន ធានាឲ្យបាននូវការអនុវត្ត DOC ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីឈានទៅកដំណាក់កាលថ្មីនៃកិច្ចពិភាក្សា ឆ្ពោះទៅរកការបង្កើតក្រុមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង COC និងរង់ចាំមើលការបង្កើត COC ឲ្យបានឆាប់។ មេដឹកនាំទាំងអស់បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហានៅឧបទ្វីបកូរ៉េបញ្ចមជ្ឈិមបូព៌ា បញ្ហាប៉ាឡេស្ទីន បញ្ហាកេរវេកម្ម និងការនិយមកណ្តាល បញ្ហាទេសន្តប្រវេសន៍ បញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ។ ជាមួយគ្នានេះមេដឹកនាំទាំងអស់បានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំកំពូលរបស់ ប្រទេស G20 ពិសេស ការបន្តចូលរួមរបស់ក្រុមប្រទេស G20 ជាមួយអាស៊ាន តាមរយៈការចូលរួមជាទៀងទាត់របស់ប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំកំពូល G20 ។

កិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន លើកទី ១៨ បានប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់បណ្តាមេដឹកនាំអាស៊ាន ជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន **ហ្សិន-ហ្សារុ អេ**។ បណ្តាមេដឹកនាំអាស៊ានជប៉ុនបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ និងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន និងទិសដៅអនាគត ។ ជប៉ុនបានស្វាគមន៍ការបង្កើតសហគមន៍អាស៊ាន ដែលតាមរយៈនេះ មេដឹកនាំអាស៊ានបានលើកទឹកចិត្តឲ្យជប៉ុនរួមចំណែកដល់ការសម្រេចបាននូវវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥រីកចម្រើនទៅមុខរួមគ្នា។ មេដឹកនាំទាំងអស់បានបញ្ជាក់ថា ថ្មីពីសារៈសំខាន់នៃមិត្តភាពយូរអង្វែងរវាងអាស៊ាន និងជប៉ុន និងបានអះអាងថាថ្មីពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន ជប៉ុន ដែលបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់។ តាមរយៈ នេះមេដឹកនាំអាស៊ានបានសំដែង



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសន្ទនាជាមួយឯកឧត្តម
ហ៊ាន គីម ប្រធានាធិបតីសហរដ្ឋអាមេរិក

នូវការកោតសរសើរចំពោះការបន្តគាំទ្ររបស់ប្រទេសជប៉ុន ចំពោះតួនាទីស្នូលរបស់
អាស៊ាននៅក្នុងនិម្មិតកម្មតំបន់ និងការគាំទ្ររបស់ជប៉ុន សម្រាប់ការពង្រឹងកិច្ច
ប្រជុំកំពូលអាស៊ីបូព៌ាក្នុងពេលដល់ខួបលើកទី១០ របស់ខ្លួននៅក្នុងឆ្នាំ២០១៥ នេះ ។
មេដឹកនាំអាស៊ាន ជប៉ុន បានកត់សម្គាល់ដោយការពេញចិត្តចំពោះការរីកចម្រើនជា
លំដាប់ នៅក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យ ស្តីពីមិត្តភាព និងកិច្ចសហ-
ប្រតិបត្តិការអាស៊ាន ជប៉ុន និងការអនុវត្តផែនការរបស់ខ្លួន ដែលបានអនុម័តនៅក្នុង
ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ ២០១៣ ។ មេដឹកនាំអាស៊ាន បានទទួលស្គាល់
ពីការចូលរួមវិភាគទានយ៉ាងសំខាន់នៃមូលនិធិសមាហរណកម្មជប៉ុន អាស៊ាន ឆ្ពោះ
ទៅរកការអនុវត្តគម្រោងនានា ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន។ មេដឹក
នាំទាំងអស់ក៏បានកត់សម្គាល់ជាមួយនឹងក្តីបារម្ភ ចំពោះការធ្លាក់ចុះក្នុងការធ្វើពា-
ណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន ជប៉ុន ក្នុងឆ្នាំ ២០១៤ ។ ក្នុងន័យនេះមេដឹក
នាំទាំងអស់បានទទួលស្គាល់ពីសារៈសំខាន់ នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង-
ជ្រោយរវាងអាស៊ាន និងជប៉ុន ក្នុងការធ្វើឲ្យស៊ីជម្រៅការធ្វើសមាហរណកម្មសេដ្ឋ-
កិច្ចរវាងអាស៊ាន និងជប៉ុន និងបានអំពាវនាវឲ្យបញ្ចប់ការចរចាស្តីពីពាណិជ្ជកម្ម
សេរីកម្ម និងវិនិយោគ ក្រោមកិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង-
ជ្រោយរវាងអាស៊ាន និងជប៉ុន ។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី១៨ បានប្រារព្ធឡើងដោយ
មានវត្តមានរបស់មេដឹកនាំអាស៊ានជាមួយលោកជំទាវ ហ៊ាន គីម ប្រធានាធិបតី
នៃសាធារណរដ្ឋកូរ៉េ ។ លោកជំទាវប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េបានស្វាគមន៍
ចំពោះបង្កើតសហគមន៍អាស៊ាន តាមរយៈនោះមេដឹកនាំអាស៊ាន បានលើកទឹកចិត្ត
ឲ្យសាធារណរដ្ឋកូរ៉េ ចូលរួមចំណែកឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យសហគមន៍
អាស៊ានឆ្នាំ ២០២៥ រីកចម្រើនទៅមុខរួមគ្នា ។ មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់
ចំពោះការបន្តគាំទ្ររបស់សាធារណរដ្ឋកូរ៉េ សម្រាប់តួនាទីស្នូលរបស់អាស៊ាន នៅ
ក្នុងនិម្មិតកម្មតំបន់ តាមរយៈដំណើរការដឹកនាំដោយអាស៊ាន និងការគាំទ្ររបស់
សាធារណរដ្ឋកូរ៉េសម្រាប់ការពង្រីកកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដូចដែលបានប្រារព្ធឡើង
ឡើងនៃខួប១០ឆ្នាំរបស់ខ្លួនក្នុងឆ្នាំ២០១៥នេះ។ មេដឹកនាំទាំងអស់បានកត់សម្គាល់
អំពីវឌ្ឍនភាពដ៏មានសារៈសំខាន់ដែលសម្រេចបានក្នុងទំនាក់ទំនងអាស៊ាន-សាធា-
រណរដ្ឋកូរ៉េជាង ២៥ ឆ្នាំ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ១៩៨៩។ មេដឹកនាំអាស៊ាន
សាធារណរដ្ឋកូរ៉េ បានស្វាគមន៍ចំពោះការអនុម័តផែនការសកម្មភាពថ្មី ដើម្បីអនុវត្ត
ប្រកាសរួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់រយៈ
ពេលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ និងសម្លឹងឆ្ពោះទៅមុខ ដើម្បីអនុវត្តឲ្យបានពេញ-
លេញ និងមានប្រសិទ្ធភាព។ មេដឹកនាំទាំងអស់ក៏បានកត់សម្គាល់ថា ពាណិជ្ជកម្ម
រវាងអាស៊ាននិងសាធារណរដ្ឋកូរ៉េនៅតែរីកចម្រើនមានទំហំ ៥,២% នៃពាណិជ្ជ-




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ
ឯកឧត្តម ហ៊ុនហ្សូ អាចេ នាយករដ្ឋមន្ត្រីជប៉ុន

កម្មសរុបរបស់អាស៊ាន។ សាធារណរដ្ឋកូរ៉េគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥របស់
អាស៊ាន ជាចំណាត់ថ្នាក់មួយដែលរក្សាបានចាប់តាំងពីឆ្នាំ ២០១០ មក ។ មេដឹកនាំ
ទាំងអស់បានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តធ្វើ
សេរីភាវូបនីយកម្ម និងរុះរើរបាំង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង
អាស៊ាន និងសាធារណរដ្ឋកូរ៉េ ក្នុងគោលដៅសម្រេចឲ្យបាននូវពាណិជ្ជកម្មទ្វេភាគីចំនួន
២០០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០ ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអង្គការសហប្រជាជាតិលើកទី៧បណ្តាមេដឹកនាំ
អាស៊ាន និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ហ្វាន គីមូន បានធ្វើ
ការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការអាស៊ាន អង្គការ-
សហប្រជាជាតិ និងការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ។ មេដឹកនាំ
អាស៊ានបានកត់សម្គាល់ថាឆ្នាំ២០១៥ ជាខួបអនុស្សាវរីយ៍ទី៧០របស់អង្គការសហ
ប្រជាជាតិ កិច្ចប្រជុំកំពូលបានស្វាគមន៍ចំពោះការអនុម័តជាផ្លូវការនូវរបៀបវារៈឆ្នាំ
២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ មេដឹកនាំទាំងអស់បានបង្ហាញពី
ការប្តេជ្ញាចិត្តដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ានអង្គការសហប្រជា-
ជាតិ ក្នុងគោលដៅថែរក្សាអាស៊ីអាគ្នេយ៍មួយដែលមានស្ថិរភាព សន្តិភាព និងរីក
ចម្រើន ដូចមានចែងក្នុងសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាង
អាស៊ាននិងអង្គការសហប្រជាជាតិ។ បណ្តាមេដឹកនាំអាស៊ាននិងអង្គការសហប្រជា
ជាតិបានស្វាគមន៍ចំពោះការពិនិត្យជាផ្លូវការ នូវការអនុវត្តភាពជាដៃគូគ្រប់ជ្រុង-
ជ្រោយអាស៊ាន អង្គការសហប្រជាជាតិ ដូចមានរំលេច នៅក្នុងរបាយការណ៍ភាពជា
ដៃគូអាស៊ាន អង្គការសហប្រជាជាតិ ឆ្នាំ ២០១៣-២០១៥ ដែលបានដាក់ជូនរួមគ្នា
ដោយលេខាធិការអាស៊ាន និងអង្គការសហប្រជាជាតិ ។ មេដឹកនាំទាំងអស់
បានបញ្ជាក់ឡើងវិញ នូវសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ និងសន្តិ-
សុខតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភព-
លោក ដែលអនុលោមទៅតាមគោលដៅ និងគោលការណ៍របស់ធម្មនុញ្ញអាស៊ាន
និងអង្គការសហប្រជាជាតិ ។ មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិបានស្វា-
គមន៍ចំពោះវឌ្ឍនភាពក្នុងការពង្រឹងសមត្ថភាពនៅក្នុងអាស៊ាន ស្តីពីការបង្ការជម្លោះ
ការទូត ទប់ស្កាត់ជម្លោះ ការដោះស្រាយជម្លោះ និងការថែរក្សាសន្តិភាព ស្ថិរភាព
តាមរយៈការចែករំលែកជំនាញ និងការអនុវត្តក្លាយៗ តាមរយៈកិច្ចសហប្រតិបត្តិការ
ជាមួយយន្តការអាស៊ានពាក់ព័ន្ធ ដូចជាវេទិកាតំបន់អាស៊ានជាដើម ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឃុន រ៉ានី ហ៊ុនសែន
និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍វិញប្រកប
ដោយសុវត្ថិភាព ដោយបាននាំមកនូវជោគជ័យនៃវិស័យការបរទេស និងបង្ហាញឱ្យ
ឃើញនូវតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ ។

ទស្សនកិច្ចរបស់ឯកឧត្តម ឌីមីត្រី មេដវេដេវ នាយករដ្ឋមន្ត្រីរុស្ស៊ី នៅកម្ពុជាទទួលបានជោគជ័យដ៏ធំធេង



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ច
ផ្លូវការរបស់ឯកឧត្តម **ឌីមីត្រី មេដវេដេវ**
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី នៅវិមានសន្តិភាព




សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ
ឯកឧត្តម **ឌីមីត្រី មេដវេដេវ**
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី នៅវិមានសន្តិភាព

ឯកឧត្តម **ឌីមីត្រី មេដវេដេវ** (Dmitry MEDVEDEV) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ីបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដើម្បីពង្រឹងព្រឹក្សាបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ការមកបំពេញទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសស្នាក់នៅកម្ពុជា ឯកឧត្តម **ឌីមីត្រី មេដវេដេវ** បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ **ហ៊ុន សែន** នៅវិមានសន្តិភាព។ នៅក្នុងជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលរុស្ស៊ី ភាគីទាំងពីរបានពិភាក្សាពាក់ព័ន្ធបញ្ហាបំណុលដែលកម្ពុជាជំពាក់រុស្ស៊ី ហើយកិច្ចពិភាក្សានេះមានភាពវិជ្ជមានច្រើន ។ មកដល់ពេលនេះ កម្ពុជាមិនទាន់បានសងបំណុល ដែលបានជំពាក់រុស្ស៊ីនៅក្នុងសម័យសង្គ្រាមនៅឡើយទេ ។ បំណុលនោះមានទំហំទឹកប្រាក់សរុបប្រមាណ ១.៥០០ លានដុល្លារអាមេរិក ហើយ ៧០ % នៃប្រាក់បំណុលនេះ ត្រូវបានលុបចោលដោយភាគីរុស្ស៊ី ។ ដូចនេះកម្ពុជាត្រូវសងត្រឹមតែ ៣០ % ដែលមានទឹកប្រាក់ប្រមាណ ៤៥០ លានដុល្លារអាមេរិក ។ ភាគច្រើននៃបំណុលនេះត្រូវបានខ្ចីដោយរដ្ឋាភិបាលកម្ពុជាក្នុងទសវត្សទី ៨០ ។ សម្តេចតេជោ **ហ៊ុន សែន**បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសបន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត រុស្ស៊ីបានជួយកម្ពុជាឱ្យរស់រានមានជីវិត និងបានជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ ។ សម្តេចក៏បានស្នើសុំធ្វើយ៉ាងណាឱ្យរុស្ស៊ីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា និងស្នើសុំឱ្យសហព័ន្ធរុស្ស៊ីជួយទិញអង្ករពីកម្ពុជា ក៏ដូចជារយណភណ្ឌពីកម្ពុជា និងផលិតផលផ្សេងៗទៀតទៅកាន់សហព័ន្ធរុស្ស៊ី ជាពិសេសជំរុញវិនិយោគទុនរុស្ស៊ីមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្មកែច្នៃផលិតផលកសិកម្មកម្ពុជាដើម្បីឱ្យក្លាយជាផលិតផលសម្រេច ដើម្បីនាំចេញទៅ

ប្រទេសរុស្ស៊ី។ សម្តេចតេជោ **ហ៊ុន សែន** ក៏បានស្នើសុំធ្វើយ៉ាងណាជំរុញវិនិយោគទុនរុស្ស៊ីមកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការភ្ជាប់ដើងហោះហើរត្រង់ពីរុស្ស៊ីមកកម្ពុជា។ សម្តេចបានស្នើឱ្យរុស្ស៊ីបន្តផ្តល់អាហារូបករណ៍ឱ្យកម្ពុជាផងដែរ ។ ជាការឆ្លើយតបឯកឧត្តម **ឌីមីត្រី មេដវេដេវ** (Dmitry Medvedev) នាយករដ្ឋមន្ត្រីរុស្ស៊ីបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្តេចតេជោ **ហ៊ុន សែន** ដើម្បីជំរុញលើកស្ទួយការវិនិយោគលើវិស័យកសិកម្មឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បីធ្វើឱ្យមានលំហូរទំនិញពីកម្ពុជាទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានឯកភាពធ្វើការផ្តល់ជូនកម្ពុជានូវអាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសរុស្ស៊ី។ ក្រោយពីជំនួបបញ្ចប់សម្តេចតេជោ **ហ៊ុន សែន** និងឯកឧត្តម Dmitry Medvedev បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ១០ ៖

- ទី១- កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ចុះហត្ថលេខាដោយឯកឧត្តម **សៅ ហាងឡាន់** រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម Evgeny Ditrikh អនុរដ្ឋមន្ត្រីទី១នៃក្រសួងដឹកជញ្ជូនសហព័ន្ធរុស្ស៊ី។
- ទី២- កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ីចុះហត្ថលេខាដោយឯកឧត្តម **ជា ចាន់គុ** ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Yury Chikhanchin ប្រធានអង្គភាពត្រួតពិនិត្យសេវាហិរញ្ញវត្ថុសហព័ន្ធរុស្ស៊ី ។
- ទី៣- អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសហព័ន្ធរុស្ស៊ីស្តីពីកិច្ចសហការក្នុងវិស័យសុខាភិបាល ចុះហត្ថលេខាដោយឯកឧត្តម **ម៉ម ប៊ុនហោ** រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
- ទី៤- អនុស្សរណៈយោគយល់គ្នា រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណា-



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

និងឯកឧត្តម **ឌីមីត្រី មេដវេដេវ** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ១០

ចក្រកម្ពុជា និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី ចុះហត្ថលេខាដោយលោកជំទាវ **ឆៀង សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទី៥- លក្ខខណ្ឌការងារនៃក្រុមការងារជាន់ខ្ពស់ស្តីពីការជំរុញគម្រោងវិនិយោគអាទិភាពរវាងកម្ពុជា-រុស្ស៊ី ចុះហត្ថលេខាដោយឯកឧត្តម **ស៊ុន ចាន់ថុល** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Alexey Likhachev អនុរដ្ឋមន្ត្រីទី១ នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី។ ទី៦-អនុស្សរណៈយោគយល់គ្នាស្តីពីការសម្រួលការវិនិយោគទុនរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី ចុះហត្ថលេខាដោយឯកឧត្តម **សុខ ចិន្តាសោគា** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Alexey Likhachev អនុរដ្ឋមន្ត្រីទី១ នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី។ ទី៧-អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលដៅអភិវឌ្ឍន៍ដោយសន្តិភាព រវាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មថាមពលបរមាណូរបស់រដ្ឋ (ROSATOM) ចុះហត្ថលេខាដោយឯកឧត្តម **សាយ សំរោល** រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Nikolay Spasskiy នាយកប្រតិបត្តិរងនៃទំនាក់ទំនងអន្តរជាតិនៃសាជីវកម្មថាមពលបរមាណូរដ្ឋ (ROSATOM) ។ ទី៨-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងបំពេញបន្ថែមរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK ចុះហត្ថលេខាដោយលោកជំទាវ **សុខ ម៉ុនីមល** អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងឯកឧត្តម Pavel Andreev អនុប្រធានបោះពុម្ពផ្សាយនៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ROSSIYA SEGODNYA នៃសហព័ន្ធរុស្ស៊ី។ ទី៩-អនុស្សរណៈយោគយល់គ្នារវាងវិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK ចុះហត្ថលេខាដោយឯកឧត្តម **ទន់ សារ៉ាត់** អគ្គនាយិកាវិទ្យុជាតិកម្ពុជា និងលោក Pavel Andreev អនុប្រធានបោះពុម្ពផ្សាយនៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ROSSIYA SEGODNYA នៃសហព័ន្ធរុស្ស៊ី និងទី១០- កិច្ចព្រមព្រៀងស្តីពីកិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស រុស្ស៊ីប្រជាជន ចុះហត្ថលេខាដោយឯកឧត្តម **សុខ អាន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃ

គណបក្សប្រជាជនកម្ពុជា និងឯកឧត្តម Andrey Klimov សមាជិកប្រេស៊ីឌី-យោមនៃអគ្គក្រុមប្រឹក្សានៃគណបក្សនយោបាយទាំងអស់របស់រុស្ស៊ី ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី **ឌីមីត្រី មេដវេដេវ** (Dmitry Medvedev) ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ**ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលបដិសណ្ឋារកិច្ចផ្លូវការ និងជួបចរចាទូទៅនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ មុននឹងចេញដំណើរមកកាន់រាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឯកឧត្តមDmitry Medvedev ក៏បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរព**វិញ្ញាណក្ខន្ធព្រះបរមរូបសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ** ផងដែរ ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី (អតីតសហភាពសូវៀត) បានភ្ជាប់ទំនាក់ទំនងការទូតនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៥៦ រវាង **ព្រះបរមរតនកោដ្ឋ ព្រះបរមាភិរក្សត្រព្វបាទសម្តេច នរោត្តម សីហនុ** និងឯកឧត្តម **នីគីតា គ្រូនេវ** អគ្គលេខាធិការមជ្ឈមហាសិប្បកម្មយុវជនសហភាពសូវៀត ។ តែទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់នៅឆ្នាំ ១៩៧៥ នៅពេលខ្មែរក្រហមឡើងកាន់អំណាច ។ ក្រោយមកទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីក៏បានតភ្ជាប់ឡើងវិញ ក្រោយពេលរបបប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ។ ទំនាក់ទំនងរវាងកម្ពុជា និងអតីតសហភាពសូវៀត ត្រូវបានគេពិពណ៌នាថាមានភាពស្ថិតស្ថេរខ្លាំងណាស់ ហើយរុស្ស៊ីគឺជាប្រទេសដ៏ដ៏មួយដែលបានជួយកម្ពុជាស្ទើរគ្រប់វិស័យ បូករួមទាំងការអប់រំផងដែរ ។ មាននិស្សិតកម្ពុជាជាច្រើន ទាំងក្នុងសម័យសង្គមរាស្ត្រនិយមរបស់**សម្តេច នរោត្តម សីហនុ** និងក្នុងរបបរដ្ឋកម្ពុជា ត្រូវបានបញ្ជូនទៅសិក្សានៅក្នុងប្រទេសរុស្ស៊ី ក្នុងនោះ មាននិស្សិត និងអ្នកជំនាញសរុបជាង ៨.០០០ នាក់ បានទទួលការសិក្សានៅសហព័ន្ធរុស្ស៊ី និងអតីតសហភាពសូវៀត ។

សម្តេចក្រឡាហោម ស ខេង អញ្ជើញមូលរួមបើកការដ្ឋានសាងសង់ ផ្លូវលេខ ១៥៧៧ នៅស្រុក សំឡូត



សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ **ពូ ជឿនគីរ** ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ១៥៧៧ ប្រវែងជិត ៥៧ គីឡូម៉ែត្រ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្តេចក្រឡាហោម **សខេង**ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ **ហ៊ុន សែន**នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមដំណើរដោយលោកជំទាវ**ពូ ជឿនគីរ**ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ១៥៧៧ ប្រវែងជិត៥៧គីឡូម៉ែត្រនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ។

សម្តេចក្រឡាហោម **ស ខេង** បានថ្លែងថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បម្រើកិច្ចការពារជាតិផង និងការអភិវឌ្ឍសេដ្ឋកិច្ចផង ដោយតភ្ជាប់តំបន់ភូមិភាគកណ្តាល និងវាលទំនាបនៃបឹងទន្លេសាប ផ្នែកខាងលើទៅនឹងភូមិភាគខាងលិច ប្រទេសជាប់ព្រំប្រទល់កម្ពុជាថៃ (ច្រកទ្វារ៤០០)។សម្តេចក្រឡាហោម **ស ខេង** បានថ្លែងទៀតថា នៅទូទាំងប្រទេសផ្លូវជាតិ ផ្លូវខេត្តមានប្រវែងប្រមាណ៦០.០០០ គ.មត្រូវបានស្តារឡើងវិញ និង

សាងសង់ក្រាលកៅស៊ូតភ្ជាប់ពីតំបន់ដាច់ស្រយាលជាយូរដែន ភ្ជាប់ទៅទីរួមខេត្តនិងឆ្ពោះទៅរាជធានី។ផ្លូវទាំងនោះមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែងសម្រាប់ការពារតំបន់ព្រំដែន ព្រមទាំងប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់មិត្តភាព សន្តិភាព សហប្រតិបត្តិការនិងការវិនិយោគប្រកបដោយចីរភាព ព្រមទាំងការពារបាននូវបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជាផងដែរ ។

លោកជំទាវ**ពូ ជឿនគីរ** បានមានប្រសាសន៍ដែរថា ខេត្តបាត់ដំបងគឺជាខេត្តជម្រកស្រូវដ៏សម្បូរដោយដីជាតិ និងមានសក្តានុពលក្នុងការប្រកបរបរស្រែចំការ ការដាំដុះដំណាំកសិកម្ម និងកសិឧស្សាហកម្ម ។ ក្រោយសាងសង់រួចផ្លូវនេះនឹងក្លាយជាចំណងជើងឡើងវិញតបទៅនឹងសំណូមពរ និងតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅមករបស់ប្រជាជនយើង ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវលេខ ១៥៧៧ មានប្រវែង ៥១,៧៩៨គ.មចាប់ពីភូមិភ្នំឃុំត្រែងស្រុករតនមណ្ឌលរហូតដល់ភូមិឆករកា ឃុំសំឡូត (ច្រកទ្វារព្រំដែន៤០០)ស្រុកសំឡូតខេត្តបាត់ដំបង មានទទឹងប្រវែង ៩ ម៉ែត្រ ប្រភេទ DBST សាងសង់ស្ពាន ៦ កន្លែង មានប្រវែងសរុប ២០២ ម៉ែត្រ សាងសង់លូជ្រុង១៩កន្លែង លូមូល ៩៥ កន្លែង លូអមសងខាងផ្លូវចំនួន ១៧២ កន្លែង ។ ផ្លូវនេះគ្រោងចំណាយថវិកាសរុប ៣២,២៨០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ផលប៉ះពាល់ ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សាជីវកម្មស្ពាន និងថ្នល់ចិន ដែលត្រូវចំណាយពេលសាងសង់ ៣៦ ខែ គឺបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខនេះ។



ប្រជាពលរដ្ឋចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ១៥៧៧ ប្រវែងជិត ៥៧ គីឡូម៉ែត្រ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ក្នុងខែវិច្ឆិកានេះដែរ ឯកឧត្តម **ហ៊ុន សែន** រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងស្ថាប័នពិលទ្ធផលការងាររបស់វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ**ហ៊ុន សែន** ស្ថិតនៅភូមិព្រែកឡុង ឃុំកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។



ថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្តម **ខៀវ ភាញាវីធី** រដ្ឋមន្ត្រីក្រសួងព័ត៌មានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញពិនិត្យការប្តូរទឹកបញ្ចូលស្រែក្នុងភូមិទី១៣ឃុំព្រែកតាន់ ប្រាសាទស្រុកកោះស្នួរ ខេត្តកំពង់ចាម ។ ឯកឧត្តមក៏បានផ្តល់ប្រេងចំនួន ១៥០០០ លីត្របន្ថែមទៀតសម្រាប់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រែដែលកំពុងខ្វះទឹក ។

ថ្ងៃទី ១២ ខែវិច្ឆិកា ឯកឧត្តម **ជា សុផារ៉ា** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ៦ ឆ្នាំ ២០១៥ ក្រោមប្រធានបទ "អនាម័យល្អ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា" ដែលរៀបចំឡើងនៅស្រុកបន្ទាយមាស ខេត្តកំពត ។



ថ្ងៃទី ២២ ខែវិច្ឆិកា ឯកឧត្តម **វ៉ង សុភ** រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសំណេះសំណាល និងឧបត្ថម្ភកងចំនួន ៤០០ គ្រឿង រួមនឹងសម្ភារៈសិក្សាមួយចំនួន ដែលជាជំនួយរបស់អង្គការកូតិសេ K.J.O ជប៉ុនលើកទី៤២ ដល់កុមារកំព្រាកម្ពុជា នៅមណ្ឌលកុមារកំព្រាភ្នំពេញថ្មីវិជ្ជាជីវៈពេញ។

ថ្ងៃទី៧ ខែវិច្ឆិកា ឯកឧត្តម **ដោង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងចែកសញ្ញាបត្រកំព្យូទ័រដល់សិស្សានុសិស្សចំនួន ៨៧ នាក់ នៅមណ្ឌលអភិវឌ្ឍន៍ **ហ៊ុន សែន** ទី៥ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី៧ ខែវិច្ឆិកា ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្តេចអគ្គរាជទេសីក្សានុពលនៅសាលាបឋមសិក្សាម្រោមស្ថិតក្នុងឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

ថ្ងៃទី១៤ ខែវិច្ឆិកា ឯកឧត្តម **សាយ សំរោង** រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ សមាជិកសមាជិកានៃគណៈកម្មាធិការបក្សឃុំមៀន និងឃុំអំពិលតាពក រួមទាំងតំណាងអាជីវករផ្សារអូរាំងឌី ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់សំណូមពរពាក់ព័ន្ធនឹងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងមូលដ្ឋាន ។



ថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តម **លីម សាន** អគ្គនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅខេត្តភាគពាយព្យនៃប្រទេសកម្ពុជា និងបន្តទៅកាន់បណ្តាខេត្តផ្សេងទៀតជាបន្តបន្ទាប់ ។

ថ្ងៃទី ១០ ខែវិច្ឆិកា ឯកឧត្តម **ម៉ៅ ភីរុណ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចុះពិនិត្យសកម្មភាពបូមទឹកនៅស្ថានីយបណ្តែតទឹកនៃទន្លេមេគង្គ ដើម្បីនាំទឹកចូលប្រឡាយមេសម្រាប់ប្រជាជនបង្កបង្កើនផលស្រូវនៅឃុំកោះកាងទី១និងទី២ស្រុកមុខកំពូលខេត្តកណ្តាលលើផ្ទៃដីប្រមាណ ២៥០ ហិកតា។



ថ្ងៃទី ៧ ខែវិច្ឆិកា ឯកឧត្តម **លង់ លីមថៃ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលស្រុកកោះសុទិន បានចុះពិនិត្យការបូមទឹកបញ្ចូលស្រែក្នុងភូមិទី ១៣ ឃុំព្រែកតានង់ ស្រុកកោះសុទិន និងបានជួយឧបត្ថម្ភប្រេងម៉ាស៊ីតចំនួន ១០០០ លីត្រ ព្រមទាំងថវិកា១លានរៀលផងដែរ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នាស្នាក់ការកណ្តាលគណបក្ស ឯកឧត្តម កែ ប៊ុនឡុង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានចូលរួមប្រជុំការងារជាមួយក្រុមសកម្មជនយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈចលនាយុវជននៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការក្រសួង។ អង្គប្រជុំបានស្តាប់របាយការណ៍ស្តីពីសកម្មភាពនៃក្រុមការងាររបស់ក្រុមសកម្មជនគណបក្សក្រសួង និងទិសដៅការងារបន្ត និងមតិណែនាំមួយចំនួនស្តីពីការងារយុវជនគណបក្សរបស់គណៈអធិការ។



ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នាទីស្នាក់ការកណ្តាលគណបក្ស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំសមាជិកក្រុមការងារយុវជនគណបក្សចូលរួមសិក្ខាសាលាស្តីពី "ការផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍចលនាយុវជនគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា និងប្រទេសអាស៊ីម៉ង់" ជាមួយគណៈប្រតិភូយុវជនអាស៊ីម៉ង់ ដោយមានការសម្របសម្រួលពីមូលនិធិឧត្តរាជអារដិនណេអ៊ែរ ។



ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺបានរៀបចំវគ្គបណ្តុះបណ្តាលវាគ្មិនយុវជនគណបក្សជំនាន់ទី ២ ជំទី៤ ក្រោមអធិបតីភាព ឯកឧត្តម សត្យា រុដ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត។ វាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលនេះគឺ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លើប្រធានបទសំខាន់ៗពីរ គឺការតស៊ូមតិ និងការកសាងបណ្តាញយុវជន សិក្ខាកាមចូលរួមសរុបចំនួន ៥១ នាក់ ស្រី ១១នាក់ មកពីក្រុង-ស្រុក ទាំង ៨ ក្នុងខេត្តកំពង់ស្ពឺ។



ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបុកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សប្រចាំឆ្នាំ ២០១៥ និងលើកទិសដៅបន្តរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ។



ឯកឧត្តម កែ ប៊ុនឡុង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រតិភូក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ចុះជួបប្រជុំពិភាក្សាការងារយុវជនគណបក្សនៅស្នាក់ការគណបក្ស ជាមួយគណៈប្រចាំការគណបក្សខេត្ត ក្រុមការងារយុវជនគណបក្សខេត្ត និងស្រុកនៅខេត្តមណ្ឌលគីរីទ្រង់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥, ខេត្តរតនគិរីថ្ងៃទី១១ ខែវិច្ឆិកា, ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែវិច្ឆិកា និងខេត្តក្រចេះ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីពិនិត្យ ពិភាក្សាការងារយុវជនគណបក្ស ពិសេសការងារបច្ចុប្បន្នភាព អង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ ការងារអប់រំបណ្តុះបណ្តាលនយោបាយក្នុងយុវជនគណបក្ស និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជននៅខេត្តនីមួយៗ។



ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នាទីស្នាក់ការគណបក្សខេត្ត ក្រុមការងារយុវជនគណបក្សខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបុកសរុបការងារប្រចាំខែតុលា និងចូលរួមផ្លាស់ប្តូរយោបល់ ភាពវិជ្ជមានបញ្ហាប្រឈមមុខត្រូវដោះស្រាយ និងបានផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីក្នុងសង្គមដើម្បីឲ្យយុវជនត្រៀមប្រមូលគំនិតដើម្បីផ្លាស់ប្តូរការនាំនាពេលខាងមុខ។ កិច្ចប្រជុំដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ សមាជិកសភាមណ្ឌលប៉ៃលិន សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងមានការចូលរួមពីអនុប្រធាន សមាជិកក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សក្រុង-ស្រុក ប្រធាន អនុប្រធានក្រុមសកម្មជនយុវជនគណបក្សទាំង ៨ ឃុំ-សង្កាត់ សមាជិក សមាជិកា ក្រុមលេខាធិការដ្ឋាននៃក្រុមការងារយុវជនគណបក្សខេត្ត សរុបចំនួន ៦៥ នាក់ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ជាប ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុង ពិធីបើក និងជាគ្រូខ្មោចសវន្តអប់រំនយោបាយជូនដល់មន្ត្រីគណបក្សស្រុក គណបក្សមូលដ្ឋាន សាខា បក្សចំណុះ សាខាបក្សភូមិ នៅទីស្នាក់ការគណបក្សស្រុកសំឡូត ខេត្តបាត់ដំបង ។



ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ជាប ច័ន្ទសោភ័ណ សមាជិក ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជន របស់គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល បាន អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកបរិស័- នកាលឆ្នាំសិក្សា ២០១៥-២០១៦ និងបំពាក់ខ្សែក្រវាត់ជូនសិស្សកាតាតេដូ អ្នកចូលរួមចំនួន ៩៦០ នាក់ ។



ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ហាក់ សុខមករា ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ក្រុង- ស្រុក ក្នុងខេត្តត្បូងឃ្មុំ ពិនិត្យអង្គការចាត់តាំងយុវជនគណបក្សក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ តាមវិទ្យាល័យ និងមូលដ្ឋានចំការកៅស៊ូ ដាក់ផែនការធ្វើបច្ចុប្បន្នភាព រៀបចំវគ្គបណ្តុះ បណ្តាលអប់រំនយោបាយ និងការកសាងបក្សក្នុងជួរយុវជនដែលគ្រប់អាយុ ។

អនុវត្តតាមផែនការការងាររបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៥ លោក អ៊ិន ចាន់ដា សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ បានដឹកនាំអង្គប្រជុំក្រុម ការងារយុវជនគណបក្សខេត្ត សំដៅត្រួតពិនិត្យការងារពេលកន្លងមកប្រចាំខែ និងកំណត់ ទិសដៅចុះពង្រឹងអង្គការចាត់តាំងក្រុមការងារយុវជនគណបក្សក្រុង ស្រុក ឃុំ ភូមិ និងតាម សាលា ។

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នៅទីស្នាក់ការគណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម ឯកឧត្តម ជ្រុង ថេរវ៉ាត សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល អនុប្រធាន គណៈពង្រឹងថ្នាក់កណ្តាលចុះជួយស្រុក និងជាប្រធានក្រុមការងារយុវជនគណបក្សស្រុក ព្រៃឈរ ឯកឧត្តម ណៅ ធួក ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងឧកញ៉ា ឌី ប៊ូ បាន ជួបសំណេះសំណាលជាមួយប្រធានគណៈកម្មាធិការបក្សឃុំ ក្រុមប្រឹក្សា និងសាខាបក្សភូមិ ដើម្បីស្តាប់ការធ្វើបទបង្ហាញ និងរាយការណ៍ស្តីពីស្ថានភាពនយោបាយនៅមូលដ្ឋាន ការ កសាងសមាជិកបក្ស ការបញ្ចូលសមាជិកបក្ស ការអប់រំគោលជំហរនយោបាយសតិអា- រម្មណ៍ដល់សមាជិកបក្សការវាយបកទៅលើគណបក្សប្រឆាំងនិងការផ្តល់សេវាសាធារណៈ និងលើកឡើងពីវិធានការមួយចំនួនដែលត្រូវអនុវត្តបន្ត ។

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម វិន វីរៈ សមាជិកក្រុមការងារយុវជនគណបក្ស ថ្នាក់កណ្តាល អនុប្រធានក្រុមការងារចុះជួយស្រុកសំរោងទងទទួលការងារយុវជន បាន អញ្ជើញជាអធិបតីក្នុងពិធីបើកបរិស័នកាលឆ្នាំសិក្សា២០១៥-២០១៦នៅវិទ្យាល័យឌីប៉ុក ក្នុងឃុំត្រពាំងគង ។

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សោម ពិសិដ្ឋ សមាជិកក្រុមការងារយុវជនគណ- បក្សថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែបបានអញ្ជើញជាអធិ- បតីក្នុងពិធីបើកបរិស័នកាលឆ្នាំសិក្សា ២០១៥-២០១៦ នៅវិទ្យាល័យ ហ៊ុន សែន ចំការ ដូង ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្កើរ ខេត្តកែប និងបានចែករំលែកអនុស្សាវរីយ៍ជូនប្អូនៗ ជាសិស្សានុសិស្សដែលទទួលបានជ័យលាភីឆ្នាំកន្លងទៅពីលេខ ១ ដល់លេខ ៣ ផងដែរ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ការនាំអង្ករចេញរយៈពេល ១០ ខែ :



យោងតាមរបាយការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា រយៈពេល ១០ ខែនៃឆ្នាំ ២០១៥ នេះ គិតពីខែមករាមកដល់ខែ តុលា បរិមាណនៃការនាំចេញអង្ករសម្រេចបានចំនួន ៤០៨ ១៦៩ តោន។ ចំនួននេះមានការកើនឡើងចំនួន ១០៣ ៣៨១ តោន ឬ ៣៣,៩% បើធៀប នឹងឆ្នាំ ២០១៤ ក្នុងរយៈពេលដូចគ្នា ។

ដោយឡែក បរិមាណអង្ករនាំចេញក្នុងខែតុលានេះមានចំនួន ៣៩ ០៦៤ តោន គឺកើនឡើង ១២,១% បើធៀបនឹងការនាំចេញក្នុងឆ្នាំ ២០១៤ ក្នុង រយៈពេលដូចគ្នា (៣៩ ៤១៨ តោន) ។

ក្នុងបរិមាណអង្ករនាំចេញរយៈពេល ១០ ខែនេះដែរ អង្ករសគ្រប់ប្រភេទ មានចំនួននាំចេញមានកំណើនឡើងរហូតដល់ ១៨៦ ៩០៦ តោន ស្មើ នឹង ៤៥% , អង្ករក្រអូបគ្រប់ប្រភេទចំនួន ១៨៦ ៣៤២ តោន ស្មើនឹង ៤៥,៧% និងអង្ករចំហុយ ៣៤ ៩២១ តោន ស្មើនឹង ៨,៥%។ ក្នុងចំណោម អង្ករក្រអូបនោះ អង្ករផ្កាម្លិះ (Jasmine rice) និងអង្ករផ្កាវិជ្ជមានបរិមាណ ១៨៦ ៣៤២ តោន ស្ថិតនៅលំដាប់ទី ១ ។ អង្ករក្រអូបចម្រុះ (នាងក្រអូប នាងសយ និងពូជដទៃ) មាន ៤១ ០៨៨ តោន ស្ថិតនៅលំដាប់ទី ២ ។ អង្ករ ក្រអូបនាងម្លិះមាន ១៤ ៤៥៩ តោន ស្ថិតនៅលំដាប់ទី ៣ និងសូមាលីចំនួន ១ ១២៧ តោន ស្ថិតនៅលំដាប់ទី ៤ ។

អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅចំនួន ៥៨ ប្រទេស (មាន កំណើន៣ប្រទេសធៀបនឹងខែកញ្ញា២០១៥) ក្នុងនោះប្រទេសចិនឈរនៅ លំដាប់ទី១ (៨៣ ៥៧៧តោន), ប្រទេសបារាំងនៅលំដាប់ទី២ (៥៧ ៧៤៥ តោន), ប្រទេសប៊ូឡូញលំដាប់ទី ៣ (៤៦ ១២៥ តោន), ប្រទេសម៉ាឡេស៊ី លំដាប់ទី៤ (៣៩៦៧៣តោន), ប្រទេសនីឌ័រឡេនលំដាប់ទី៥ (២៨ ០៩៧ តោន), ប្រទេសអ៊ីតាលីលំដាប់ទី៦ (១៩៧០៣តោន), ប្រទេសប៊ែលហ្ស៊ីក លំដាប់ទី៧ (១៦៦៣៨តោន), សាធារណរដ្ឋឆេកលំដាប់ទី៨ (១៥៩៣៣ តោន), ប្រទេសអង់គ្លេសលំដាប់ទី៩ (១៤ ៧៦២ តោន) និងប្រទេសអេស្ប៉ាញលំដាប់ទី១០ដែលមានចំនួន៩ ៦២២តោន។ ទន្ទឹមនឹងនេះ បរិមាណ អង្ករដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហគមន៍អឺរ៉ុប២៦ប្រទេស មានបរិមាណសរុប ២៦៥ ៨៦៤ តោន (៦៥,១%), ទិសដៅអាស៊ាន ៣

ប្រទេសមានបរិមាណ ៤៥ ២១៨ តោន (១១,១%) និងទិសដៅដទៃទៀត ២៩ ប្រទេស មានបរិមាណសរុប ៩៧ ១០៨ តោន (២៣,៨%) ។

ការនាំអង្ករចេញខាងលើនេះ បានធ្វើឡើងដោយក្រុមហ៊ុនចំនួន ៧៥ ក្រុមហ៊ុន ក្នុងនោះមានចំនួន១០ក្រុមហ៊ុនបាននាំមុខគេក្នុងការនាំចេញ។ ក្រុមហ៊ុនទាំង១០នោះ មាន៖ ទី១.ក្រុមហ៊ុន Amru Rice ចំនួន៥២ ៧៣៧ តោន, ទី២.ក្រុមហ៊ុន Khmer Food ចំនួន៤៨ ៨៩៨តោន, ទី៣.ក្រុមហ៊ុន Golden Rice ចំនួន ៣៧ ២២៦តោន, ទី៤.ក្រុមហ៊ុន BAITANG ចំនួន ២៦ ២៤៤ តោន, ទី៥.ក្រុមហ៊ុន International Rice ចំនួន២២ ៥៤១តោន , ទី៦.ក្រុមហ៊ុន TOT ចំនួន១៨ ០៤១តោន, ទី៧.ក្រុមហ៊ុន CRISTAL RICE ចំនួន១៦ ០៣៥តោន, ទី៨.ក្រុមហ៊ុន SSCORP ចំនួន១៤ ០៤៣តោន, ទី៩. ក្រុមហ៊ុន Nikoline Investment ចំនួន ១៣ ៨៥១តោន និងទី១០.ក្រុមហ៊ុន Hung Hiep ចំនួន ១១ ៧១៨ តោន ។

សន្ទុះនៃការនាំចេញអង្ករក្នុងខែតុលាឆ្នាំ ២០១៥ មានការកើនឡើង ជិត ៥០%។ នេះជាសញ្ញាវិជ្ជមានមួយប្រកបដោយក្តីសង្ឃឹម ដែលក្រសួង កសិកម្មរុក្ខាប្រមាញ់ ក៏ដូចជាក្រសួងពាក់ព័ន្ធ រួមទាំងវិស័យឯកជន ផងដែរ កំពុងបន្តការខិតខំប្រឹងប្រែង ជំរុញការនាំចេញបន្តឈានទៅសម្រេច គោលដៅរបស់រាជរដ្ឋាភិបាល ។

ចំណូលពន្ធជារខែតុលា :

នៅខែតុលាឆ្នាំ ២០១៥ នេះពន្ធជាររកបានចំណូលពន្ធប្រមាណជាង ៣៨០ ពាន់លានរៀល ឬប្រមាណជាង ៩៥ លានដុល្លារអាមេរិក។ ជាមួយ ក្នុងរយៈពេល ១០ ខែឆ្នាំនេះ គិតពីខែមករាមកដល់ខែតុលាចំណូលពន្ធជារ សរុបមានចំនួនប្រមាណ ១.០៩២ លានដុល្លារ គឺស្មើនឹងជាង ៩៣,៧៥% នៃផែនការឆ្នាំ ២០១៥ ។ ចំណូលរយៈពេល ១០ ខែនេះ បើប្រៀបធៀបនឹង ចំណូល ១០ ខែ ឆ្នាំ ២០១៤ ឃើញថាមានការកើនឡើងស្មើនឹង ២៣,៨៧% ។

ក្នុងរយៈពេល ១០ ខែនេះដែរ តាមការវិភាគប្រភេទពន្ធឃើញថា ចំណូលក្នុងឆ្នាំ ២០១៥ មានការកើនឡើងគ្រប់ប្រភេទពន្ធ ក្នុងនោះប្រភេទ ពន្ធសំខាន់ៗដែលមានការកើនឡើងមានដូចជាពន្ធលើប្រាក់បៀវត្សមាន ការកើនឡើងប្រមាណ១៩,៤%, ពន្ធលើប្រាក់ចំណេញកើន២៨,៥% និង អាករពិសេសកើន ២៤,៦% និងអាករលើតម្លៃមន្ត្រីកើន១៣,៥%។

ដោយឡែក បើពិនិត្យតាមវិស័យចំណូលក្នុងឆ្នាំនេះក៏មានការកើន ឡើងស្ទើរគ្រប់សកម្មភាពដែរ ក្នុងនោះផ្នែកសេវាហិរញ្ញវត្ថុកើនឡើង ប្រមាណ៣៩,៧%។ ផ្នែកកេសដ្ឋៈកើន១៦,៥%។ ផ្នែកទូរគមនាគមន៍កើន ១១,៦%។ ផ្នែកនីហ័រណ៍អាហារិណកើន២២,២%។ ផលិតផលគ្រឿងប្រើ ប្រាស់កើន៤,៧%។ ផ្នែកផលិតសម្លៀកបំពាក់កើន១៩,៤%។ ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់កើន ៣៣%។ ផ្នែកថ្នាំជក់កើន ១១៤,៩% ។ ផលិតយាន- យន្តកើន ១១៦%។ ផ្នែកលក់គ្រឿងឧបភោគបរិភោគកើន៩២,៩%។ ផ្នែក កសិកម្មកើន ៥៦,៤%។ ផ្នែកលក់កេសដ្ឋៈកើន២៦,៥%។ ផ្នែកផលិតម្ហូប អាហារកើន១២,៨% និងផ្នែកដឹកជញ្ជូន និងទេសចរណ៍កើន ១១,៩%។

ចំនួនយានយន្តគិតត្រឹមខែតុលា :

យានយន្តដែលបានចុះបញ្ជី គិតពីខែមករាមកដល់ត្រឹមដំណាច់ខែ តុលាឆ្នាំ ២០១៥ នៅទូទាំងប្រទេសមានចំនួន៣២៦.៦២៩គ្រឿង ក្នុងនោះ មានរថយន្តគ្រប់ប្រភេទចំនួន៤៦.៧៦៧គ្រឿងនិងម៉ូតូចំនួន២៧៩.៨៦៩ គ្រឿង។ ចំនួនយានយន្តដែលបានចុះបញ្ជីនេះបើប្រៀបធៀបរយៈពេល ដូចគ្នានៃឆ្នាំ ២០១៤ ឃើញមានកើនឡើង ១៨,១៤% ក្នុងនោះម៉ូតូកើន ឡើង ១៥% និងរថយន្តកើនឡើង ៣៣,៦៨%។

គួររំលឹកថា យានយន្តដែលបានចុះបញ្ជីរយៈពេល១០ខែនៃឆ្នាំ២០១៤ នៅទូទាំងប្រទេសមានចំនួន ២៧៦.៤៦៩ គ្រឿង ក្នុងនោះមានម៉ូតូ ២៤១.៤៨៦ គ្រឿងនិងរថយន្តគ្រប់ប្រភេទ៣៤.៩៨៣គ្រឿង។ ជារួមយាន យន្តដែលបានចុះបញ្ជីគិតតាំងពីដើមទឹមកដល់ត្រឹមដំណាច់ឆ្នាំ ២០១៤ នៅទូទាំងប្រទេសមានចំនួន២.៨០១.៨១៨គ្រឿង ដែលក្នុងនោះមានម៉ូតូ

ចំនួន ២.៣៧២.១១៧ គ្រឿង។ ទន្ទឹមនេះ បើគិតពីដើមទីរហូតមកដល់ ដំណាច់ខែតុលាឆ្នាំ ២០១៥ យានយន្តសរុបនៅទាំងប្រទេសបានកើនដល់ ៣.១២៨.៤៤៧ គ្រឿង ដែលក្នុងនោះមានម៉ូតូចំនួន ២.៦៥១.៩៧៩ គ្រឿង ។

វិស័យសំណង់នៅរាជធានីភ្នំពេញ :

សាលារាជធានីភ្នំពេញបានបញ្ជាក់ថាក្នុងឆ្នាំ ២០១៤ និងឆមាសទី ១ ឆ្នាំ ២០១៥ នេះ រាជធានីភ្នំពេញមានគម្រោងសាងសង់ចំនួន ៦៩៤ គម្រោងលើផ្ទៃដី ៤.២៤៤.២៩២ ម៉ែត្រក្រឡា។ គិតមកដល់បច្ចុប្បន្ន សំណង់បុរីក្នុងរាជធានីភ្នំពេញមានចំនួន ១១០ កន្លែង និងសំណង់អគារ ខ្ពស់មានចំនួន ៦២៨ អគារ ដែលមានទំហំទុនវិនិយោគប្រមាណ ១.៤៤១.០១៧.១២៦ ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ នៅមានគម្រោងសំ សាងសង់អគារខ្ពស់ជាច្រើនទៀតក្នុងរាជធានី តែសាលារាជធានីក៏ត្រូវគិត ពីផលប៉ះពាល់ ៤ ចំណុចសំខាន់គឺ ឆ្លងគោលសម្រាប់ការអភិវឌ្ឍរាជធានី ភ្នំពេញដែលគ្រោងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៥ ខាង មុខ,ការប៉ះពាល់ផ្លូវអាកាស,សុវត្ថិភាពនៃសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ មាន ផ្លូវ និងលូក្នុងបរិវេណសំណង់ និងការតភ្ជាប់មកខាងក្រៅ ។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព

សូមចូលមក Facebook Page : **Pracheachun Magazine-ឧស្សាហន្តប្រជាជន**

ហើយចុះ Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ឧស្សាហៈ ឬ មតិផ្សេងៗ

ក្រសួងធនធានទឹកក្នុងសកម្មភាពត្រៀមអន្តរាគមន៍ជួយកសិករ



ក្រសួងធនធានទឹក និងឧតុនិយម ជំរុញយុទ្ធនាការបូមទឹកសង្គ្រោះដំណាំស្រូវដែលជួបគ្រោះរាំងស្ងួតនៅតាមបណ្តាខេត្ត

អនុវត្តន៍តាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យត្រៀមលក្ខណៈជាស្រេចក្នុង ការបង្កើតប្រភពទឹក ការគ្រប់គ្រងទឹកសម្រាប់បម្រើឲ្យវិស័យកសិកម្ម និង ការប្រើប្រាស់របស់កសិករ ក្រសួងធនធានទឹក និងឧតុនិយមនៅខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ បានបញ្ចេញម៉ាស៊ីនបូមទឹកខ្នាតមធ្យមនិងតូចរាប់ សិបគ្រឿង ដើម្បីបូមនាំទឹកទៅរក្សាទុកក្នុងអាង និងក្នុងប្រព័ន្ធស្រោចស្រព ដែលមាននៅក្នុងខេត្តចំនួន ១៤ និងបានត្រៀមប្រេង និងម៉ាស៊ីនរាប់រយ គ្រឿងផ្សេងទៀតសម្រាប់ការងារអន្តរាគមន៍បូមទឹកនៅពេលខាងមុខនេះ ដែរ ។ សកម្មភាពដែលបាន និងកំពុងធ្វើនេះ គឺសម្រាប់ការសង្គ្រោះស្រូវចុង រដូវវស្សា និងការត្រៀមសម្រាប់ការធ្វើស្រូវប្រាំងខាងមុខ ។

ឯកឧត្តម **ឈឹម គាន់ហោរ** រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់គ្រប់មន្ទីរធនធានទឹក និងឧតុនិយមត្រូវបន្តដំឡើងម៉ាស៊ីន បូមទឹកដើម្បីនាំយកទឹកពីតាមប្រភពនានាដាក់បញ្ចូលអាង និងប្រព័ន្ធ ស្រោចស្រពទុកដើម្បីការងារអន្តរាគមន៍ ។ ត្រូវយកចិត្តទុកដាក់ប្រើប្រាស់ ទឹកឲ្យបានចំគោលដៅ ។

សកម្មភាពដែលក្រសួងធនធានទឹក និងឧតុនិយមកំពុងយកចិត្តទុក

ដាក់នោះ គឺការត្រៀមអន្តរាគមន៍សម្រាប់ស្រូវវស្សាចុងរដូវ និងការត្រៀម សម្រាប់ស្រូវប្រាំង។ ប៉ុន្តែស្រូវរដូវវស្សារហូតមកដល់ខែវិច្ឆិកានេះមិនចោទ ជាបញ្ហាទេ ដោយសារតែការបង្កបង្កើនផលបានបញ្ចប់ទៅហើយ។ ដោយ ឡែកផែនការស្រូវប្រាំងមានចំនួនជាង ៤២ ម៉ឺនហិកតា។ ក្រសួងធនធាន ទឹក និងឧតុនិយមអះអាងថា តាមលទ្ធភាពនៃការប្រមូលទឹកទុកដែលបាន និងកំពុងធ្វើនេះ អាចបម្រុងបានសម្រាប់ស្រូវប្រាំងប្រមាណ ៤០ ម៉ឺនហិកតា។

ទន្ទឹមនេះដែរ ក្រសួងធនធានទឹកក៏បានអំពាវនាវដល់គ្រប់អាជ្ញាធរ ដែនដីឲ្យជួយថែរក្សាការពារសមិទ្ធផលរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលមាននៅតាមមូលដ្ឋានរបស់ខ្លួន សម្រាប់បម្រើផលប្រយោជន៍ របស់ប្រជាកសិករ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីទ្វារទឹកមួយចំនួន ត្រូវបានគេវាយបំផ្លាញដើម្បីបង្ហូរទឹកចាប់ត្រី ។ ការធ្វើបែបនេះមិនត្រឹមតែ ធ្វើឲ្យខូចប្រព័ន្ធសំណង់ធារាសាស្ត្រទេ គឺថែមទាំងធ្វើឲ្យប្រជាកសិករ ខ្វះទឹកសម្រាប់ការងារបង្កបង្កើនផល និងខ្វះទឹកសម្រាប់ប្រើប្រាស់នៅក្នុង រដូវប្រាំងថែមទៀតផង ។

ក្រសួងធនធានទឹកបានឲ្យដឹងថា ក្រសួងបានត្រៀមប្រេងឥន្ធនៈ ប្រមាណ ៦០ ម៉ឺនលីត្រ សម្រាប់សកម្មភាពអន្តរាគមន៍។ គិតត្រឹមសប្តាហ៍





ទីបីនៃវិធាននេះ ម៉ាស៊ីនបូមទឹកខ្នាតមធ្យម និងតូចជាច្រើនគ្រឿងព្រមទាំងស្ថានីយបូមទឹកមួយចំនួនត្រូវបានក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមដាក់ឱ្យដំណើរការបូមទឹកបញ្ចូលអាង បឹង-ព្រែកធម្មជាតិ សម្រាប់បម្រើដល់ការងារបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តចំនួន ១៤ រួមមាន : ខេត្តកំពង់ធំ កំពង់ឆ្នាំង កណ្តាល តាកែវ ព្រៃវែង បាត់ដំបង ក្រចេះ ត្បូងឃ្មុំ ឧត្តរមានជ័យ កំពត កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ចាម និងខេត្តស្ទឹងត្រែង ។

ក្នុងរយៈពេលដូចគ្នានេះដែរ អាងទឹកចំនួន ៥៨, បឹងចំនួន ១១ និងព្រែកចំនួនពីរ កំពុងបូមទឹកបំពេញជាបន្តបន្ទាប់ ដោយប្រើប្រាស់ស្ថានីយបូមទឹកខ្នាតធំពីរកន្លែង (ស្ថានីយបូមទឹកហ៊ុនសែនទី ៤៥ ស្ថិតក្នុងឃុំទុក-មាសខាងលិចស្រុកបន្ទាយមាសខេត្តកំពតនិងស្ថានីយបូមទឹកសាយស្រីស្ថិតក្នុងសង្កាត់កណ្តាលដំរី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥ សេះ) ចំនួន៧៩ គ្រឿង ក្នុងនោះមាននៅខេត្តកំពង់ធំ១២ គ្រឿង ខេត្តកំពង់ឆ្នាំង ១៩ គ្រឿង ខេត្តកណ្តាល ១៩ គ្រឿង ខេត្តតាកែវ៦ គ្រឿង ខេត្តព្រៃវែង៦ គ្រឿង ខេត្តបាត់ដំបង៦ គ្រឿង ខេត្តក្រចេះ ២ គ្រឿង ខេត្តឧត្តរមានជ័យ ២ គ្រឿង ខេត្តកំពត ១ គ្រឿង ខេត្តបន្ទាយមានជ័យ ៣ គ្រឿង ខេត្តត្បូងឃ្មុំ ៣ គ្រឿង និងម៉ាស៊ីនខ្នាតតូច (២៥សេះ) ចំនួន ១៥ គ្រឿងទៀតនៅខេត្តស្ទឹងត្រែង ។



ចំពោះសហគមន៍ទំនប់មួយចំនួនដែលមានម៉ាស៊ីនបូមទឹកខ្នាតមធ្យម និងតូចរួចជាស្រេចទៅហើយនោះ ក្រុមការងារក្រសួងបានសម្រេចប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលមាននៅនឹងកន្លែងស្រាប់ ដោយក្រសួងជាអ្នកឧបត្ថម្ភប្រេង ។

ទន្ទឹមនេះ ក្រសួងធនធានទឹកមានស្ថានីយសម្តេចតេជោ ៥០ កន្លែង, ស្ថានីយបណ្តែតរបស់ក្រសួង ១០ កន្លែង និងម៉ាស៊ីនបីតិកមានចំនួន ៣៨០ គ្រឿង បានត្រៀមរួចជាស្រេចរង់ចាំធ្វើអន្តរាគមន៍បូមទឹក និងមានប្រេងគ្រប់គ្រាន់ដែលផ្តល់ឲ្យដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

គួរបញ្ជាក់ថា សកម្មភាពបូមទឹកដាក់បញ្ចូលអាងកន្លែងទៅនេះ គឺទុកសម្រាប់ការងារអន្តរាគមន៍នៅពេលខាងមុខ ។ សក្តានុពលទឹកដែលអាចផលិតស្រូវប្រាំងបាននៅពេលខាងមុខមានត្រឹមតែប្រមាណ៤០ម៉ឺនហិកតាទេបាននយ័តមា មានចំនួនតិចជាងកាលពីឆ្នាំ២០១៤ ដែលអាចផលិតស្រូវប្រាំងបានច្រើនជាង ៤០ ម៉ឺនហិកតា។

គួរបញ្ជាក់ដែរថា ការងារបង្កើនផលស្រូវដូរវស្សាឆ្នាំ ២០១៥ ក្នុងទូទាំងប្រទេសបានបញ្ចប់ជាស្ថាពរហើយ ដោយសម្រេចបាន ២.៥៥៥.១១៨ ហិ.ត ស្មើនឹង ៩៩,៥៣ % នៃផែនការ ២.៥៦៧.១៣០ ហិ.ត។បើប្រៀបធៀបរយៈពេលដូចគ្នាគិតជាឆ្នាំមុនចំនួន២.៤៥៥ហិ.ត។ បច្ចុប្បន្ន ប្រជាពលរដ្ឋបាននិងកំពុងជំរុញការងារប្រមូលផលដំណាំដូរវស្សាក្នុងនោះឈ្លឺនៃការប្រមូលផលស្រូវដូរវស្សាគឺស្មើនឹង១០,៧៥% នៃផែនការ ២.៥៥៥.១១៨ ហិ.ត ដែលទទួលបានផលិតជាមធ្យម ៣,៤៣៤ តោន/ហិ.ត ។

ដោយឡែកស្រូវដូរវស្សាកន្លែងទៅនេះ គ្រោះខ្វះទឹកបានប៉ះពាល់លើផ្ទៃដីសរុបចំនួន ២៣៤ ៦៩៥ ហិ.ត ក្នុងនោះមានសំណាបចំនួន ២ ៥៩៦ ហិ.ត និងសន្ទូង ៣ ព្រោះចំនួន ២៣២ ០៩៩ ហិ.ត ។ ក្នុងចំនួននេះសំណាបខូចខាតទាំងស្រុង ៦៤ ហិ.ត និងសន្ទូង ៣ ព្រោះ ចំនួន១៤ ០៤៤ ហិ.ត ។

ដោយឡែក សម្រាប់ការធ្វើស្រូវប្រាំងឆ្នាំ ២០១៥-២០១៦ គិតត្រឹមថ្ងៃទី១១ខែវិច្ឆិកាសម្រេចបានរៀបចំដីបានចំនួន ១៥៦ ៣៨១ ហិ.ត លើសឆ្នាំមុនចំនួន៣២៥០៤ ហិ.ត។ សាបបាន៣៨៨ ហិ.ត គិតជាឆ្នាំមុន២៣៨ ហិ.ត។ ស្ទួង ព្រោះ សម្រេចបាន៩៣ ៥៦៦ ហិ.ត ស្មើនឹង ២២,២៦% នៃផែនការ ៤២០ ៣៥០ ហិ.ត គិតជាឆ្នាំមុន២ ៨៣២ ហិ.ត។

លទ្ធផលកំណែទម្រង់វិស័យពាណិជ្ជកម្ម រួមចំណែកធ្វើឱ្យ ការដឹកជញ្ជូនទំនិញឆ្លងកាត់តាមកំពង់ផែអន្តរជាតិធំទាំងពីរកើនឡើងខ្លាំង



ឯកឧត្តម ស៊ីន ស៊ីនថា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
អញ្ជើញជាអធិបតីក្នុងអង្គប្រជុំអនុគណៈកម្មការអចិន្ត្រៃយ៍ ស្តីពីការ
អភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការវិនិយោគដែលពាក់ព័ន្ធនឹងវិស័យ
ពាណិជ្ជកម្ម (SSC-TD-TRI) លើកទី ២៣ (១៧/១១/២០១៥)

រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៥នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចតេជោ **ហ៊ុន សែន** បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងទូលំទូលាយ ក្នុងគោលដៅប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងរយៈពេលខ្លីខាងមុខ នឹងបន្តប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ ហើយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ ។ នេះជាបរិច្ឆេទនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រជាជាតិកម្ពុជាទាំងមូល ។

ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតានេះ គឺត្រូវពឹងផ្អែកមួយផ្នែកធំ ទៅលើការលើកកម្ពស់សមត្ថភាពរបស់ប្រជាជនយើងតាមរយៈការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់ និងរត់អោយទាន់សភាពការណ៍វិវត្តន៍របស់ទីផ្សារពិភពលោកជាប់ជាប្រចាំក្នុងនោះវិស័យពាណិជ្ជកម្មពិតជាមានតួនាទីមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ដំណើរការជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា ។

បរិយាកាសអាជីវកម្មរបស់កម្ពុជា នៅតែបន្តមានស្ថិរភាពនៅឆ្នាំនេះ ។ វិនិយោគិនភាគច្រើនបានយល់យ៉ាងច្បាស់ពីប្រទេសរបស់យើង ដូច្នេះពួកគេមិនភ័យខ្លាចក្នុងការចាក់បញ្ចូលប្រាក់សម្រាប់អាជីវកម្មឬការវិនិយោគរបស់ពួកគេនោះទេ ។ របាយការណ៍ថ្មីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយក្នុងឆ្នាំនេះបានបង្ហាញថា ការកែទម្រង់របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីខែមីនា ឆ្នាំ ២០១៤ ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មក្នុងស្រុកនិងពាណិជ្ជកម្មក្រៅប្រទេសនិងនីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្ម បានបន្ថែមដល់គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ការអភិវឌ្ឍវិស័យឯកជន ដែលជាគោលដៅដ៏សំខាន់មួយ ។

ក្រសួងពាណិជ្ជកម្មកំពុងព្យាយាមបន្ថែមទៀតក្នុងការជំរុញឲ្យមានអន្តរទំនាក់ទំនងរវាងឯកជន និងរដ្ឋាភិបាល ដើម្បីរកឲ្យឃើញបញ្ហាពិតប្រាកដសម្រាប់ការផ្លាស់ប្តូរហើយក្រសួងពាណិជ្ជកម្មនៅតែសហការគ្នាយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីកែលម្អបន្ថែមទៀតដល់បរិយាកាសអាជីវកម្មរបស់ ដើម្បីទាក់ទាញពាណិជ្ជកម្មថ្មីៗកាន់តែច្រើនសម្រាប់សេដ្ឋកិច្ច ។ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី ៥ កាលពីពេលថ្មីៗកន្លងមក

នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី **ស៊ីន ស៊ីនថា** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកំណត់រាជរដ្ឋាភិបាលបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដោយបានទៅពិនិត្យការរៀបចំចុះបញ្ជីរបស់ក្រុមហ៊ុនសំរាប់ហ្គាណូតាមប្រព័ន្ធ (អនឡាញ) ដែលជាក្រុមអនឡាញលេខ២លើពិភពលោក និងទៅរៀនសូត្រដកពិសោធន៍នៅប្រទេសនូវវ៉ែលហ្សឡង់ដែលជាក្រុមហ៊ុនលេខ១ក្នុងពិភពលោក ។ ការងារនេះសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានឯកភាពឲ្យយកចំណាត់ការរៀបចំការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអនឡាញនេះ ហើយយើងបានចាប់ផ្តើមធ្វើតាំងពីខែឧសភា ឆ្នាំ ២០១៥ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តទៀតថា នៅថ្ងៃទី៧ ធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ យើងនឹងដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការការចុះបញ្ជីបង្កើតក្រុមហ៊ុនតាមប្រព័ន្ធអនឡាញ ។ ការធ្វើបែបនេះនឹងកាត់បន្ថយពេលវេលាពី ៥ ថ្ងៃទៅ ៧ ថ្ងៃ កាត់បន្ថយគម្លាតរវាងមន្ត្រីរាជរដ្ឋាភិបាល និងផ្នែកឯកជន ។ ម្យ៉ាងទៀត យើងបានបើកការដ្ឋានសាងសង់ បង្កើតរោងចក្រផលិតកូកាកូឡាថ្មីមួយទៀតក្នុងតម្លៃ ១០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើ ។ ក្រៅពីនេះយើងបានទៅប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិកកូរ៉េចិនហុងកុងទូទាំងពិភពលោកដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកដាក់ទុននៅកម្ពុជា ។ ដូច្នេះហើយយើងឃើញទិន្នន័យវិនិយោគដែលទទួលបានក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០១៥ នេះមានការកើនឡើងរហូតដល់ ៣.៣១៥ ពាន់លានដុល្លារអាមេរិក ។ ម្យ៉ាងទៀតក្នុងខែកក្កដាកន្លងមកនេះ យើងទទួលបាន ២៣ គម្រោងបន្ថែមទៀត ជាមួយទុនវិនិយោគចំនួន ២៣៩ ពាន់លានដុល្លារអាមេរិក ដែលបង្ហាញឲ្យឃើញថាការទាក់ទាញវិនិយោគនៅកម្ពុជាកំពុងមានការរីកចម្រើន ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងថា ពិភពលោកបានហៅយើងថា ជាប្រទេសមានការរីកចម្រើនល្អដោយកំណើនសេដ្ឋកិច្ចកើន ៧,៧ % ក្នុងរយៈពេល ២ ទសវត្សកន្លងទៅនេះ ដោយដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសទី៦ ក្នុងចំណោមប្រទេសឯកទត្តកម្មខាងកំណើនសេដ្ឋកិច្ចទាំង ៨ លើពិភពលោក ។

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ក្រុមហ៊ុនចុះបញ្ជីភាគច្រើនមកពីប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងវៀតណាមដែលភាគច្រើនខាងផលិតកម្មរោងចក្រកាត់ដេរស្បែកជើងកសិកម្មកសិ-ឧស្សាហកម្ម ទេសចរណ៍ និងការកែច្នៃអាហារ ។ ផលិតផលសំខាន់ៗដែលកម្ពុជាធ្វើការនាំចេញភាគច្រើនជាផលិតផលសម្លៀកបំពាក់ និងស្បែកជើងផលិតផលកសិកម្មរួមមានអង្ករដំឡូងមីពោតម្រេចគ្រាប់កាហ្វេសណ្តែកស្បៀង សណ្តែកដីគ្រាប់ល្ង ជ័រកៅស៊ូក្រែប ឈើកែច្នៃសត្វសំផលនេសាទ និងស្ពាន ។ ចំណែកផលិតផលសំខាន់ៗដែលកម្ពុជានាំចូលវិញភាគច្រើនជារុក្ខជាតុដើមកាត់ដេរ គ្រឿងសំណង់ យានជំនិះ ប្រេងឥន្ធនៈ ម្ហូបអាហារភេសជ្ជៈ ឱសថ បរិក្ខារពេទ្យ គ្រឿងសម្អាង និងសារធាតុគីមី ។ កំណើនវិនិយោគ ដែលនាំឲ្យទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់យើងមានការកើនឡើងនេះ ដោយសារតែកំណើនតម្រូវការបញ្ជាទិញពីខាងក្រៅគួបជាមួយនឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដែលកំពុងមានការរីកចម្រើន ។ ពិសេសការជំរុញគោលនយោបាយពិពិធកម្មនាំចេញរបស់រាជរដ្ឋាភិបាល និងការរឹតបន្តឹងចំណងមិត្តភាពរវាងភាគីកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មក្នុងតំបន់ និងជុំវិញពិភពលោក ដែលធ្វើឲ្យការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាទទួលបានកំណើនខ្ពស់ នៅដំណាច់ឆ្នាំនេះ ។

ដោយឡែក ការនាំចេញនាំចូលទំនិញតាមកំពង់ផែអន្តរជាតិរបស់



សកម្មភាពលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ

កម្ពុជាបន្តកើនឡើងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនតាមផ្លូវទឹកចំនួន ពីរកន្លែងផ្សេងគ្នារបស់ប្រទេសកម្ពុជា មានការកើនឡើងជាងបណ្តា កន្លែងទៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៥ នេះដែលជាសញ្ញាមួយបង្ហាញឲ្យ ឃើញនូវកំណើនសេដ្ឋកិច្ច ។ មានន័យថា ទាំងទំនិញនាំចូល និងទំនិញ នាំចេញមានការកើនឡើង ។ តាមរបាយការណ៍ពីកំពង់ផែស្វយ័តក្រុងព្រះ សីហនុ និងកំពង់ផែស្វយ័តក្នុងពេញបានឲ្យដឹងថា ការដឹកជញ្ជូនទំនិញតាម កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការកើនឡើង ១៩ % និងកំពង់ផែ ស្វយ័តក្នុងពេញកើនឡើង ៨ % ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ ដែលជាតួលេខ មួយខ្ពស់ជាងឆ្នាំមុន។ របាយការណ៍បានឲ្យដឹងថាកំពង់ផែស្វយ័តក្រុងព្រះ សីហនុមានទំនិញឆ្លងកាត់តាមកប៉ាល់ ២៦០.៥២៣ គ្រឿង ស្មើនឹងទម្ងន់ ២០ហ្វីត (Foot) ឬ TEUs ។ ចំណុះដឹកទំនិញក្នុងតំរូវបានកើនឡើង ៨,៤ ភាគរយ ស្មើនឹង ២,៥២ លាន តោន។ ផលិតផលចម្បងដែលនាំចូលមក កម្ពុជាតាមរយៈច្រកនេះមាន ៖ វត្ថុធាតុដើមបម្រើសំយោគដេរស្យែក បំពាក់ រថយន្ត សម្ភារៈសំណង់ ប្រេងឥន្ធនៈ ជាដើម ខណៈពេលដែលការ នាំចេញចម្បងរបស់ប្រទេសកម្ពុជាវិញ មានភាគច្រើនជាផលិតផល សម្លៀកបំពាក់ និងស្បែកជើង និងអង្ករត្រូវបាននាំចេញទៅក្រៅប្រទេស ដូចជា៖ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ចិន ជប៉ុន ជាដើម។ ចំណែក ចំនួននាវាដឹកអ្នកដំណើរកម្សាន្តចូល និងចេញពីកំពង់ផែនេះក៏មានការ កើនឡើងដែរ ដោយក្នុងនោះបើគិតត្រឹមរយៈពេល ៧ ខែមាននាវាចំនួន ៧៧១ គ្រឿងបានឆ្លងកាត់កំពង់ផែនេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ទៅមាននាវាចំនួន ៦៣៦ គ្រឿងប៉ុណ្ណោះ ។ នាវាដែលមានទំហំធំអាចផ្ទុក មនុស្សបានចំនួន ១.៩០០ នាក់ ហើយនាវាដែលមានទំហំតូចអាចផ្ទុក មនុស្សបានពី ៥០០ ទៅ ៦០០ នាក់។ លោក សូសៀង ប្រធាននាយកដ្ឋាន ផែនការ និងស្ថិតិ នៃកំពង់ផែស្វយ័តក្រុង ព្រះសីហនុបានថ្លែងឲ្យដឹងថា យើងបានព្យាករណ៍កំណើនសេដ្ឋកិច្ចនៅកំពង់ផែនេះ ដែលនឹងបន្តរហូត ដល់ដាច់ឆ្នាំនេះ និងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារតែស្ថានភាព សេដ្ឋកិច្ចល្អប្រសើរជាងមុន។ ប្រភពដដែលបានព្យាករណ៍ថា ទំនិញដែល ឆ្លងកាត់កំពង់ផែនេះ អាចមានការកើនឡើងចំនួន ២០ % នៅចុងឆ្នាំនេះ ខ្ពស់ជាងក្នុងឆ្នាំ ២០១៤ ដែលមានទំនិញចំនួន ៣,៤ លានតោនត្រូវបានដឹក ឆ្លងកាត់។ ដោយឡែក បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្នុងពេញ បានឲ្យដឹងថា កំពង់ផែទឹកសាបតែមួយគត់របស់ប្រទេសកម្ពុជានេះបាន ទទួលទំនិញឆ្លងកាត់ចំនួន ៩៦.០១៨ TEUs ក្នុងអំឡុងពេលពីខែមករាដល់ខែ សីហា ឆ្នាំ ២០១៥ នេះ ដោយកើនបាន ៨ % បើធៀបទៅនឹងរយៈពេលដូច គ្នាកាលពីឆ្នាំមុន។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេពីរ របស់ ប្រទេសចិន ដើម្បីចាប់យកការកើនឡើងនៃលំហូរពាណិជ្ជកម្មរវាង

ប្រទេសទាំងពីរ ។

ឯកឧត្តម **លូ គីមឈន់** អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ក្រុមហ៊ុនឈានមុខគេពីររបស់ប្រទេសចិននោះគឺក្រុមហ៊ុន China Shipping Lines និង COSCO ដែលក្រោយពីចុះហត្ថលេខានឹងអាច ជួយសម្រួលដល់កំណើនពាណិជ្ជកម្មនាពេលបច្ចុប្បន្ន ខណៈជាធម្មតា ក្រុមហ៊ុនទាំងពីរនេះឆ្លងកាត់តាមប្រទេសវៀតណាម។ ឯកឧត្តមបញ្ជាក់ថា នេះសបញ្ជាក់ឲ្យឃើញពីទំនាក់ទំនងសេដ្ឋកិច្ចរបស់កម្ពុជាកំពុងកើនឡើង ដែលនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ពាណិជ្ជករកម្ពុជា ជាមួយសមភាគី របស់ចិន និងអ្នកនាំចេញទៅទិសដៅផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបានទទួលគម្រោង ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍របស់ជប៉ុន Japan's ODA តាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចាប់ តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ន គិតជាទឹកប្រាក់ប្រមាណជាង ១៧៨ លានដុល្លារអាមេរិក ដើម្បីប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែមាន លក្ខណៈអន្តរជាតិដែលមានគុណភាព និងដើរតួនាទីដ៏សកម្មជាច្រកទ្វារ សេដ្ឋកិច្ចអន្តរជាតិក្នុងការជួយសម្រួលដល់ការនាំចេញ នាំចូលទំនិញគ្រប់ ប្រភេទពីប្រទេសកម្ពុជា។ JICA ក៏មានគម្រោងបង្កើតកំពង់ផែទឹកប្រៃថ្មី មួយទៀតនៅឆ្នាំ ២០២២ ដែលគ្រោងចំណាយទឹកប្រាក់អស់ប្រមាណជា ៩០ លានដុល្លារ សម្រាប់អភិវឌ្ឍន៍ផ្ទៃថ្មីនេះ។ គម្រោងនេះ ចាប់គិតពីពាក់ កណ្តាលឆ្នាំ២០១៥។ គម្រោងសាងសង់កំពង់ផែពហុបំណងនេះមាន ប្រវែង ៣០០ ម៉ែត្រ ក្នុងជម្រៅទឹក ១៣,៥ ម៉ែត្រ ហើយការងារសាងសង់ កំពង់ផែ ចំណាត់ផែនដីមូលដ្ឋានផ្គត់ផ្គង់ប្រេងមានប្រវែង ២០០ ម៉ែត្រ ជម្រៅ ៧,៥ ម៉ែត្រ និងការងារបូមស្តារខាងនាវាជម្រៅ ១២ ម៉ែត្រ។ កំពង់ផែពហុ- បំណងនេះ សម្រាប់ប្រើប្រាស់ប្រតិបត្តិការទំនិញច្រើនមុខមានដូចជា ៖ ទំនិញរាយផ្សេងៗចំណិតដ៏ទ្យងមី ដ៏ទ្យងឈើ ក្នុងនេះដែរក៏មាននាំចូលនូវ គ្រឿងចក្រ ដែក ស៊ីម៉ង់ត៍ជាដើម ។

គួរបញ្ជាក់ថា បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់ពី ១០ % ទៅ ១៥ % ក្នុងមួយឆ្នាំ ហើយ រយៈ ពេល ៥ ឆ្នាំចុងក្រោយនេះកំពង់ផែទឹកប្រៃនេះបានលើកដាក់ទំនិញ ២.២១៧.១៥០ តោននៅឆ្នាំ ២០១០ រហូតដល់ ៣.៤២៣.៩១៩ តោននៅ ឆ្នាំ ២០១៤ ដែលជាមធ្យមទំនិញកើនឡើង ១២,៥ % ក្នុងមួយឆ្នាំហើយនៅ ឆ្នាំ ២០១៥ នេះ រំពឹងថានឹងកើនឡើងប្រមាណ ៤.០០០.០០០ តោន កើន លើសឆ្នាំ ២០១៤ ចន្លោះពី ១៥ ទៅ ២០ % ។ ដោយឡែក បរិមាណទំនិញ ក្នុងតំរូវ ក៏កើនឡើងដោយនៅឆ្នាំ ២០១០ មាន ២២២.៩២៨ TEUs ដល់ ៣៣៣.៩០៤ TEUs នៅឆ្នាំ ២០១៥ កើនឡើងជាមធ្យម ១០ % ក្នុងមួយឆ្នាំ។ មានការរំពឹងទុកថា នៅឆ្នាំ ២០១៥ នេះ នឹងបន្តកើនឡើងប្រមាណ ៣៩៤.០០០ TEUs ជាមួយអត្រាកំណើន ១៨ % បើធៀបនឹងឆ្នាំ ២០១៤ ។



សកម្មភាពលើកដាក់ទំនិញនៅកំពង់ផែរាជធានីភ្នំពេញ
ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល



ការរីកចម្រើននៅក្នុងវិស័យ អាកាសចរស៊ីវិលកម្ពុជា

ក្នុងប្រតិបត្តិការដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
អង្គរអ៊ែរ មកទល់នឹងខែតុលា ឆ្នាំ ២០១៥ នេះ សម្រេចដឹកអ្នកដំណើរ
បានចំនួន ១ លាននាក់រួចហើយ ខណៈផែនការ ២០១៥

មានត្រឹមតែ ១ លាននាក់

តាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល
កម្ពុជាបានឲ្យដឹងថា វិស័យអាកាសចរណ៍ស៊ីវិលនៅព្រះរាជាណាចក្រ
កម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំ
ចុងក្រោយនេះ ។

ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៤ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ទទួលបានអ្នកដំណើរ ២,៧ លាននាក់កើនចំនួន ១១,៤% ប្រៀបធៀបនឹង
ឆ្នាំ ២០១៣ ឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរ
ចំនួនជាង ៣ លាននាក់ កើនចំនួន ១៣,៣% ប្រៀបធៀបនឹងឆ្នាំ ២០១៣
សរុបអ្នកដំណើរចំនួន ៥,៧ លាននាក់កើនចំនួន ១២,៤% ក្នុងឆ្នាំ២០១៤
ក្នុងនោះអ្នកដំណើរមកពីអាកាសយានដ្ឋានផ្សេងៗចំនួន ១១៩ នៃប្រទេស
ចំនួន ៤៣ ។ ជាមួយគ្នានេះក្នុងឆ្នាំ២០១៤ មានជើងហោះហើរហូតដល់ទៅ
៥០.១៨៨ ជើង គឺកើនឡើងចំនួន ៦,៤% បើធៀបការប្រៀបធៀបទៅនឹងឆ្នាំ
២០១៣ ដែលមានចំនួន ៤៧.១៧០ ជើង។

ដោយឡែកនៅក្នុងប្រតិបត្តិការដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាស-
ចរណ៍ជាតិកម្ពុជាអង្គរអ៊ែរមកទល់នឹងខែតុលាឆ្នាំ ២០១៥ នេះ សម្រេចដឹក
អ្នកដំណើរបានចំនួន ១ លាននាក់រួចហើយ ខណៈផែនការ ២០១៥ មាន
ត្រឹមតែមួយលាននាក់នោះ ។ មកទល់នឹងបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍
អង្គរអ៊ែរមានយន្តហោះថ្មីប្រភេទប៊ូអ៊ីង ៣២១ ចំនួន ៤ គ្រឿង និងប្រភេទ
ATR ចំនួន ២ គ្រឿង ចាប់តាំងពីការវិនិយោគរួមគ្នាជាមួយនឹងអាកាស-
ចរណ៍ជាតិកម្ពុជា និងវៀតណាម កាលពីឆ្នាំ ២០០៩ សម្រាប់ប្រតិបត្តិការ
លើផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិដែលក្នុងនោះមានជើងហោះហើរ;
ភ្នំពេញ សៀមរាប និងសៀមរាប ខេត្តព្រះសីហនុ នៅក្រៅស្រុកមាន
ភ្នំពេញ-ហូជីមិញ ; សៀមរាប-បាងកក; ភ្នំពេញ-ហាណូយ; ភ្នំពេញ
សៀងហៃ ភ្នំពេញ ក្លាងចូរ ប្រទេសចិន និងខ្សែរត់ថ្មីគឺ ភ្នំពេញ វៀងចន្ទ
ហាណូយ ។ តាមការសិក្សាថ្មីៗបានព្យាករណ៍ថា អ្នកដំណើរតាមផ្លូវអា-
កាសយានកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងកើនចំនួនប្រមាណ
ជាង ៤,២ លាននាក់ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបនឹងកើន



យន្តហោះអន្តរជាតិដឹកអ្នកដំណើរ
ចុះចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ចំនួនជិត ៥ លាននាក់ ក្នុងឆ្នាំ ២០២០ ។ ស្របពេលជាមួយគ្នានេះ តាម
តម្រូវការអនុវត្តផែនការអាកាសចរណ៍ស៊ីវិលអាស៊ានតែមួយ នៅចុងឆ្នាំ
២០១៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបាន និងកំពុងធ្វើការសាងសង់
ពង្រីកចំណតអ្នកដំណើរ ដែលអាចទទួលបានចំនួនអ្នកដំណើរលើសពី
ចំនួនបច្ចុប្បន្នទ្វេដងក្នុងឆ្នាំ ២០១៦ ដែលអាចចូលរួមចំណែកដល់ការរីក
ចម្រើនសេដ្ឋកិច្ច និងសម្រួលដល់ការកើនឡើងនៃចំនួនអ្នកដំណើរតាមផ្លូវ
អាកាស ក៏ដូចជាសម្រួលកំណើនចំនួនភ្ញៀវទេសចរមកទស្សនាព្រះរាជា-
ណាចក្រកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **សុខ អាន** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ
គណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា៖ វិស័យអាកាសចរណ៍ស៊ីវិល
ពិភពលោកកំពុងមានការរីកលូតលាស់យ៉ាងខ្លាំង ដែលតាមការព្យាករណ៍
របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ក្នុងរយៈពេល ២០ ឆ្នាំ
ខាងមុខ អត្រាកំណើនប្រចាំឆ្នាំរបស់វិស័យនេះមានប្រមាណ ៤,៧% ឬ
កើនឡើងចំនួនទ្វេដងនៅរយៈពេល ១៥ ឆ្នាំខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា វិស័យអាកាសចរណ៍ស៊ីវិល
កម្ពុជាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួម
ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍វិស័យជាច្រើន ជាពិសេសការដឹក
ជញ្ជូន និងទេសចរណ៍។ តាមស្ថិតិរបស់ក្រសួងទេសចរណ៍ ៥០% នៃភ្ញៀវ
ទេសចរមកទស្សនាកម្ពុជាធ្វើដំណើរតាមយន្តហោះ ដែលនេះបញ្ជាក់ឱ្យ
ឃើញយ៉ាងច្បាស់ នូវតួនាទីស្នូលរបស់វិស័យអាកាសចរណ៍ស៊ីវិល
សម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលបានក្លាយជាក្បាល
ម៉ាស៊ីនមួយនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៥ កំពុង
ដំណើរការហោះហើរមកកាន់កម្ពុជា ក្នុងនោះមានក្រុមហ៊ុនហោះហើរ
របស់ប្រទេសចិនចំនួន ៥ និងក្រុមហ៊ុនក្នុងស្រុកចំនួន ២ ។ កម្ពុជាមានទី
តាំងនៅចំណុចណាស់នៃប្រជាជន ៦០០ លាននាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍
ដែលញ៉ាំងឱ្យប្រទេសកម្ពុជាមានទេសចរចេញចូលច្រើន នៅពេលអាស៊ាន
ត្រូវបើកច្រកទីផ្សារសេរីនៅចុងឆ្នាំ២០១៥ នេះ ។ វិស័យទេសចរណ៍កម្ពុជា
បានចូលរួមចំណែករហូតដល់ប្រមាណជា ១៦% នៃផលិតផលក្នុងស្រុក
សរុប (GDP) និងបានបង្កើតការងារជូនប្រជាជនដោយផ្ទាល់ជាង ៥០០
ពាន់ និងដោយប្រយោលរាប់សិបពាន់ផ្សេងទៀតកាលពីឆ្នាំ២០១៣ កន្លង



អ្នកដំណើរត្រៀមធ្វើដំណើរតាមយន្តហោះនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ទៅ ខណៈដែលមានភ្ញៀវទេសចរចរទេសប្រមាណ ៤,២ លាននាក់ បានចូលមកទស្សនាកម្ពុជា ។ នៅឆ្នាំ ២០១៤ ចំនួនភ្ញៀវទេសចរចរទេសមាន ៤,៥ លាននាក់ ហើយចំនួននេះត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ចំនួនប្រមាណ ៧-៨ លាន នាក់នៅឆ្នាំ ២០២០ ។

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍ស៊ីវិលកម្ពុជាដែលជាជំនួយរបស់រដ្ឋាភិបាលកម្ពុជាមានទីតាំងប្រមាណ ១០,១ លានដុល្លារអាមេរិកត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៥ ដែលកសាងនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ការសាងសង់អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងត្រូវគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ ២០១៦ ។ ក្រោយសាងសង់អគាររួច ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) នឹងជួយដល់មជ្ឈមណ្ឌលនេះឲ្យដំណើរការរហូតដល់ឆ្នាំ ២០១៧ ដោយមានថវិកាសរុបចំនួន ១០,១ លានដុល្លារអាមេរិក ។ គម្រោងនេះបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជាទៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA ប្រចាំប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិល និងការកសាងសមត្ថភាពកម្មវិធីពាក់ព័ន្ធនានា ដើម្បីធានាបាននូវសេវាដឹកជញ្ជូនផ្លូវអាកាសជាតិ និងអន្តរជាតិឲ្យមានសុវត្ថិភាពប្រសិទ្ធភាព និងការចំណាយមានប្រសិទ្ធភាព អនុវត្តបាននូវស្តង់ដារអន្តរជាតិ ក៏ដូចជាជួយបង្កើនគុណភាព និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងសមត្ថភាពស្ថាប័នសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃវិស័យអាកាសចរណ៍ស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលនេះ នឹងធ្វើការបណ្តុះបណ្តាលរាប់ទាំងអ្នកបើកបរយន្តហោះ អ្នកបម្រើលើយន្តហោះ ការបញ្ជាហោះហើរ ការចុះចត និងសេវាកម្មផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធទៅដល់សេវាកម្មអាកាសចរណ៍ស៊ីវិលរាប់ទាំងសុវត្ថិភាពនៃការហោះហើរផងដែរ ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលនេះមានតួនាទីសំខាន់ណាស់ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា

ខណៈពេលដែលកម្ពុជាកំពុងតែខ្វះខាតនូវធនធានមនុស្សសម្រាប់វិស័យនេះ ដែលកាន់តែមានសកម្មភាពកើនឡើងជាប្រចាំរាល់ឆ្នាំនោះ។

ឯកឧត្តម **ស៊ី ហាវណ្ណា** រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានឲ្យដឹងដែរថាគម្រោងជំនួយរយៈពេល ៤ឆ្នាំរបស់ KOICA រួមមានការបញ្ជូនមន្ត្រីគ្រូ (Instructor) ទៅបណ្តុះបណ្តាលនៅប្រទេសកូរ៉េ ។ ការបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍធនធានមនុស្ស (HRD Master Plan) និងផែនការសម្រាប់ប្រតិបត្តិការ CATC ក្នុងពេលនិងក្រោយពេលសាងសង់ (CATC Operation) ផងដែរ ។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដោយសារតែវិស័យនេះមិនត្រឹមតែបង្កើតនូវកាលានុវត្តភាពការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនចំណូលជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងរូបិយប័ណ្ណអន្តរជាតិដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ ។ ដូច្នេះការពង្រឹងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាឲ្យមានគុណភាពប្រកបដោយស្តង់ដារខ្ពស់ គឺជាផ្នែកមួយរួមចំណែកទាក់ទាញឲ្យមានជើងយន្តហោះកាន់តែច្រើនមកកាន់កម្ពុជា ហើយក៏ជាផ្នែកមួយនៃការជំរុញកំណើនទេសចរមកកាន់កម្ពុជាផងដែរ ។



យន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចុះចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ



ស្វែងយល់ពីជំងឺរង្វង់រង្វាន់



ភាពរង្វង់រង្វាន់ ពាក់ព័ន្ធទៅនឹងខួរក្បាលរបស់មនុស្ស

ពាក្យថា រង្វង់រង្វាន់ ត្រូវបានភ្ជាប់ទៅនឹងវ័យ ចាស់ជរា ក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថាមិនទាន់ចាស់ មិនចេះក្លេច ឬមិនកើតជំងឺរង្វង់រង្វាន់នោះទេ។ ក្រុមអ្នកឯកទេសផ្នែកសុខភាព និងវេជ្ជសាស្ត្រគេបានប្រមាណថា មានមនុស្សវ័យក្រោម ៦០ ឆ្នាំ មិនតិចទេ ដែលមានជំងឺរង្វង់រង្វាន់ គ្រាន់តែគ្មានតួលេខ ឬស្ថិតិច្បាស់លាស់ប៉ុណ្ណោះ។

តើចាប់ពីត្រឹមអាយុប៉ុន្មានឡើងទៅ ដែលគេហៅថា នៅក្មេងតែកើតជំងឺរង្វង់រង្វាន់? តើជំងឺនេះមានអាការៈ និងរោគសញ្ញាដូចម្តេចខ្លះ?

មកដល់ពេលនេះគ្មានថ្នាំណាអាចព្យាបាលជំងឺរង្វង់រង្វាន់ ដែលនាំឱ្យខួរក្បាលបាត់បង់ការចងចាំ ឱ្យរកឃើញមុខងារដើមចេះចងចាំវិញបានឡើយ។ ប៉ុន្តែជាសំណាងល្អការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រហាក់ដូចរកឃើញពន្លឺខុលៈដែលអនុញ្ញាតឱ្យគេ អាចវិភាគរករោគសញ្ញានៃជំងឺបានឆាប់តាំងពីដំបូងគ្នា។

មជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវវិទ្យាឱសថ Radiopharmaceutique នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនុយក្លេអ៊ែរក្រុងតូរូ ប្រទេសបារាំងរកឃើញរបៀបវិភាគរកជំងឺរង្វង់រង្វាន់ តាមរយៈរូបភាពនុយក្លេអ៊ែរ។ ការចតឆ្លុះដែលអាចជាគន្លងផ្លូវមួយនៃការស្រាវជ្រាវរកមើលជំងឺ ដែលគ្មាននរណាទាន់យល់ដឹងអំពីមូលហេតុនៅឡើយ។

ជំងឺរង្វង់រង្វាន់ត្រូវសម្គាល់បានដោយឃើញវត្តមានសរីរាង្គវិបរិត្ត (សរីរាង្គជា មានដំបៅ) មួយ

ប្រភេទនៅក្នុងខួរក្បាល។ សរីរាង្គវិបរិត្ត និងពិសេស កំណកប្រូតេអ៊ីនអាមីឡូអ៊ីតដែលនៅព័ទ្ធជុំវិញសរសៃប្រសាទ ចាប់ផ្តើមលេចចេញប្រមាណជា ១០ ឬ ១៥ ទៅ ២០ ឆ្នាំមុន ចេញជា រោគសញ្ញាជំងឺរង្វង់រង្វាន់ជាលើកដំបូង។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Denis Guilleaume ប្រធានក្រុមដឹកនាំស្រាវជ្រាវចតឆ្លុះខួរក្បាលនៅប្រទេសបារាំងបានឱ្យដឹងថា មន្ទីរពេទ្យក្រុងតូរូ ប្រទេសបារាំង គឺជាមូលដ្ឋានគ្រឹះដែលនាំដល់ការវែកញែករកឃើញអាការៈ សញ្ញារោគរង្វង់រង្វាន់បានឆាប់បំផុតជាងគេ។ គេអាចឆ្លុះមើលឃើញសរីរាង្គវិបរិត្ត និងកំណកអាមីឡូអ៊ីតតាមមីក្រូស្កូប ប៉ុន្តែឱ្យនេះគេអាចមើលឃើញបានឆាប់ជាងមុន ដោយចាក់បញ្ចូលនូវផលិតផលជាឱសថម្យ៉ាង (Radiopharmaceutique) ដែលមានសកម្មភាពវិទ្យុសកម្ម អាចទៅចាប់រកមើលថា តើមានកំណកឬអត់។ ថ្នាំវិទ្យុឱសថ ដែលលោកសាស្ត្រាចារ្យ Guilleaume បានលើកឡើងត្រូវបានឆ្លងកាត់ដំណាក់កាលសាកល្បង ក្នុងក្របខ័ណ្ឌធ្វើតេស្តកំណត់ប្រសិទ្ធភាពថ្នាំលើអ្នកជំងឺចំនួនបីពាន់នាក់រួចហើយ នៅក្នុងមន្ទីរពិសោធន៍របស់ Johnny Vercoullie។ ជំងឺរង្វង់រង្វាន់គឺរោគដែលលេចឡើងដោយយឺតៗហើយ ដោយគ្មានថ្នាំព្យាបាល ការវិភាគរោគសញ្ញាកាន់តែឆាប់ អាចនឹងអនុញ្ញាតឱ្យក្រុមគ្រូពេទ្យជួយពន្យារពេលលេចរោគសញ្ញាជំងឺរង្វង់រង្វាន់ដំបូងបាន។ ប៉ុន្តែគ្មានហេតុផលអ្វីដែលត្រូវធ្វើវិភាគរក

ជំងឺជាលក្ខណៈស្វ័យប្រវត្តិឡើយ មនុស្សគ្រប់រូបចាំបាច់ត្រូវខិតខំសាកល្បង គោរពទស្សនៈការពារ ប្រសើរជាងព្យាបាល។ អ្នកឯកទេសចិត្តសាស្ត្រនៅមជ្ឈមណ្ឌលចងចាំ និងស្រាវជ្រាវនៃមន្ទីរពេទ្យក្រុងតូរូ ណែនាំឱ្យមនុស្សគ្រប់រូបគិតគូរថែទាំសុខភាពដោយចេះការពារប្រសើរជាងព្យាបាល។ ដើម្បីការពារកុំឱ្យកើតជំងឺរង្វង់រង្វាន់ ត្រូវតែចេះត្រួតពិនិត្យសុខភាពផ្នែកជំងឺសរសៃឈាមបេះដូង ត្រួតពិនិត្យសម្ពាធឈាមចេះធ្វើកុំឡាបញ្ចេញសកម្មភាពរាងកាយ ទទួលទានចំណីអាហារមានលំនឹង។ ការចេះត្រួតពិនិត្យសុខភាពបេះដូងឈាម ...ទាំងនេះគឺសុទ្ធសឹង ជាកត្តាការពារប្រឆាំងនឹងជំងឺរង្វង់រង្វាន់។ សម្រាប់អ្នកស្រាវជ្រាវ ការកាត់បន្ថយគ្រោះបង្កជំងឺចំបងៗត្រឹមតែ ១០% គេអាចជួយសង្គ្រោះអ្នកជំងឺកុំឱ្យកើតជំងឺរង្វង់រង្វាន់បាន ១លាននាក់ក្នុងចំណោមអ្នកជំងឺរង្វង់រង្វាន់ទាំងជាង ៣៥ លាននាក់ នៅលើពិភពលោកសព្វថ្ងៃ។

ដោយសារតែមនុស្សលោកបច្ចុប្បន្នមានអាយុវែងជាងមនុស្សសម័យមុន គេបានប្រមាណថា នៅឆ្នាំ ២០៣០ ចំនួនអ្នកកើតជំងឺរង្វង់រង្វាន់នឹងកើនឡើង ប្រសិនបើគ្មានការការពារសមស្របទេ។

គ្មានថ្នាំព្យាបាល គ្មានផ្តល់រោគសញ្ញាជំងឺរង្វង់រង្វាន់ គឺជាបន្ទុកដ៏ធ្ងន់សម្រាប់គ្រួសារ និងសង្គម ហើយមិនតែប៉ុណ្ណោះ ជំងឺនេះអាចកើតមានចំពោះមនុស្សមិនទាន់ចាស់ជរាផង ឬមនុស្សនៅក្មេងនៅឡើយ។ នៅក្នុងនិយមអន្តរជាតិ ទាក់ទងនឹងជំងឺរង្វង់រង្វាន់ កាលណានិយាយអំពីមនុស្សក្មេង គឺសំដៅលើមនុស្សស្រីប្រុស ដែលមានការអភិវឌ្ឍន៍ជំងឺរង្វង់រង្វាន់មុនអាយុ ៦៥ ឆ្នាំ។ គ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធប្រសាទសង្កេតឃើញថា អ្នកជំងឺរង្វង់រង្វាន់ចាស់ជាប់ផ្តល់អាការៈ សញ្ញារោគ (ពីរទៅបីឆ្នាំ) ជាងអ្នកជំងឺក្មេង (៥ឆ្នាំ)។ ព្រោះជាការធម្មតាទាំងគ្រូពេទ្យ ទាំងបុគ្គលិកសុខាភិបាល ពិតជាមិននឹកឃើញ គិតដល់ជំងឺក្មេងរង្វង់រង្វាន់នេះ មានចំពោះមនុស្សវ័យក្រោម ៦០ ឆ្នាំនោះទេ។

ការលំបាកមួយទៀត គឺមកពីអ្នកជំងឺក្មេងអាចមានអាការៈ សញ្ញារោគពិសេសដែលគេមិនអាចគិតដល់នោះ គឺអត្តចរិត និងអារម្មណ៍របស់បុគ្គល។ អ្នកជំងឺក្មេងតែងមានអត្តចរិតកាច ឆេវឆាវ រំជើបរំជួល ឆ្លើយ ដើរទៅដើរមកពេញផ្ទះ អារម្មណ៍ឆាប់មួរហួង បាត់បង់ចរិតរាប់អានមនុស្ស លែងចូលសង្គម ឬធ្លាក់ខ្លួនដូចមនុស្ស



ភូមិអណ្តូងឫស្សី មជ្ឈមណ្ឌល សិប្បកម្មស្នូនឆ្នាំងគ្នាជានិទាក់ទាញ

ទីនេះថ្ងៃ ពីមុខទន្លេដែលហូរកាត់មុខទីរួមខេត្ត កំពង់ឆ្នាំងតែម្តង ។ ប៉ុន្តែសម្រាប់ប្រជាជន ជា ពិសេសភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលបានឆ្លងកាត់ ឬបានទៅកម្សាន្ត សម្រាក លំហែកាយនៅខេត្តកំពង់ឆ្នាំង ពិតជាមិនភ្លេច ឡើយក្នុងការនាំគ្នាទៅទស្សនាកូមិមួយ ដែល ល្បីល្បាញបំផុតខាងស្នូន ឆ្នាំង ក្អម និងផលិត-



រូបក្អម និងភ្នំនាងកម្រី គឺជាទីផ្សាររបស់ខេត្តកំពង់ឆ្នាំង



ប្អូនស្រី សុភារីជាអ្នកផលិតកាលាភាជន៍ និងស្នូន ក្អម ឆ្នាំង

ទឹកដីខេត្តកំពង់ឆ្នាំង បានបង្កប់ទៅដោយ រមណីយដ្ឋានទេសចរណ៍វប្បធម៌ជាតិក៏មាន ភោគផលធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ជា ច្រើន ។ កាលណាគេនិយាយពីខេត្តកំពង់ឆ្នាំង ពិសេសគឺ ត្រីនៅក្នុងបឹងទន្លេសាប ។ ចំណែកឯ គេនឹកទៅដល់ភ្នំក្រី ដែលលាតសន្ធឹងខ្លួនកាត់

ផលអនុស្សាវរីយ៍ផ្សេងៗទៀត ដែលធ្វើពីដីឥដ្ឋ។ យើងពិតជាមានអារម្មណ៍រំភើប រីករាយ ហើយ មានចិត្តចម្លែកក្រៃលែង នៅពេលដែល បានធ្វើដំណើរទៅដល់ភូមិនោះ ។ ផ្ទះប្រជាជន តំរៀបជួរគ្នា ហើយភាគច្រើនបំផុតជាផ្ទះធំខ្ពស់ ផុតពីដី។ ផ្ទះជាច្រើនមានរចនាសម្ព័ន្ធមួយទំនើប ដែលបញ្ជាក់ឲ្យឃើញពីជីវភាពរស់នៅ បងប្អូន នៅភូមិស្រុកនេះ ពិតជាមានការរីកចម្រើនគ្រាន់ បើ ។ ប៉ុន្តែអ្វីដែលគួរឲ្យយកចិត្តទុកដាក់ផងដែរ នោះ គឺការដាក់តាំងលក់នូវផលិតផលឆ្នាំង ក្អម និងសំភារៈជាច្រើន ដែលផលិតឡើងពីដីឥដ្ឋ។ ផលិតផលទាំងនោះខ្លះធំ ខ្លះតូច មានរូបរាង ស្រស់ស្អាត ពណ៌សម្បុរណ៍ក្រហម ខ្លះក្រហម ព្រឿងៗ មើលទៅគួរឲ្យគយគន់ក្រៃលែង ។ ទី នេះគឺភូមិ អណ្តូងឫស្សី ឃុំ ស្រែថ្មី ស្រុករលាបៀ ខេត្តកំពង់ឆ្នាំង ដែលភូមិមួយនេះនៅមិនឆ្ងាយ ប៉ុន្មានពីភ្នំក្រាំងដីមាសឡើយ ។



ផលិតផលស្នូនក្នុងរោងសិប្បកម្មកាលាភាជន៍ ក្នុងភូមិអណ្តូងឫស្សី ឃុំ ស្រែថ្មី ស្រុករលាបៀ ខេត្តកំពង់ឆ្នាំង



មជ្ឈមណ្ឌលអភិវឌ្ឍន៍សិប្បកម្មកាលាភាជន៍ក្នុងភូមិ អណ្តូងឫស្សី ឃុំ ស្រែថ្មី ស្រុករលាបៀ ខេត្តកំពង់ឆ្នាំង

យើងបានជួបជាមួយលោក **នូ ឃៀង** មេឃុំស្រែថ្មី ។ លោកបានរៀបរាប់ឲ្យដឹងថា ឃុំស្រែថ្មីមានភូមិចំនួន ១២ មានផ្ទៃដីសរុបទំហំ ២ ៦៩០ ហិកតាក្នុងនោះដីបង្កបង្កើនផលមានទំហំ ១៣០០ ហិកតា។ នៅក្នុងឃុំនេះមានផ្លូវជាតិលេខ ៥៣ ឆ្លងកាត់ប្រវែង៧គីឡូម៉ែត្រដែលតភ្ជាប់រហូតដល់ស្រុកទឹកជុំស ។ ឃុំស្រែថ្មីមានព្រំប្រទល់ ខាងជើងទល់នឹងឃុំស្វាយជ្រំ ខាងត្បូងជាប់ឃុំព្រៃបាក់ ខាងកើតជាប់សង្កាត់កំពង់ឆ្នាំង ខាងលិចជាប់នឹងឃុំព្រៃ និងឃុំត្រាំងលាវ ។ ដោយឡែកតែភូមិអណ្តូងឫស្សី ដែលជាភូមិល្បីល្បាញខាងសិប្បកម្មស្នូនឆ្នាំង ក្នុង មានប្រជាជនរស់នៅសរុប ៣៩០ គ្រួសារ ចំនួនមនុស្ស ១ ៦០៦ នាក់ ស្រី ៨០៨ នាក់ ។ ប្រជាជននៅឃុំស្រែថ្មីក៏ប្រកបរបរស្នូនឆ្នាំង ដូចគ្នា គ្រាន់តែថា ប្រជាជននៅភូមិអណ្តូងឫស្សីប្រកបរបរនេះច្រើនជាងគេ តដូនតតា តាំងពីច្រើនជំនាន់មក ហើយបានន័យថាជាមុខរបរស្នូនមរតក។ លោកមេឃុំ **នូ ឃៀង** បានឲ្យដឹងថា ប្រជាជននៅទីនេះប្រកបមុខរបរធ្វើស្រែចំការជាធម្មតា ប៉ុន្តែពេលផុតរដូវបង្កបង្កើនផល ពួកគាត់ចាប់យកមុខរបរឡើងឆ្នោត និងស្នូនឆ្នាំង ។ ពីដើមឡើយមុខរបរនេះ មិនសូវបង្កលក្ខណៈ ឲ្យពួកគាត់មានជីវភាពធូរធារ ប៉ុន្មានឡើយ ព្រោះគាត់ធ្វើជាលក្ខណៈគ្រួសារធម្មតា ខ្វះមុខ ខ្វះក្រោយ។ ប៉ុន្តែ ក្រោយមក បងប្អូនទាំងនោះ បាននាំគ្នាចងក្រងជាសហគមន៍ស្នូនឆ្នាំង លើកកម្ពស់ការផលិតប្រកបដោយ

គុណភាព ។ ដោយបានការជួយឧបត្ថម្ភគាំទ្រពីអង្គការសិប្បកម្ម ALLEMEUDE និង PRASAC ធ្វើឲ្យ មុខរបរនេះកាន់តែរីកសាយភាយ ។ អង្គការទាំងពីរនេះ បានជួយបង្ហាត់បង្រៀនអំពីរបៀបលាយពណ៌ ការដុត និងការរចនាក្បាច់ ។ ការជួយរបស់អង្គការនេះ បានធ្វើឲ្យផលិតផលរបស់យើង ដែលពីមុនធ្វើតែតាមរបៀបប្រពៃណី បរមបូរណ បានប្រែក្លាយជាផលិតផលថ្មីមួយទៀតដែលមានលក្ខណៈទាន់សម័យ រូបភាពស្អាតគួរឲ្យទាក់ទាញ ស្ថិតជាប៉ុណ្ណោះ និងក្លាយទៅជាការទាក់ទាញ សម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលមិនមែនគ្រាន់តែទិញយកទៅប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកទៅតាំងជារតន្ត្រីអនុស្សាវរីយ៍តាមផ្ទះ ការិយាល័យធ្វើការ ក្រុមហ៊ុន ឬគោដនីយដ្ឋាននានាទៀតផង ។

យើងបានជួបសំភាសន៍ជាមួយក្មួយស្រី **សុភារី** អាយុ ២០ ឆ្នាំដែលកំពុងតែអង្គុយធ្វើកូនក្នុងនៅក្នុងរោងសិប្បកម្មរបស់ខ្លួន ។ ប្អូនស្រីបានរៀបរាប់ថា គ្រួសារប្អូនស្រីមានគ្នាចំនួន ៥ នាក់ក្នុងនោះប្អូនស្រីជាកូនច្បងនៅក្នុងគ្រួសារ ។ ក្រៅពីការរៀនសូត្រក្នុង **សុភារី** បានឆ្លៀតពេលទំនេរជួយធ្វើការងារជំនួសម្តាយ ក្នុងមុខរបរធ្វើកូន ឆ្នាំង ចង្ក្រាននេះតាំងពីក្មេងស្រីដឹងក្តីមកម៉្លេះ។ បានន័យថា **សុភារី** ពិតជាស្អាតជំនាញលើការងារនេះយ៉ាងពិតប្រាកដ ។ ក្នុងមួយថ្ងៃប្អូនស្រីធ្វើបានពី ២០ ទៅ ៣០ ដែលមាន ចូតូច ចូជំរូបសត្វផ្សេងៗ ក្នុង ឆ្នាំង ហើយការរចនាក្បាច់គឺ

ធ្វើទៅតាមរចនាបទរបស់ខ្មែរសុទ្ធ ។ រីឯតម្លៃលក់វិញតម្លៃផលិតផលនីមួយៗ គិតតាមតូច តាមធំចាប់ពី ១ ៥០០០ រៀល រហូតដល់ ១២០ ០០០ រៀល ។ ក្រៅពីអតិថិជន មកទិញដល់ទីកន្លែងជាដុំឬជារាយ ផលិតផលទាំងនេះក៏ត្រូវលក់បោះដុំឲ្យមួយយកទៅលក់នៅតាម បណ្តាខេត្តនានាក្នុងទូទាំងប្រទេស ។ ភ្ញៀវទេសចរទាំងឡាយដែលមកលេងកំសាន្តនៅខេត្តកំពង់ឆ្នាំង តែងតែឆ្លៀតពេលវេលា មកទស្សនាមជ្ឈមណ្ឌលអភិវឌ្ឍន៍សិប្បកម្មកាលាភាជន៍ នៅក្នុងភូមិអណ្តូងឫស្សី ដោយមិនងាយរំលងឡើយ ។ ភ្ញៀវទាំងនោះតែងសម្តែងការកោតសរសើរនូវវាលផលិតផលស្នូនទាំងឡាយ ដែលមើលទៅមានក្បាច់រចនាសំរើក មានភាពស្រស់ស្អាត ប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង។ ប្អូនស្រី **សុភារី** បាននិយាយថា កាលពីមិនទាន់ចាប់យកមុខរបរនេះ គ្រួសារប្អូនស្រីមានជីវភាពខ្វះមុខខ្វះក្រោយ ដោយពឹងផ្អែកតែទៅលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះ ។ ប៉ុន្តែក្រោយពីបានចាប់ផ្តើមមុខរបរនេះគ្រួសារប្អូនមានជីវភាពកាន់តែធូរធារជាងមុន ហើយពេលនេះសិប្បកម្មរបស់ប្អូនស្រីមានកម្មករ ១៤ នាក់ ។ អ្នកស្រី **អូន ពៅ** រស់នៅភូមិអណ្តូងឫស្សី និងជាអ្នកផលិតកាលាភាជន៍និងស្នូន ក្នុង ឆ្នាំង ក៏បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារបានឃើញស្រុកទេសមានសុខសន្តិភាព ផ្តល់ឱកាសឲ្យគ្រួសារបងស្រីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកប



ផលិតផលកាលាភាជន៍ ត្រូវបានដាក់តាំងលក់នៅក្នុងរោងសិប្បកម្មរបស់ខ្លួន



ផលិតផលកោលភាជន៍ ត្រូវបានដាក់តាំងលក់នៅក្នុងរោងសិប្បកម្មរបស់ខ្លួន និងលក់តាមរទេះគោ

មុខរបរចិញ្ចឹមជីវិត ។ ជាក់ស្តែងសព្វថ្ងៃនេះការផលិតក្រុម ឆ្នាំង មានភាពរីកចម្រើនខ្លាំងណាស់ដោយទាក់ទាញបានអតិថិជន មកពីគ្រប់ទិសទីជួយទិញ និងបង្កើនជីវភាពរស់នៅរបស់គ្រួសារបងស្រីបានយ៉ាងសមរម្យ ។

លោកមេឃុំ **នូ ឃៀង** បាននិយាយឲ្យដឹងថា មុខរបរស្មូនឆ្នាំងនៅភូមិអណ្តូងឫស្សី កើតមានតាំងពីយូរយារមកហើយ ម្យ៉ាងទៀតបរទេសមិនមែនមានតែនៅភូមិ ឃុំនេះទេ គឺមានច្រើនកន្លែងទៀតនៅក្នុងស្រុកលាបៀរយើងនេះប៉ុន្តែសិប្បកម្មនៅភូមិអណ្តូងឫស្សី មានចំណាប់អារម្មណ៍ទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេ ពីព្រោះវានៅកៀកទីរួមខេត្តផង ។ លោកមេឃុំ បានបន្តឲ្យដឹងថា ការរស់នៅប្រកបដោយភាពសុខសាន្តជីវភាពរស់នៅសមរម្យជាមួយ និងមុខរបរសិប្បកម្មស្មូន ដែលកំពុងក្លាយជាទីចាប់អារម្មណ៍នាពេលនេះ គឺពិតជាបានមកដោយសារប្រទេសជាតិយើងមានសុខសន្តិភាពរឹងមាំ មានការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ **ហ៊ុន សែន** ជាប្រមុខ។ ប្រជាជនភូមិ អណ្តូងឫស្សី និយាយដោយឡែក ក៏ដូចជាប្រជាជនឃុំស្រែថ្មី និយាយជាមួយ សុទ្ធតែ បានសម្តែង នូវក្តីសប្បាយរីករាយនិងដឹងគុណយ៉ាងអនេកកប្បការចំពោះគណបក្សប្រជាជនកម្ពុជា ចំពោះរាជរដ្ឋាភិបាល ដែលជានិច្ច-កាល បានដឹកនាំប្រទេស ជាតិ ឲ្យមានសុខ សន្តិភាពនិងការអភិវឌ្ឍ គ្រប់ទីកន្លែង ។ ជាមួយគ្នានេះប្រជាជនភូមិអណ្តូងឫស្សី ក៏សំណូមពរសុំឲ្យបងប្អូនភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកលេងខេត្តកំពង់ឆ្នាំង កុំភ្លេចមកកំសាន្តនៅភូមិអណ្តូងឫស្សី និងជួយជ្រោមជ្រែងភាពរុងរឿង ឬ ចូរចូលទៅលេងស្នាដៃ ខ្មែរសុទ្ធសាធដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅតំបន់នេះ ។ ម្យ៉ាងក៏ដើម្បីជួយលើកកម្ពស់ស្នាដៃនិងរួមចំណែកថែរក្សាបរិស្ថានការងារ ដែលជាកេរ្តិ៍ឈ្មោះដូនតាយើង បានបន្សល់ទុកតាំងពីយូរយារណាស់មកហើយ ។



តមកពីទំនើង ២៧

មានជំងឺផ្លូវចិត្តផង ។ ការភ្លេចបាត់បង់ការចងចាំមិនមែនជាមូលហេតុ ជំរុញឱ្យមកជួបគ្រូពេទ្យពីគ្រោះមើលជំងឺរង្វង់វង្វាន់ទេ។ ជំងឺរង្វង់វង្វាន់មិនមែនជាជំងឺ ដែលមិនអាចបញ្ចៀសបាននោះឡើយ ។ សហគមន៍វេជ្ជសាស្ត្រ កាន់តែប្រាកដក្នុងចិត្តខ្លាំងឡើងថា ថ្វីបើគ្មានថ្នាំព្យាបាលមែនប៉ុន្តែគេអាចសាកល្បងការពារ កុំឱ្យកើតជំងឺរង្វង់វង្វាន់នោះបានឬយ៉ាងហោចណាស់ក៏អាចបង្កើនជំងឺនេះកុំឱ្យឆាប់កើតពេក។ ការសិក្សាជាច្រើនបានបង្ហាញថា គោលការណ៍ការពារត្រូវធ្វើពេញមួយជីវិត។ អ្នកស្រាវជ្រាវជាតិកាណាដាបានរកឃើញថា អ្នករៀនបានត្រឹម ៦ ថ្នាក់មានគ្រោះកើតជំងឺរង្វង់វង្វាន់កើនឡើងទ្វេដង បើប្រៀបទៅនឹងអ្នករៀនរយៈពេល ១៣ ឆ្នាំ ។ ចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ ត្រូវតែតាមដានត្រួតពិនិត្យ និងព្យាបាលកុំឱ្យកើតជំងឺឆាប់ ជំងឺទឹកនោមផ្អែមដែលជាភ្នាក់ងារបង្កើនគ្រោះជំងឺរង្វង់វង្វាន់។ ធ្វើកុំឱ្យបញ្ចេញសកម្មជាអនុសាសន៍ដ៏សំខាន់មួយរបស់ក្រុមគ្រូពេទ្យ ចំពោះអ្នកដែលចង់បញ្ចៀសជំងឺរង្វង់វង្វាន់ ឱ្យនៅឆ្ងាយពីខ្លួន។ ធ្វើកុំឱ្យ ដូចជា ដើរ រត់ ឡើងដណ្តើរ ៣០ នាទីក្នុងមួយថ្ងៃ ឬក៏ផ្សំនឹងកីឡាផ្សេងៗទៀតប្រចាំ

សប្តាហ៍ ៦០ នាទី គឺជាការប្រសើរបំផុតសម្រាប់ខួរក្បាល។ ជាចុងក្រោយ គឺត្រូវរំលោភខួរក្បាលជាញឹកញាប់ថ្ងៃ ដោយបន្តប្រើខួរក្បាលធ្វើសកម្មភាពផ្នែកគំនិត។ បន្តគិតពិចារណាពីនេះពីនោះជាប់ជាប្រចាំ អាចជួយកាត់បន្ថយកុំឱ្យជួបគ្រោះរង្វង់បាន។ ដូច្នេះសម្រាប់មនុស្សចាស់គួរតែរក្សាទំនាក់ទំនងជាមួយសង្គម ជាមួយមនុស្សក្មេងជាមួយមនុស្សចំណាស់ដូចគ្នាកុំសំងំស្ងៀមឱ្យនៅឯកកោដាច់ពីគេ។ គិតពិចារណាដោយបញ្ចេញសកម្មភាពណា ដែលត្រូវការប្រើគំនិតដូចជាអានសៀវភៅធ្វើស្ទូន គួររូប លេងក្លេងលេងបៀវ ដេរបាក់ស្តាប់ និងតាមដានបច្ចុប្បន្នភាពក្នុងសង្គម ក្នុងប្រទេស និងពិភពលោកបង្កើនចំណេះថ្មី សុទ្ធតែប្រសើរជាងអង្គុយស្ងៀមមើលទូរទស្សន៍ទាំងអស់ ។

ចំណែករបបចំណីអាហារវិញ គួរប្រើសរសៃសាច់ដុះ ទទួលទានម្ហូបអាហារមានបន្លែ ផ្លែឈើគ្រាប់ធំជាតិ ត្រី។ល។ និង។ល។ ដែលអាចជួយការពារសុខភាពបេះដូង សុខភាពសរសៃឈាម ដោយផ្ទាល់ តែសម្រាប់ខួរក្បាលក៏អាចស្រូបយកផលល្អដោយប្រយោល បានពីរបបអាហារដ៏បរិសុទ្ធនេះដែរ ។



ត្រងក់សល់កំប៉ោយ

ពាក្យ ៧

- | | |
|---|--|
| ១- មេត្រូចយំយែកសង្វេគកូន
ដោយត្រងក់ជាន់គ្មានមេត្តា | រងគ្រោះដល់សូន្យនូវសង្ខារ
ខ្ទេចខ្ទាំកាយ ទាំងក្មេងខ្ចី ។ |
| ២- បែបងគឺឆ្កែ អ្នកក្លាហាន
យ៉ាងយុត្តិធម៌ដ៏ល្អាញល្បី | ប្រាថ្នាហៅហាន កាត់សេចក្តី
សូមបងប្រណី ដោះទុក្ខខ្ញុំ ។ |
| ៣- គឺឆ្កែបានស្តាប់សំឡេងមេត្រូច
ត្រងក់ពិតមាន កំហុសធំ | អាសូរព្រឹទ្ធចេតនាទូលំយំ
សងសឹកគំនុំ ឬអចេតនា ។ |
| ៤- អើបងគឺឆ្កែកំសុំអភ័យ
ហូតដាវខ្វាក់ឡើងខ្លាំងអស្ចារ្យ | ខ្ញុំទ្រង់ក្រៃ ព្រោះក្រសា
ខ្ញុំភ័យតក់ស្លុតស្ទុះរត់រាំង ។ |
| ៥- ឯងហូតមានហេតុ ឬហូតសាក
ត្រងក់ស្លន់ជាន់ពេញទំហឹង | ម្តេចហូតដាវខ្វាក់ខ្លាំងយ៉ាងហ្នឹង
ត្រូចតូចច្រឡឹងក្បែរជន្មា ។ |
| ៦- ពួកខ្ញុំហូតដាវតាមទម្លាប់
អត់ហ៊ានអែអង់រងរោ | ក្អែកទឹកលើកទ័ពខាបមេឃា
ប្រកាសគ្នាហូតដាវភ្លាម ។ |
| ៧- ពួកក្អែកទឹកឯងសម្តែងមក
ទើបលើកទ័ពទាំងព្រហម | ម្តេចឡើយនឹកភ្នកចង់សង្គ្រាម
បង្កគំរាមចលាចល ។ |
| ៨- បងគឺឆ្កែកំខ្ញុំ ពុំភូតភរ
ស្មានស្រុកប្រែប្រួលជ្រួលច្របល់ | ឮឮទូងស្ទួន កោលាហល
ប្រញាប់ចល័តចេញទៅ ។ |
| ៩- យីអើក្មេង នាំវិករ
ទេខ្ញុំឃើញទុង លយសំពៅ | សុខៗទូងស្ទួន ឲ្យប្រុងសៅ
ទើបទូងស្ទួនទៅប្រកាសការណ៍ ។ |
| ១០- ហេតុនាំពួកខ្ញុំ លយសំពៅ
សុទ្ធសឹងស្តាយយាមជាប់កាយា | ឃើញត្រងក់នៅឈរត្រៀបត្រា
ក្រែងកើតហេតុការណ៍ណាអាក្រក់ ។ |
| ១១- អូហូរឡើងហ្នឹងអីចឹងសោះ
នែវីយកនយើងនាំគ្នាត្បក | កំហុសទាំងអស់លើត្រងក់
ត្រងក់ជ្រុះសក់សល់កំប៉ោយ ។ |
| ១២- នេះរឿងបុរាណ ព្រេងនិទាន
អានកែកម្សាន្ត បានចូរស្បើយ | ទុកជូនព្រៀងលានជំនាន់ក្រោយ
ល្ខែល្ខើយនឿយហត់ពីការងារ ។ |



សំណាងនាស់

នាង ម៉ក់ និងនាង ម៉ាច ជជែក
គ្នាពេលល្ងាចមួយ ៖
ម៉ក់ ៖ រ៉ៃ! ម៉ាចឯងដឹងទេ
អាត្មាវាមាន សំណាង ណាស់
ពេលវាបង្ហោះម៉ូតូ ដួលបាក់ជើង
ចំពីមុខមន្ទីរពេទ្យកាល់ម៉ែត ហេតុ
នេះបាក់ជើងភ្លាម បានគេសែង

ចូលពេទ្យភ្លាមដែរ ម៉ែមិនពិបាកច្រើនទេ ។

ម៉ាច ៖ អ្នក... សំណាងប៉ុណ្ណឹងនៅចាញ់ អាតែប នៅផ្ទះក្បែរខ្ញុំនៅ
ឡើយទេ ។

ម៉ក់ ៖ អ្នក... អានោះវាបង្ហោះម៉ូតូដែរមែនទេ ?

ម៉ាច ៖ មិនមែនបង្ហោះម៉ូតូទេ គឺប្រណាំងម៉ូតូ ។ ពេលរំលងអប្រាគ្រ

ត្រឡប់ពីស៊ីផឹកវិញ វាប្រណាំងម៉ូតូជាមួយមិត្តភក្តិ ជ្រុលទៅបុកបង្គោល
ភ្លើង បាក់កស្លាប់ចំពីមុខផ្ទះលក់ក្តារមឈូស ។ ហេតុនេះ ពេលម៉ែមិនមក
ដល់កន្លែងគ្រោះថ្នាក់ភ្លាម អាតែបបានចូលដេកក្នុងក្តារមឈូសយ៉ាង
ស្រួលភ្លាមដែរ ។

វេជ្ជបណ្ឌិតឯកទេស

ថ្ងៃមួយនាយ ស្តេច បានទៅលេងផ្ទះនាង ស្តេង ជាសង្សារ

ឪពុកនាងក្រមុំសួរ ៖

- កូនធ្វើការខាងក្រសួងណាដែរ ?

- បាទ ខ្ញុំបាទជាវេជ្ជបណ្ឌិតណាណាអី!

- អូហូ... ល្អណាស់តើ ! មើលទៅថ្ងៃក្រោយ គ្រួសារខ្ញុំប្រហែលត្រូវរំពឹង
ពាក់កូនឯងច្រើនហើយអីចឹង ។ ចុះកូនជាវេជ្ជបណ្ឌិតឯកទេសខាងផ្នែក
អីដែរ ?

- បាទ ! ឯកទេសខាងពិនិត្យសាកសព ។

ត្រូវឆ្ពោះទៅរក

ថ្ងៃមួយនាង ណែត បានចូលជួបលោកចៅក្រមស្នើសុំសំណុំរឿង ៖

- សូមទោសនាខ្ញុំមកម្តងនេះ គឺសុំដកពាក្យបណ្តឹងលែងលះវិញ ។

សូមលោកចៅក្រមអនុគ្រោះផងចុះ ។ លោកចៅក្រមឯកក្បាលញញឹម ៖

- ល្អណាស់ នេះជាប្រការដែលតុលាការចង់បានបំផុត ។ ពេលនេះ

ប្រហែលជាអ្នកស្រីគិតឃើញយ៉ាងច្បាស់ថា គាត់ពិតជាប្តីដ៏ល្អបំផុត
ហើយមែនទេ ?

- ទេ ! មិនមែនទេ !

- អ្នក... បើអីចឹង តើមកពីហេតុផលយ៉ាងម៉េចវិញ ?

- ចាស តាមពិតគឺមកពីគាត់ ទើបតែត្រូវឆ្ពោះទៅរកផែនការ ។

ខ្យល់បាចម្លប់ ខ្យល់បុណ្យខ្ពស់

នាថ្ងៃសីលមួយ នៅលើស្តុកពីមុខលោកត្រូវមេត្ត មានចង្កាន់ច្រើនមុខ
យ៉ាងពោរពាស រហូតដល់ដាក់នៅលើកន្លែងជុំវិញស្តុកទៀតផង ។

ដោយចង់ទស្សនាទាំងនោះឲ្យបានសព្វមុខ លោកត្រូវខំប្រឹងលោ
ឈោងលូកហើបទាំងគូទរបូតខ្យល់លាន់ភូត... យ៉ាងរ៉ៃ ។

ខណៈនោះ ក្នុងចំណោមដូនដី តាដី ដែលនៅអង្គុយជុំត្រៀបត្រា
ឧបាសិកាម្នាក់លើកដៃសំពះ ហើយពោលឡើង ៖

- ហ៊ីសៗ... ដើរខ្យល់ស្រួលល្អណាស់ ព្រះតេជគុណពិតជាមានបុណ្យ
ខ្ពស់ហើយទានប្រោស ! (មានព្រះជន្មយើងយូរ.....) ។ អាតាំង កូនសិស្ស
លោកត្រូវមេត្ត ដែលអង្គុយនៅក្បែរបានឮអីចឹង ក៏ខំប្រឹងប្រែងខ្លួនលាន់ភីត
យ៉ាងខ្លី ។ សីលវតីដដែលងាកមកសម្លក់ ចក្ខុមូលដូចកាក់ រួចដាក់មួយ
ក្រញូរស្រកូស ហើយប្រទេច ៖

- " យើស... អាចោរអាយុស្លឹកខ្លី បញ្ចេញខ្យល់សំអុយស្មីពេលលោក
កំពុងឆាន់ បាបច្រង់ហើយឯងនេះ ! " ។

អាតាំងអង្គុយក្បាល មុខជិបហើតៗ ហើយគិតឆ្ងល់ ៖

- អញ... ដោយខ្ញុំមានបាបច្រង់ ដោយតេជគុណមានបុណ្យខ្ពស់... ខ្យល់
ដូចគ្នាសោះនឹង ? ។

អ្នកឧបត្ថម្ភ ចក្សនាព្រឹ ប្រជាជន លេខ ១៧៤

១-	លោកជំទាវ ម៉ែន	សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ	
២-	ឈ.ឌុ	គែ	គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឈ.ឌុ	អ៊ុក	វ៉ាម៉ូន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០ ដុល្លារ
៤-	ឈ.ឌុ	ហ៊ុន	ណេង	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៥-	ឈ.ឌុ	ម៉ែន	ឃីន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ខួន ធួន	១០០ ដុល្លារ
៦-	ឈ.ឌុ	ត្រាំ	អ៊ុចត័ក	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន	១០០ ដុល្លារ
៧-	ឈ.ឌុ	ថេង	ខួន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឈ.ឌុ	ត្រាំ	ម៉ែរីន	សមាជិកព្រឹទ្ធសភា	១០០ ដុល្លារ
៩-	ឈ.ឌុ	គង់	ច័ម្ពុល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឈ.ឌុ	លង់	លីមសែ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឈ.ឌុ	ហៀង	អ៊ុ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១២-	ឈ.ឌុ	អូស្មាន	ហាស្មាង	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឈ.ឌុ	សរ	ម៉ឺន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឈ.ឌុ	ឆាំ	សុខាភិបាល	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឈ.ឌុ	ម៉ែម	ម៉ឺននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៦-	ឈ.ឌុ	យូ	ត័រម្យ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	គណៈ	កម្មាធិការគណបក្សខេត្តបាត់ដំបង			១០០ ដុល្លារ
១៨-	គណៈ	កម្មាធិការគណបក្សខេត្តសៀមរាប			១០០ ដុល្លារ
១៩-	គណៈ	កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ			៥០ ដុល្លារ
២០-	គណៈ	កម្មាធិការគណបក្សក្រសួងកិច្ចការនារី			៥០ ដុល្លារ
២១-	គណៈ	កម្មាធិការគណបក្សខេត្តកំពង់ធំ			៥០ ដុល្លារ
២២-	ឈ.ឌុ	លីម	គានហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ រ
២៣-	ឈ.ឌុ	ម៉ែម	ម៉ឺនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៤-	ឈ.ឌុ	ថា	យ៉ាង	អនុប្រធានគណៈកម្មាធិការគណបក្សនេសាទរាជធានីភ្នំពេញ	២១៣.៤៧០ រ
២៥-	ឈ.ឌុ	ជូ	យ៉ាងស៊ុម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៦-	ឈ.ឌុ	អ៊ុក	ត្រាំថ្មា	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៧-	ឈ.ឌុ	យ៉ែម	សារិទ្ធ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៨-	ឈ.ឌុ	ឆាត	ហាមនាង	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៩-	ឈ.ឌុ	សុ	ខ្លួនហ្មុ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣០-	ឈ.ឌុ	ហាយ	ម៉ឺន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣១-	ឈ.ឌុ	សុស	យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣២-	ឈ.ឌុ	នរ	តេនៈចម្បុន	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៣-	ឈ.ឌុ	យូន	វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៤-	ឈ.ឌុ	កៅ	ខួនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៥-	ឈ.ឌុ.ឌុ.សេនីយឯក	ហាស	ចិន្ទ	អគ្គលេខាធិការនៃអង្គជំនាញប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៦-	ឈ.ឌុ	អាស	ម៉ឺនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំផែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៧-	ឈ.ឌុ	ម៉ឺន	លីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៣៨-	ឈ.ឌុ	សេង	ខេត្ត	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៣៩-	ឈ.ឌុ	ម៉ែវ	ម៉ឺនណារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ រ
៤០-	ឈ.ឌុ	ម៉ែន	សុខាង	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤១-	ឈ.ឌុ	ឆាត	ម៉ឺនឆេវីន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤២-	លោកជំទាវ ស៊ុន	សុយុត			១០០.០០០ រ
៤៣-	ឈ.ឌុ	គឹម	ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៤-	ឈ.ឌុបណិត	ហាស	ម៉ឺន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៥-	លោកជំទាវ ធិត្យ	ម៉ឺនតារីន		អនុរដ្ឋលេខាធិការក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៦-	ឈ.ឌុ	ឆា	ម៉ឺនលីដា	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៧-	ឈ.ឌុ	ម៉ែន	ច័ម្ពុល	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០.០០០ រ
៤៨-	ឈ.ឌុ	ហ្មួន	ម៉ែវតាត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៩-	ឈ.ឌុ	ម៉ែវ	ឡាវ៉ា	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥០-	ឈ.ឌុ	អ៊ុន	អាឈី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	១០០.០០០ រ
៥១-	លោក	អេស	ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥២-	ឈ.ឌុ.ឌុកញ៉ា	សេន	គុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ
៥៣-	លោកជំទាវ ខេង	សំចាវ៉ា		រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៤-	ឈ.ឌុ	សាយ	ម៉ឺន	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	៥០.០០០ រ
៥៥-	ឈ.ឌុ	ពត	ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥៦-	ឈ.ឌុ	ហេង	ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៧-	ឈ.ឌុ	ស៊ាង	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៨-	លោក	យូន	សំបុរ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៩-	លោកជំទាវ សៀ	ម៉ឺនថា			៥០.០០០ រ
៦០-	លោក	ថា	ចន្ទ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ព្យាបាល ប្រជាជន លេខ ១៧៤

៦១-	កញ្ញា	ដាច	និតហ្វើរ	មន្ត្រីក្រសួងទេសចរណ៍	៥០.០០០
៦២-	លោក	ដៅ	ម៉េងជ្រួន	អភិបាលក្រុងប៉ោយប៉ែត	៥០.០០០
៦៣-	លោក	អ៊ុំ	ពាត្រី	ប្រធានគណៈកម្មាធិការគណបក្សក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ	៥០.០០០
៦៤-	លោក	សុខ	សុដ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៥០.០០០
៦៥-	លោក	គឹម	ប៊ុនឡា	សមាជិកគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	៥០.០០០
៦៦-	លោក	គាត	ហ៊ុល	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៥០.០០០
៦៧-	លោក	ចាប	ឌីណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០
៦៨-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០
៦៩-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម			រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០
៧០-	ឯ.ឧ	ចេច	សាខន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ	៤០.០០០
៧១-	លោក	លី	សារី	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០
៧២-	លោក	គឹម	សុខឡា	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០
៧៣-	ឯ.ឧ	សុខ	ចុន្ទ	អភិបាលរងខេត្តបន្ទាយមានជ័យ	៣០.០០០
៧៤-	ឯ.ឧ	លី	ចុន្ទារិទ្ធ	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របុរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០
៧៥-	លោក	ម៉ៅ	សុខលីម	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០
៧៦-	លោក	ចាន់	សុខនាត	អភិបាលស្រុកស្វាយចេក.....	៣០.០០០
៧៧-	លោក	ឃុ	ពៅ	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០
៧៨-	លោក	ទេព	ចិន្ទ	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០
៧៩-	កញ្ញា	តែត	សុខាតា	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០
៨០-	ឯ.ឧ	បូ	តែត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨១-	លោក	ឈា	ប៊ុនរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨២-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨៣-	លោក	លីម	ចិត្ត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
៨៤-	លោក	លីម	សេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០
៨៥-	លោក	ឃ្មោត	សំអាច	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០
៨៦-	លោក	ហង់	ស្រី	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង	២០.០០០
៨៧-	លោក	ម៉ី	ចុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០
៨៨-	លោក	អ៊ុន	សំអាត	អធិការរងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០
៨៩-	លោក	គុច	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០
៩០-	លោក	លី	សារុន	មន្ត្រីក្រសួងហិរញ្ញវត្ថុ	១៥.០០០
៩១-	លោក	អ៊ុច	សាវន	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០
៩២-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០
៩៣-	ឯ.ឧ	ប៊ុន	សុដ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៤-	លោក	ម៉ី	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០
៩៥-	លោក	ជូន	ចុន្ទារិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
៩៦-	លោក	ជូន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៧-	លោក	ម៉ម	ប្រុស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៨-	លោក	សៅ	សម្ព័ន្ធស្រី	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៩-	លោក	ឈុន	ប៊ុនឈៀន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០០-	លោក	សេង	ប៊ុនតេច	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០១-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០២-	លោក	សុខ	ចំណាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៣-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៤-	លោក	និត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៥-	លោក	សែម	សំណាច	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៦-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៧-	លោក	សុ	ដំណី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៨-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៩-	លោក	និម	ចុន្ទារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១០-	លោក	ឧប	រៀបធន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១១-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១២-	លោក	សរ	ចិត្ត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៣-	លោក	ឧច	សុដឡា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៤-	លោក	ជុំ	ឧត្តារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៥-	លោក	ឈ្មោច	ប៊ុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៦-	កញ្ញា	ម៉ាត់	គឹមហៀត	មន្ត្រីក្រុមហ៊ុន JC សាខាបាត់ដំបង	១០.០០០
១១៧-	លោក	យស	ចុល	សមាជិកក្រុមការងារចុះស្រុកកំពង់លាវ ខេត្តព្រៃវែង	១០.០០០
១១៨-	លោក	ឡុច	ចុន្ទា	សមាជិកក្រុមការងារចុះស្រុកកំពង់លាវ ខេត្តព្រៃវែង	១០.០០០
១១៩-	លោក	ឡុច	តិរាត	សមាជិកក្រុមការងារចុះស្រុកបាញ់ ខេត្តព្រៃវែង	១០.០០០
១២០-	លោក	ឈា	សុខឡាវី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០



ប្រធានរដ្ឋសភាកម្ពុជា និងហង្សក្រី ប្តេជ្ញាបម្ភា
ជំរុញវិស័យពាណិជ្ជកម្ម
ការវិនិយោគ រវាងប្រទេសទាំងពីរ
ឲ្យមានកំណើនខ្ពស់

៤

សម្តេចកេរ្តិ៍ **ហ៊ុន សែន** អញ្ជើញ
ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក
ទី២៧
និងកិច្ចប្រជុំកំពូល
ពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី

៦

ទស្សនកិច្ចរបស់
ឯកឧត្តម **ឌីមីត្រី មេដវេដេវ**
នាយករដ្ឋមន្ត្រីស្រី
នៅកម្ពុជាទទួលបានជោគជ័យដ៏ធំធេង

១១



សម្តេចក្រុងហោម **ស ខេន**
អញ្ជើញចូលរួមបើកការដ្ឋានសាងសង់
ផ្លូវលេខ ១៥៧៧ នៅស្រុក សំឡូត

១៣

និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ

គណៈកម្មការនិពន្ធ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារុំធី
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខានិពន្ធ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ត

អ្នករៀបរៀប

១. លោក សុផាត វិរៈមុនី

វិចិត្រករ

១. លោក ធា សារុំធី

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របមុខ

ពិធីបដិសណ្ឋារកិច្ចផ្លូវការដ៏ឧឡារិក
ជូនឯកឧត្តម **ឌីមីត្រី មេដវេដេវ** នាយករដ្ឋមន្ត្រីស្រី
នៅវិមានសន្តិភាព
(ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៥)

មាតិកា
Contents

វិចារណកថា : មានជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជាមានអ្វីៗនៅថ្ងៃនេះ.....

Editorial : January 7 Victory Is Everything Cambodians Have Today.....

⇒ ពង្រឹងវិធានការច្បាប់ លើកកម្ពស់នីតិវដ្ត ដើម្បីកាតសុខសាន្តរបស់ប្រទេសជាតិ

- ⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីតំណាងរាស្ត្រ ១៤
- ⇒ សកម្មភាពរបស់ក្រុមការងារយុវជនតំណាងរាស្ត្រ ១៧
- ⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ១៩
- ⇒ ក្រសួងធនធានទឹកក្នុងសកម្មភាពព្រៀងអន្តរាគមន៍ជួយកសិករ..... ២១
- ⇒ លទ្ធផលកំណែទម្រង់វិស័យពាណិជ្ជកម្មរួមចំណែកធ្វើឲ្យ..... ២៣
- ⇒ ការរីកចម្រើននៅក្នុងវិស័យ អាកាសចរស៊ីវិលកម្ពុជា..... ២៥
- ⇒ វិទ្យាសាស្ត្រ សុខភាព : ស្វែងយល់ពីជំងឺរង្វង់វង្វាន់..... ២៧
- ⇒ ទឹកដីមាតុភូមិ : ភូមិអណ្តូងឬស្សី ៖ មជ្ឈមណ្ឌលសិប្បកម្មស្ពាន់ឆ្នាំងគួរជាទីទាក់ទាញ..... ២៨
- ⇒ កំណាព្យ : ត្រងក់សល់កំប៉ោយ.....សំណើច..... ៣១


සමස්ත සිංහල

ප්‍රචණ්ඩ

THE PRACHEACHUN MAGAZINE



ණා්ඡි෧෪ ඔෆ෦ ෧෦෪ ජෑනූවාරි ෫෦෧෪



ទិដ្ឋភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងព្រះរាជពិធី បុណ្យអុំគូក បណ្តែតប្រទិត
អកអំបុក និងសំពះព្រះខែ នៅភ្នំពេញ និងតាមរាជធានីខេត្ត

ថែកចូនហោយផតចិត្ត